



ក្រុងជ័យជំនះ

THE PRACHEACHUN MAGAZINE

អបអរសាទរ
ខួបអនុស្សាវរីយ៍លើកទី ៦៥
ថ្ងៃបង្កើតគណបក្សរួបរួមជាតិកម្ពុជា
២៨ ធ្នូ ឆ្នាំ ១៩៦០



ឆ្នាំទី១៦ លេខ ១៨២ តែកក្កដា ឆ្នាំ ២០១៦



សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជាបានដឹកនាំឲ្យមានការផ្លាស់ប្តូរដ៏ជ្រាលជ្រៅបំផុតក្នុងប្រវត្តិសាស្ត្រ និងកំពុងបន្តដឹកនាំការផ្លាស់ប្តូរទៅមុខទៀត ដើម្បី.....

៣



សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១១ នៅប្រទេសម៉ុងហ្គោលី

៦



សម្តេចតេជោ ហ៊ុន សែន ៖ វិធានការ ៧ ចំណុច ដើម្បីការពារ និងអភិវឌ្ឍធនធានមច្ឆជាតិ

៩



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ៖ យុវជនត្រូវខិតខំកសាង និងការពារប្រទេស ឲ្យបានគង់វង្ស និងជឿនលឿន ប្រកបដោយសុខសន្តិភាព

១៣

និពន្ធនាយក ៖

លោក តាក ស៊ុនធី

គណៈកម្មការនិពន្ធ

១. លោក ខៀវ ណារី
២. លោក អ៊ឹម សុន្ទរៈ
៣. លោក វង្ស សារុំធី
៤. លោក ទាវ សារៈមុនី
៥. លោក សុខ សុផន

លេខានិពន្ធ

១. លោក ជុំ សម្បត្តិ
២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

១. លោកស្រី ម៉ែន នារីសោភ័ត

អ្នករៀបចំ

១. លោក សុផាត វីរៈមុនី

វិចិត្រករ

១. លោក ធា សារុំធី

អាសយដ្ឋាន ៖

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ ៖

០២៣ ២១៩ ០៦៥

Address ៖

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel ៖ 023 219 065

ក្របបង្គោល

ទិដ្ឋភាពរួមនៃពិធីបិទទិញប្រារព្ធ

ខួបអនុស្សាវរីយ៍លើកទី ៦៥

ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

(២៨.០៦.១៩៥១-២៨.០៦.២០១៦)

**មាតិកា
Contents**

វិចារណកថា ៖ ពង្រឹងប្រៀបខ្លាំង ប្រៀបឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីអនាគតដ៏រុងរឿងនៃមាតុភូមិ

Editorial ៖ Consolidating CPP's Strength and Victory for Motherland's Brilliant Future

១

⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស	១៤
⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស	១៨
⇒ លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច	២០
⇒ វិស័យកសិកម្មជាមុខសញ្ញានៃការបង្កើនថវិកាឆ្នាំ ២០១៦	២១
⇒ វិស័យសំណង់នៅកម្ពុជា កំពុងបន្តរីកចម្រើនគួរឲ្យកត់សម្គាល់	២៤
⇒ ស្វែងយល់អំពីច្បាប់បោះឆ្នោត ៖ ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦	២៦
⇒ ចំណេះដឹងទូទៅ ៖ ហេតុអ្វីស្ត្រី និងចិនទិញមាសរាប់តោន ?	២៨
⇒ វិទ្យាសាស្ត្រ សុខភាព ៖ ដោះស្រាយបញ្ហាលើដើងតាមវិធីងាយៗ	៣០
⇒ កំណាព្យ ៖ រាល់កលល្បិច មិនសុទ្ធសម្រេចបំណង	សំណើច ៣១



ពង្រឹងប្រៀបធៀបខ្លាំង ប្រៀបឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីអនាគតដ៏រុងរឿងនៃមាតុភូមិ

Consolidating CPP's Strength and Victory for Motherland's Brilliant Future

រយៈពេល ៦៥ ឆ្នាំកន្លងទៅនេះ ចាប់ពីពេលបានបដិសន្ធិឡើងគណបក្សប្រជាជនកម្ពុជាដែលមានឈ្មោះដើមថា **បក្សប្រជាជនបដិវត្តន៍ខ្មែរ** បានបំពេញបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម ក្នុងការដឹកនាំចលនាតស៊ូប្រឆាំងការត្រួតត្រារបស់ពួកបរទេសឈ្លានពានដើម្បីឯករាជ្យជាតិ, ការតស៊ូសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នងបំផុត និងបានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាកស្មុគស្មាញយ៉ាងច្រើនឥតគណនាចាប់ពីឆ្នាំ ១៩៧៩ រហូតឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ក្នុងសន្តិភាពនាបច្ចុប្បន្ននេះ ។ នោះជាការដឹកនាំដ៏ត្រឹមត្រូវក្លៀសផ្លាស់ដែលធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅបំផុតនៃសង្គមកម្ពុជានៅក្នុងសករាជ្យថ្មី ប្រកបដោយមោទនភាព ដែលមានអត្ថន័យដ៏ធំធេងជាប្រវត្តិសាស្ត្រសម្រាប់ការស្ថិតស្ថេរគង់វង្ស និងរីកចម្រើននៃប្រជាជាតិកម្ពុជាយូរអង្វែងតទៅមុខទៀត ។

ក្នុងដំណាក់កាលបច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ **ហ៊ុន សែន** បានបន្តធ្វើឲ្យសម្រេចនូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ជាពិសេសគឺការថែរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលបានបង្កលក្ខណសម្បត្តិអនុគ្រោះឲ្យប្រជាជាតិទាំងមូល បានបោះជំហានទៅមុខឥតឈប់ឈរនៃការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ។ យើងការពារបាននូវរដ្ឋធម្មនុញ្ញ និងរាល់សមិទ្ធផលដែលសម្រេចបានតាំងពីថ្ងៃដំបូងៗមករហូតឆ្នាំ១៩៧៩មក, យើងរាំងស្ងាត់បាននូវរាល់ខ្មោចយកលទ្ធកិច្ចដែលចង់នាំប្រទេសជាតិឲ្យធ្លាក់ទៅក្នុងភាពវឹកវរ បែកបាក់និងអស្ថិរភាពជាថ្មីទៀត, យើងបានខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានកំណើនខ្ពស់ប្រកបដោយចីរភាព, យើងបានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនិងសេរីភាពបានចាក់គ្រឹះកាន់តែរឹងមាំនៅកម្ពុជាហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ និងលើកកម្ពស់ឥតឈប់ឈរ ។

សម្លឹងមើលទៅអតីតកាលពីជាង ៣៧ ឆ្នាំមុនយកមកឆ្លុះបញ្ចាំងជាមួយតថភាពបច្ចុប្បន្ន គឺគ្មានអ្នកណាអាចបដិសេធបានឡើយថា កម្ពុជាមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅពិតប្រាកដ ដែលស្ទើរតែស្មានមិនដល់នោះ រហូតមានមនុស្សជាច្រើនដែលកំពុងស្ថិតនៅក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយជោគជ័យបច្ចុប្បន្ន និងកំពុងទទួលបានលទ្ធផលនៃការអភិវឌ្ឍនេះមិនអាចគិតយល់អំពីស្ថានភាពនៃចំណុចចាប់ផ្តើមថាដូចម្តេចផង ។ គឺមានតែជនគ្មានសតិសម្បជញ្ញៈជាមនុស្សប៉ុណ្ណោះដែលបដិសេធនូវប្រការនេះ ។ កម្ពុជាដែលត្រូវបំផ្លាញខ្ទេចខ្ទីដោយរបបប្រល័យពូជសាសន៍ និងសង្គ្រាមដ៏វ៉ាប់វៃ បានទទួលមកវិញនូវសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ ដែលប្រជាជនទាំងអស់គ្នាជាអ្នកឈ្នះ មិនថាមានអតីតកាលឬនិន្នាការនយោបាយផ្សេងៗគ្នាក្តី កម្ពុជាដែលជាប្រទេសត្រីក្របបំផុតពីមុននេះ ឥឡូវបានឈានចេញពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងប្រែក្លាយខ្លួនទៅជា **"ខ្លាសេដ្ឋកិច្ចថ្មី"**

Over the past 65 years, since inception, the Cambodian People's Party, originally the Khmer People's Revolutionary Party, fulfilled supremely historic missions in leading the struggles against foreign rulings for national independence; saved the country from the brutal regime of Pol Pot's; and guiding the country out of uncountable obstacles and hardships from 1979 through to the present stage of peaceful development. The Party's correct and clear-sighted leadership promoted changes deeply in the Cambodian new era's society. It is our pride and bearing great historic meaning for Cambodia's long lasting existence and long-term advancement.

Currently, the Cambodian People's Party and the Royal Government of Cambodia, under wise leadership of Samdech Techo Hun Sen continue to realize numerous achievements in every field, especially in maintaining firm peace, political stability, security and social order, and allowing our nation to hold on to favorable condition to advance steadfastly on the correct path of development. We safeguard the Constitution and every achievement realized since the victorious day of 7 January 1979. We thwart manoeuvres to lead the country back to turmoil, division and instability. We make efforts to promote economic development to generate sustainably high growth. We have promoted firmly rooted democracy and freedom in Cambodia, while our people's living conditions improve steadfastly.

Take a look on the past 37 years against what we have achieved today, no one could deny that Cambodia has changed profoundly beyond anyone's expectation. Many people, who are living in and benefitting from the process of current energetic development could not even imagine about its starting point. Only people without conscience would deny this fact. Cambodia, ruined by the regime of genocide and protracted war, has restored its full peace through win-win policy that put every Cambodians, no matter what are their pasts and from what political tendency they belong, in winning stance. Cambodia, formerly was the poorest country, has now stepped out from low-income country to one in lower middle-income country and is in process of transforming into a new economic tiger in Asia.

We are all proud of the sacrifices and achievements that we have realized up to the present time. It is a fact that in 2015, our national economy grew around 7%, and in 2016, it would grow somewhere around 7.1%. Vision of Cambodia's future is positive and expects to continue to maintain 7% growth in the year after. Poverty rate has gone down from 53.4% in 2004 to below 14% in 2014. These achievements have shown clearly changes with profoundest meaning in the Cambodian history. It is a change with progressive nature.

At the Party's 65th founding anniversary celebration, Samdech Akka Moha Sena Padei Techo Hun Sen, President of the Cambodian People's Party, underlined: "the Cambodian People's Party scored successes thanks to its correct political leadership in every circumstance and condition; wide ranging support of our people, civil servants, and the armed forces; strict discipline and serious working method; abundance of competent and conscientiously responsible human resource; and firm internal solidarity and unity." These factors of successes are winning advantages of the Cambodian People's Party and serve as foundation on which the Party advances to further successes in the forthcoming elections and guarantees long-lasting role of leadership.

Along with the march of national progress, the opposition and ill-willed circles opposing to the leadership of the Cambodian People's Party over the past 37 years have always sought out means of slandering the truth

មួយនៅអាស៊ី "។ យើងទាំងអស់គ្នាពិតជាមានមោទនភាពណាស់ចំពោះពលិកម្ម និងស្នាដៃដែលយើងសម្រេចបានមកដល់ពេលនេះ ។ ជាក់ស្តែងនៅឆ្នាំ ២០១៥ សេដ្ឋកិច្ចជាតិសម្រេចបានកំណើនជុំវិញ ៧ % នៅឆ្នាំ ២០១៦ នេះ សេដ្ឋកិច្ចអាចនឹងសម្រេចបានកំណើនប្រមាណ ៧,១% ហើយចក្ខុវិស័យអនាគតរបស់កម្ពុជាមានភាពវិជ្ជមានដោយរំពឹងថានឹងសម្រេចបានកំណើន ៧% ក្នុងមួយឆ្នាំបន្តទៀតសម្រាប់រយៈពេលមធ្យម ។ អត្រានៃភាពក្រីក្របានធ្លាក់ចុះពី ៥៣,៤% នៅក្នុងឆ្នាំ ២០០៤ មកក្រោម ១៤% នៅក្នុងឆ្នាំ ២០១៤ ។

លើមូលដ្ឋានសមិទ្ធផលទាំងអស់នេះបានបង្ហាញឲ្យឃើញច្បាស់ពីការផ្លាស់ប្តូរដ៏មានអត្ថន័យជ្រាលជ្រៅបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានោះជាការផ្លាស់ប្តូរដែលមានចរិតជឿនលឿន ស្របតាមក្រឹត្យកម្រិតចម្រើននៃសង្គមជាតិ។ ក្នុងពិធីមិទ្ធិពូកែប្រួលអនុស្សាវរីយ៍លើកទី ៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា "គណបក្សប្រជាជនកម្ពុជា បានដឹកនាំការផ្លាស់ប្តូរនេះ និងកំពុងបន្តដឹកនាំការផ្លាស់ប្តូរទៅមុខទៀត ដើម្បីធានាភាពបិតថេរ និងរីកចម្រើននៃសង្គមជាតិ ។ ជោគជ័យដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាននេះ គឺអាស្រ័យដោយ "គណបក្សមានការដឹកនាំត្រឹមត្រូវលើគ្រប់វិស័យ នៅគ្រប់កាលៈទេសៈ , មានចរន្តសម្ព័ន្ធទាក់ទងដ៏រឹងមាំនៅមូលដ្ឋាន,មានការគាំទ្រដ៏ទូលំទូលាយពីប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, មានធនធានមនុស្សច្រើនកុះករ ប្រកបដោយគុណធម៌ សមត្ថភាព និងមនសិការទទួលខុសត្រូវ និងមានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ ។ កត្តានៃជ័យជម្នះទាំងអស់នេះគឺជាប្រៀបខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដើម្បីឲ្យគណបក្សឈានទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតខាងមុខៗទៀតធានាបាននូវតួនាទីដឹកនាំយូរអង្វែង ។

នៅទន្ទឹមនឹងដំណើររីកចម្រើនរបស់ជាតិពួកប្រឆាំងនិងមជ្ឈដ្ឋានអគតិ នានា ដែលប្រឆាំងនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាអស់រយៈពេល ៣៧ ឆ្នាំ មកហើយនោះ ពួកគេតែងតែរិះរកគ្រប់វិធីមូលបង្កាច់ការពិតសំដៅបដិសេធនូវស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាងការពារមាតុភូមិ និងបម្រើប្រជាជន ព្យាយាមញុះញង់បំបែកបំបាក់ចំណងទាក់ទងដ៏ជិតស្និទ្ធរវាងប្រជាជនជាមួយនឹងគណបក្ស ព្រោះគេយល់ច្បាស់ថា គណបក្សប្រជាជនកម្ពុជាគឺជាដុំថ្មយ៉ាងធំដែលរារាំងផ្លូវមិនឲ្យគេអាចសម្រេចនូវមហិច្ឆតា និងឧបាយកលយុទ្ធសាស្ត្ររបស់ខ្លួនបាន ។ ចំពោះមុខនេះ គេកំពុងតែបោកប្រាស់ប្រជាជនដោយប្រើវាហសាស្ត្រយោសនាអំពីអ្វីដែលហៅថា "ធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៃសង្គមកម្ពុជា" ។ ប្រសិនបើពួកគេមានឱកាសនោះ តើអ្វីដែលនឹងកើតមានពីការ "ផ្លាស់ប្តូរ" របស់ពួកគេ? គឺពិតប្រាកដណាស់ ជាការផ្លាស់ប្តូរពីស្ថិរភាពទៅអស្ថិរភាព , ប្តូរពីសន្តិភាពទៅសង្គ្រាម,ប្តូរពីការឯកភាពជាតិទៅជាការបែកបាក់,ប្តូរពីភាពចម្រើនចម្រើនទៅរកការវិនាសបិទបាត,ប្តូរពីការរស់នៅដ៏សុខដុមរមនាទៅជាការរងទុក្ខវេទនាជាថ្មីទៀតដូចមហន្តរាយ ដែលបាន

និងកំពុងកើតមាននៅប្រទេសមួយចំនួន ដែលត្រូវគេដុតបញ្ឆេះបដិវត្តន៍ណា ព្រោះតែការស្រមៃចំពោះស្រមោលនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតាមបែបលោកខាងលិចនោះ ។ ចំពោះមជ្ឈដ្ឋានអគតិនៅខាងក្រៅមួយចំនួនដែលមិនទាន់យល់ច្បាស់ ឬធ្វើជាមិនយល់ពីសភាពការណ៍កម្ពុជា បានព្យាយាមដាក់ការគាបសង្កត់មកលើរាជរដ្ឋាភិបាលឲ្យធ្វើតាមនិន្នៈរបស់ខ្លួនក្រោមលេសប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពក្នុងការបញ្ចេញមតិ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្នុងពេលដែលរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តយ៉ាងត្រឹមត្រូវទៅហើយនោះនូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីភាពនីតិវិធី ។ គោលបំណងរបស់មជ្ឈដ្ឋានអគតិទាំងនោះ គឺគ្មានអ្វីក្រៅពីរកវិធីជួយស្រោចស្រង់ និងការពារពួកប្រឆាំងដែលកំពុងតែមានវិបត្តិផ្ទៃក្នុងដ៏ធ្ងន់ធ្ងរ ឲ្យមានស្ថិរភាពមកវិញដើម្បីបម្រើយុទ្ធសាស្ត្ររបស់ខ្លួនប៉ុណ្ណោះ ។ នេះជាការជ្រៀតជ្រែកមកលើកិច្ចការរបស់រដ្ឋធម្មនុញ្ញមួយដែលកម្ពុជាមិនអាចទទួលយកបានឡើយ ។ **យើងនឹងបន្តជំរុញការអនុវត្តច្បាប់របស់ជាតិយើងដើម្បីពង្រឹងនីតិវិធី ។**

នៅលើកំណត់ផ្លូវទៅមុខទៅទៀត យើងត្រូវជម្នះនូវឧបសគ្គ និងការលំបាកយ៉ាងច្រើនទៀត ដើម្បីសម្រេចនូវគោលបំណង និងឧត្តមគតិដ៏ថ្លៃថ្លារបស់គណបក្ស ។ គ្មានអ្វីអាចមករារាំងមិនឲ្យយើងឈានទៅមុខបានឡើយឲ្យតែយើងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ស្មោះត្រង់ ផ្សាក្លាប់ជាមួយប្រជាជន ហើយចេះប្រើប្រាស់នូវប្រៀបខ្លាំងរបស់យើងប្រកបដោយវិចារណញ្ញាណ ។

ទស្សនាវដ្តីប្រជាជន

aimed at denying achievements of the Cambodian People's Party's defense of motherland and serving our people. They attempted incitement of enmity and breaking close relations between people and the Party because of the fact that they understand clearly that the Cambodian People's Party is a huge piece of rock sitting in the road preventing them from achieving ambitions and strategic tricks.

For the immediate purpose, they woo people with rhetoric about "igniting positive change in the Cambodian society." Should they have chance to do so, what their changes would cause? It is true that there will be a change from stability to instability, from peace to war, from national unity to division, from development to destruction, and from harmonious living to sufferings once again as those happened in some countries lighted up by color revolutions for misconception of western-style democracy and human rights.

Ill-willed people who either yet to understand or chosen to ignore the truth about the Cambodian situation have tried pressures on the Royal Government to follow their wills under the pretext of democracy, human rights, freedom of expression, free and fair elections, while the Royal Government has been implementing correctly principles of democracy and rule of law. Their aims were nothing else but seeking means to save and defend those in oppositions, to bring them out of their serious internal crisis to a stable footing to serve their strategy once again. This is interference into a sovereign state's affair. Cambodia finds it unacceptable. We will further implement the law to strengthen rule of law.

On the forthcoming segment of the road, we will overcome more obstacles and hardships to achieve the brilliant aim and ideals of the Party. Nothing could hinder our advancement as long as we have solidarity, firm internal unity, faithfulness, staying attached to the people, and know how to make conscientious use of our winning advantages./.

សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជាបានដឹកនាំឱ្យមានការផ្លាស់ប្តូរដ៏ជ្រាលជ្រៅ បំផុតក្នុងប្រវត្តិសាស្ត្រ និងកំពុងបន្តដឹកនាំការផ្លាស់ប្តូរនៅមុខរៀង ដើម្បីធានាភាពស្ថិតស្ថេរ និងរីកចម្រើននៃសង្គមជាតិ



គណៈអធិបតីនៃពិធីមិទ្ធិញ្ញ

នៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៦នៅស្ថានីយការពារកណ្តាលគណបក្សប្រជាជនកម្ពុជាបានប្រារព្ធពិធីមិទ្ធិញ្ញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដោយមានប្រជាជនចូលរួមជាង ១ ម៉ឺននាក់ ក្នុងបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង ។ ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី **ហេង សំរិល** ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ។

នៅក្នុងឱកាសនោះសម្តេចតេជោ**ហ៊ុនសែន**ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងរំលឹកទៅដល់ប្រវត្តិ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះ គណបក្សបានដឹកនាំការតស៊ូរំដោះជាតិ ប្រឆាំងការឈ្លានពានត្រួតត្រារបស់បរទេសយ៉ាងអង់អាចបំផុតជាពិសេសការតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពតដ៏យង់ឃ្នង ហើយបានបន្តដឹកនាំប្រទេសសម្រេចបានជោគជ័យយ៉ាងធំធេងធ្វើឱ្យប្រជាជាតិ និងមាតុភូមិបានរស់ឡើងវិញ ស្ថិតស្ថេរគង់វង្ស និងរីកចម្រើនដូចបច្ចុប្បន្ននេះ ។ សម្តេចតេជោ **ហ៊ុន សែន** បានថ្លែងទៀតថាក្នុងរយៈពេល៣៧ឆ្នាំមកនេះបន្ទាប់ពីថ្ងៃជ័យជម្នះលមករាដោយឈរយ៉ាងរឹងមាំលើគោលការណ៍ប្រជាធិបតេយ្យ គណបក្សប្រជាជនកម្ពុជា បាន



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ថ្លែងសូន្យក្នុងពិធីមិទ្ធិញ្ញ

ដឹកនាំប្រទេសជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនាសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលបាននាំប្រជាជាតិឱ្យចេញផុតពីស្រមោលនៃអតីតកាលដ៏ឈឺចាប់ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់នៅលើមាត់សន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ប្រកបដោយមោទនភាព និងភាពជឿជាក់ ។ ការភ័យខ្លាច,សោកនាជកម្ម, ការបែកបាក់ជាតិ និងការបាត់បង់ ដែលប្រជាជនយើងធ្លាប់បានជួបប្រទះកាលពីអតីតកាលត្រូវបានបញ្ចប់ហើយយើងកំពុងរស់នៅលើមាតុភូមិរបស់យើងដែលមានសុខសន្តិភាពពេញលេញ, មានខ្សែនឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី ដែលត្រូវបានការពារយ៉ាងគត់មត់, មានការគោរព ចំពោះសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋគ្រប់ៗរូប,មានការបង្រួបបង្រួមជាតិក្រោមជំហូររដ្ឋធម្មនុញ្ញតែមួយ, សង្គមជាតិទាំងមូលកំពុងមានវឌ្ឍនភាពលើគ្រប់វិស័យ ព្រមជាមួយនោះ កិត្តិយសកិត្យានុភាពជាតិក៏ត្រូវបានលើកកម្ពស់ឡើងវិញលើឆាកអន្តរជាតិ ។ ឆ្លងតាមសមិទ្ធផលដ៏វិសេសវិសាលទាំងអស់នេះ បានកសាង និងពង្រឹងមូលដ្ឋានខាងស្មារតី និងសម្ភារៈ របស់ប្រជាជាតិយើង ក្នុងការបន្តការពារមាតុភូមិ និងកសាងអនាគតដ៏រុងរឿងរបស់ខ្លួន ។ រាល់សមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានទាំងអស់នេះ គឺអាស្រ័យដោយគណបក្សមានការដឹកនាំត្រឹមត្រូវខាង



សមាជិក សមាជិកានៃអង្គមិទ្ធិញ្ញ



គណៈអធិបតីទទួលបាច់ផ្កាជូនពរចូលរួមអបអរសាទរពីសមាជិក សមាជិកានៃអង្គមិទ្ធិញ្ញ និងតំណាងអង្គទូតនានា

នយោបាយនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព, មានការគាំទ្រដ៏ទូលំទូលាយពីប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, មានវិន័យម៉ឺងម៉ាត់ និងរបៀបរបបធ្វើការម៉ត់ចត់, មានធនធានមនុស្សច្រើន កុះករប្រកបដោយគុណធម៌ សមត្ថភាព និងមនសិការទទួលខុសត្រូវ និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ ។ សម្តេចតេជោ **ហ៊ុន សែន** ក៏បានសម្តែងក្តីរីករាយចំពោះការរីកចម្រើននៃវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។ ជាក់ស្តែងវិស័យសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០១៦អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៧,១% ។ អតិផរណាត្រូវបានរំពឹងថានឹងស្ថិតក្នុងកម្រិតទាបក្នុងរង្វង់ ១,៩% ស្ថានភាពពាណិជ្ជកម្មកាន់តែមានភាពប្រសើរឡើង ដោយសារកំណើនលឿននៃការនាំចេញធៀបនឹងការនាំចូល ។ ទុនបម្រុងអន្តរជាតិនឹងកើនដល់ប្រមាណ ៥.៤៥០ លានដុល្លារ ដែលអាចធានាការនាំចូលបានប្រមាណ ៤,៥ ខែ និងអាចទប់ទល់នឹងបច្ច័យអាក្រក់ពីវិបត្តិខាងក្រៅ ។ ជាមួយនេះ ការប្រើប្រាស់ទំនិញក្នុងស្រុកមាននិរន្តរភាពកើនឡើងដោយសារការវិនិយោគក្នុងស្រុក និងការវិនិយោគផ្ទាល់ពីបរទេស ដែលបានបង្កើតការងារធ្វើបង្កើនប្រាក់ចំណូលរបស់ប្រជាជន។ ជាក់ស្តែងចំណូលមធ្យមរបស់ប្រជាជនម្នាក់ៗបានកើនដល់ ១.២១៥ ដុល្លារ ក្នុងឆ្នាំ ២០១៥ ហើយអាចនឹងបន្តកើនដល់ ១.៣០១ ដុល្លារ ក្នុងឆ្នាំ ២០១៦ ។

ជាមួយគ្នានេះសម្តេចតេជោ **ហ៊ុន សែន** បានបញ្ជាក់យ៉ាងច្បាស់ថាការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជាតិយើងចាប់ពីថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ មកគឺជា **"ការផ្លាស់ប្តូរ"** ដ៏មានអត្ថន័យជ្រាលជ្រៅបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ នោះគឺជា **"ការផ្លាស់ប្តូរ"** ពីប្រជាជាតិមួយដែល

បានបែកបាក់សាមគ្គីយ៉ាងធ្ងន់ធ្ងរនិងហែកហូរដោយសង្គ្រាមមកមានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី, ពីទឹកដីមរណៈមួយដែលគ្របដណ្តប់ដោយឧក្រិដ្ឋកម្មប្រល័យពូជសាសន៍របស់ពួកប៉ុលពត មកមានជីវិតរស់ឡើងវិញ មានសេរីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិវិធី, ពីសង្គមមួយដែលមានតែភាពខ្ទេចខ្ទាំវិនាសអន្តរាយ មកជាសង្គមមួយដែលកំពុងមានការរីកចម្រើនប្រកបដោយជីវភាព និងពីសង្គមមួយដែលត្រូវតែប្រមាថ និងឯកោ មកជាសង្គមមួយដែលមានកិត្តិយសស្មើសិទ្ធិ និងស្មើភាពជាមួយបណ្តាប្រទេសនៅលើពិភពលោក ។ នេះជាដំណើរការផ្លាស់ប្តូរដ៏ត្រឹមត្រូវ ដែលមានចរិតជឿនលឿន ស្របតាមត្រឹមត្រូវក្រមរីកចម្រើននៃសង្គមជាតិ ។ គណបក្សប្រជាជនកម្ពុជាបានដឹកនាំការផ្លាស់ប្តូរនេះ និងកំពុងបន្តដឹកនាំការផ្លាស់ប្តូរទៅមុខទៀត ដើម្បីធានាភាពស្ថិតស្ថេរ និងរីកចម្រើននៃសង្គមជាតិ ។ សម្តេចតេជោបានអះអាងយ៉ាងម៉ឺងម៉ាត់ថាយើងប្រឆាំងដាច់ខាតនូវឧបាយកលគ្រប់ប្រភេទ ដែលចង់ផ្លាស់ប្តូរសង្គមតាមរយៈការបង្ខំនូវបដិវត្តន៍ពណ៌ ឬតាមមធ្យោបាយពិសពុលផ្សេងៗទៀត ដែលនឹងនាំឲ្យប្រទេសជាតិបាត់បង់សន្តិភាព ស្ថិរភាព ឯកភាពជាតិ និងធ្លាក់ក្នុងគ្រោះមហន្តរាយជាថ្មីម្តងទៀត។ សន្តិភាពស្ថិរភាពនយោបាយនិងរាល់សមិទ្ធផលដែលយើងមានមកដល់ពេលនេះ គឺបានមកពីការយកជីវិតធ្វើជាដើមទុន ពីពលិកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី សមាជិក សមាជិកាគណបក្ស និងជនរួមជាតិយើងរាប់លាននាក់ ដូច្នេះយើងមិនអនុញ្ញាតឲ្យជនណា ឬមជ្ឈដ្ឋានណាមកបំផ្លាញបានឡើយ ។



ការសម្តែងរបាំអបអរសាទរក្នុងពិធីមិទ្ធិញ្ញរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោបានអះអាងថា គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តជំរុញអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៤-២០១៨ និងគោលនយោបាយទាំងឡាយ ឲ្យបានសម្រេចជោគជ័យ ក្នុងនោះ មានការងារសំខាន់ៗជាអាទិ៍ ៖

-បន្តជំរុញអភិវឌ្ឍតាមវិស័យ ដូចជា ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ដីធ្លី សំណង់ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ។ល។ សំដៅបង្កើនផលិតភាព និងតម្លៃបន្ថែម, កៀរគរធនធានហិរញ្ញវត្ថុដើម្បីបម្រើដល់តម្រូវការហិរញ្ញប្បទាន, ធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ដែលនឹងធានាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ, បន្តរក្សាលំនឹងអត្រាប្តូរប្រាក់រក្សាអត្រាអតិផរណាក្នុងកម្រិតទាប និងជំរុញការនាំចេញ ។

-ជំរុញការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ឆ្នាំ ២០១៥-២០២៥ សំដៅលើកកម្ពស់ជីវភាព និងភាពថ្លៃថ្នូររបស់ប្រជាជនគ្រប់រូប។តាមរយៈការអនុវត្តគោលនយោបាយនេះខិតខំកែលម្អនិងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញសកម្មភាពវិនិយោគ លើកកម្ពស់លក្ខខណ្ឌការងារតាមបទដ្ឋានការងារអន្តរជាតិ ពង្រឹងយន្តការសម្រាប់ពិនិត្យកំណត់ប្រាក់ឈ្នួលអប្បបរមា ធានារ៉ាប់រងអត្ថប្រយោជន៍របស់កម្មករ និយោជិតជាដើម ។

-បន្តពង្រឹងនូវសកម្មភាពនានាដែលគាំទ្រគោលដៅកាត់បន្ថយភាពក្រីក្រ និងធានាសមធម៌នៃការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ជាអាទិ៍ ការបន្តបែងចែកដីធ្លីតាមរយៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច និងការប្រើប្រទានកម្មជូនប្រជាជនក្រីក្រ យោធិនពិការ គ្រួសារយោធិនពលី និងមរណៈ និងអតីតកងកម្លាំងប្រដាប់អាវុធដែលគ្មាន ឬខ្វះដីពិតប្រាកដ, ការបន្តអនុវត្តគោលនយោបាយមិនយកពន្ធលើដីកសិកម្ម ជាលក្ខណៈគ្រួសារ, ការបន្តអនុវត្តការតភ្ជាប់បណ្តាញអគ្គិសនីនៅជនបទ ដើម្បីឈានទៅសម្រេចគោលដៅ គ្រប់ភូមិទាំងអស់នឹងមានការផ្គត់ផ្គង់អគ្គិសនីនៅឆ្នាំ ២០២០, ការពង្រីកសេវាមីក្រូហិរញ្ញវត្ថុ ដែលកាន់តែមានភាពអនុគ្រោះ, ការបន្តពង្រីកមូលនិធិសមធម៌ និងការបង់ថ្លៃជូនសម្រាប់ប្រជាជនក្រីក្រក្នុងការទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករបស់រដ្ឋ ។ល។

-បន្តពង្រឹងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីជំរុញការប្រមូលចំណូលរបស់រដ្ឋឲ្យមានការកើនបន្តទៀត និងបន្តធ្វើវិចារណកម្មចំណាយឲ្យចំទិសដៅនិងមានប្រសិទ្ធភាព។ព្រមជាមួយនេះបន្តពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាជន ទាំងសេវាតម្រូវការ និងសេវាបម្រើប្រកបដោយគុណភាព វិសាលភាព និងមានការជឿទុកចិត្តពីប្រជាជន ។ គណបក្សប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងគណបក្សនានា នៅក្នុងការបង្កើតបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះឲ្យមានលក្ខណៈអព្យាក្រឹត សេរី ប្រជាធិបតេយ្យ និងសុខសាន្ត ដែលជាលក្ខខណ្ឌចាំបាច់នៃការបោះឆ្នោតដោយសេរីនិងយុត្តិធម៌លើមូលដ្ឋានអនុវត្តតាមច្បាប់បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ។

ពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូង សម្តេចតេជោ **ហ៊ុន សែន** បានបញ្ជាក់ជំហរច្បាស់ថា គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែមិនគាំទ្រថែមទាំង ប្រឆាំងនឹងការចេញសេចក្តីថ្លែងការណ៍ណាមួយរបស់អាស៊ាន

គាំទ្រដល់សាលដីកាតុលាការមជ្ឈត្តកម្មពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូង ដែលប្រទេសនៅក្រៅតំបន់ខ្លះបានធ្វើសកម្មភាពអូសទាញ និងគាបសង្កត់ឲ្យប្រទេសសមាជិកអាស៊ានគាំទ្រមុនពេល ដែលមិនទាន់ដឹងថាតុលាការពេញសាលដីកាបែបណាមួយនោះផង ។ គណបក្សប្រជាជនកម្ពុជាមើលឃើញនូវចំណុចនេះហើយចាត់ទុកថានេះជាការយុបយិតខាងនយោបាយដ៏អាក្រក់បំផុតក្នុងក្របខ័ណ្ឌនៃនយោបាយអន្តរជាតិ ដែលលទ្ធផលរបស់វានឹងនាំទៅដល់ការបែកបាក់រវាងអាស៊ានឆ្នាងផង និងរវាងអាស៊ាននិងចិនផង ហើយការខិតខំរបស់ប្រទេសក្រៅតំបន់ខ្លះដើម្បីប្រមូលកម្លាំងប្រឆាំងចិន វានឹងផ្តល់នូវផលអវិជ្ជមានសម្រាប់អាស៊ាន និងផ្តល់ផលអាក្រក់សម្រាប់សន្តិភាពក្នុងតំបន់។ កម្ពុជាសង្ឃឹមថា នាពេលខាងមុខ ប្រសិនបើបញ្ហាសមុទ្រចិនខាងត្បូងមិនត្រូវបានលើកដើម្បីរំខានឬធ្វើជាឧបសគ្គនៅក្នុងសម័យប្រជុំនានា ចាប់ពីថ្នាក់ឧត្តមមន្ត្រីរហូតដល់ថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៅតាមវេទិកាតំបន់ និងអន្តរជាតិទេនោះ លទ្ធផលនៃការប្រជុំនឹងល្អជាងមុន ស្មារតីសាមគ្គីភាពក៏នឹងប្រសើរជាងមុន ហើយក៏នឹងមិនមានសេចក្តីថ្លែងការណ៍វាយប្រហារគ្នា ឬទម្លាក់កំហុសឲ្យគ្នាក្រោយការប្រជុំនោះផងដែរ ។ គណបក្សប្រជាជនកម្ពុជាជឿជាក់ថាការមិនចុះសម្រុងគ្នារវាងសមាជិកអាស៊ានខ្លះលើបញ្ហាសមុទ្រចិនខាងត្បូងមិនមែនជាការបែកបាក់របស់អាស៊ាននោះទេ ។ អាស៊ានមានកិច្ចការរាប់ពាន់ជំពូកដែលត្រូវធ្វើ មិនមែនមានតែបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ ។

នៅចុងបញ្ចប់សម្តេចតេជោ **ហ៊ុន សែន** បានអំពាវនាវដល់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកមន្ត្រី សមាជិក សមាជិកាគ្រប់ៗរូប សូមរក្សាខ្ជាប់នូវប្រពៃណីដ៏រុងរឿងរបស់គណបក្ស ពង្រឹងចំណងសាមគ្គីភាពជុំវិញគណៈកម្មាធិការកណ្តាល បន្តឈានទៅមុខដោយឆន្ទៈមុតស្រួចដើម្បីសម្រេចរាល់ភារកិច្ច ទាំងក្នុងភារកិច្ចកសាងពង្រឹងគណបក្ស ទាំងក្នុងភារកិច្ចបម្រើប្រជាជន ។ ជាមួយគ្នានេះសូមប្រជាជនចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល បង្កើតបានសមិទ្ធផលថ្មីៗឥតឈប់ឈរជូនជាតិមាតុភូមិយើង ។

គណបក្សប្រជាជនកម្ពុជា នឹងស្ថិតនៅជានិច្ចជាមួយប្រជាជន និងបន្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន ។



ពិធីបង្ហោះប៉ងប៉ោងអបអរសាទរអង្គមិទ្ធិពុទ្ធ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប (ASEM) លើកទី ១១ នៅប្រទេសម៉ុងហ្គោលី



ទិដ្ឋភាពរួមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១១ នៅទីក្រុងអ៊ូឡង់បាទី នៃប្រទេសម៉ុងហ្គោលីចាប់ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ ២០១៦

គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី និងសម្តេចកិតិព្រឹទ្ធបណ្ឌិត **ម៉ីន វ៉ានី ហ៊ុន សែន** បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១១ នៅទីក្រុងអ៊ូឡង់បាទី នៃប្រទេសម៉ុងហ្គោលីចាប់ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ ២០១៦ ។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី ១១ បានប្រារព្ធឡើងក្នុងបរិបទការប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៥ កក្កដា ក្រោមប្រធានបទ "រយៈពេល ២០ ឆ្នាំ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់" ។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក ASEM ទាំង ៥១ ប្រទេស រួមទាំងប្រធានសហគមន៍អឺរ៉ុប និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះ ក្រោមវត្តមាននៃការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីសំណាក់ ឯកឧត្តម Tsakhiagiin Elbegdorj ប្រធានាធិបតីម៉ុងហ្គោលី ។ មេដឹកនាំអាស៊ី-អឺរ៉ុបបានចាត់ទុកថា កិច្ចប្រជុំកំពូល ASEM លើកទី ១១ នេះ បានប្រារព្ធឡើងនៅចំពេលមានព្រឹត្តិការណ៍លេចធ្លោថ្នាក់តំបន់មួយចំនួន ដូចជាការបោះឆ្នោតចាក់ចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ការចេញសេចក្តីសម្រេចរបស់តុលាការមជ្ឈតិកម្មទីក្រុងឡាអេ ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង ការឡើងកម្ដៅនៅឧបទ្វីបកូរ៉េ ការកើនឡើងនៃអំពើភេរវកម្ម ការអូសបន្លាយនៃសង្គ្រាមស៊ីវិលនៅស៊ីរី យេម៉ែន លីប៊ី អ៊ីរ៉ាក់ ម៉ាលី អាហ្សង់ស្ថាននិងការប្រឈមមុខដោយយោធារវាងកងទ័ព NATO ជាមួយនឹងកងទ័ពរុស្ស៊ី ពិសេសព្រឹត្តិការណ៍នៃអំពើភេរវកម្មរថយន្តធុនធំ បើកបុករះសម្លាប់មនុស្សនៅទីក្រុងនីស ប្រទេសបារាំង និងបញ្ហាប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ ជំងឺឆ្លង សន្តិសុខស្បៀង និងថាមពលផងដែរ ។

កិច្ចប្រជុំកំពូល ASEM លើកទី ១១ បានធ្វើការពិភាក្សាគ្នាដោយផ្ដោត

លើវិស័យទាំងឡាយ ដែលផ្តល់នូវផលប្រយោជន៍រួមមានជាអាទិ៍ របៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ ការដឹកជញ្ជូន សន្តិសុខស្បៀង ទឹក និងថាមពល ការសម្រួលពាណិជ្ជកម្ម និងវិនិយោគធនធានលើដី និងក្នុងសមុទ្រ វិទ្យាសាស្ត្រគំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការផ្នែកសហគ្រាសធុនតូច និងមធ្យម ការកសាងសមត្ថភាព ការផ្តល់អំណាចដល់ស្ត្រី ការងារ ការការពារសង្គម សិទ្ធិមនុស្ស នីតិវិធី ការប្រឆាំងអំពើពុករលួយ ទេសន្តប្រវត្តិសាស្ត្រ ការប្រឆាំងនឹងអំពើភេរវកម្ម ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស អំពើហិង្សាដោយក្រុមគ្រួសារនិយម និងបទល្មើសតាមប្រព័ន្ធអ៊ីនធឺណែត ។ ជាមួយគ្នានេះមេដឹកនាំនៃប្រទេសអាស៊ី-អឺរ៉ុប ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការពង្រឹងតភ្ជាប់ ការលើកកម្ពស់ភាពក្រៅផ្លូវការ ការចងក្រងបណ្តាញ និងភាពបត់បែន ទន់ភ្លន់ ពិសេសការពិភាក្សាអំពីការបោះជំហានទៅរកទសវត្សរ៍ថ្មី សំដៅធ្វើយ៉ាងណាឲ្យកិច្ចប្រជុំ ASEM កាន់តែខ្លាំងក្លា ព្រមទាំងជំរុញបន្ថែមទៀតនូវការតភ្ជាប់នឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងអាស៊ី និងអឺរ៉ុប ។

មេដឹកនាំនៃប្រទេសអាស៊ី-អឺរ៉ុប ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពេញអង្គលើកទី ១ ស្តីពីទសវត្សរ៍នៃភាពជាដៃគូ ការពិនិត្យឡើងវិញ និងការសម្លឹងទៅមុខ ក្រោមប្រធានបទ "ការវាយតម្លៃលើបទពិសោធន៍ ២០ ឆ្នាំនៃកិច្ចសន្ទនានយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការផ្លាស់ប្តូរសង្គម វប្បធម៌ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងវិនិយោគ " និងកិច្ចប្រជុំពេញអង្គលើកទី ២ ស្តីពីភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់រូបវន្ត និងការតភ្ជាប់ផ្នែកទន់ ។


សម្តេចតេជោ **ហ៊ុន សែន** បានថ្លែងថា របៀបវារៈនៃការតភ្ជាប់រូបវន្ត



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១១ នៅទីក្រុងអ៊ូឡង់បាទាំ ប្រទេសម៉ុងហ្គោលី

និងអរូបវន្ត គឺជាការកែទម្រង់រចនាសម្ព័ន្ធដែលជាជម្រើសគោលនយោបាយដ៏សំខាន់មួយ បន្ថែមលើគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ហើយដោយសារមូលហេតុនេះ កិច្ចការនេះ គប្បីត្រូវបានក្លាយជាអាទិភាពសំខាន់សម្រាប់ភាពជាដៃគូដើម្បីអនាគតរបស់យើង ។ ASEM គួរបន្តផ្ដោតការយកចិត្តទុកដាក់លើការងារមួយចំនួនរួមមានទី១ការខិតខំបង្កើនប្រសិទ្ធភាពនៃកិច្ចសន្ទនារបស់យើង ដើម្បីស្វែងរកនិងកំណត់ថាមពលថ្មីទៀតសម្រាប់ពង្រឹងទំនាក់ទំនងរវាងទ្វីបទាំងពីរ សំដៅទាញយកឱកាសអភិវឌ្ឍនាពេលអនាគតឲ្យបានច្រើន តាមរយៈការលើកកម្ពស់នូវការភ្ជាប់រូបវន្ត ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ ទី២ការបន្តកិច្ចប្រឹងប្រែងរួម សំដៅលើកស្ទួយលំហូរនៃការវិនិយោគ និងពាណិជ្ជកម្មសេរីនៃទំនិញនិងសេវា ពិសេសតាមរយៈការលុបបំបាត់រាំងរាននានា ទាំងរាំងរានពន្ធគយ និងវិធានការមិនមែនពន្ធ សំដៅធានានូវបបពាណិជ្ជកម្ម និងការវិនិយោគដែលមានលក្ខណៈកាន់តែបើកចំហកាន់តែមានតម្លាភាព និងផ្អែកលើគោលការណ៍ និងវិធានច្បាស់លាស់ ។ ទី៣ការលើកកម្ពស់ការតភ្ជាប់ឌីជីថល (Digital) និងការតភ្ជាប់ផ្នែកទន់ផ្សេងទៀត ពិសេសតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេស វិទ្យាសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន ។ ទី ៤ ការពង្រឹងយន្តការធានាសុវត្ថិភាពចាំបាច់នានា ដើម្បីការពារប្រជាជន និងប្រទេស ពីហានិភ័យដែលអាចកើតចេញពីការតភ្ជាប់កាន់តែប្រសើរឡើងដូចជាបញ្ហាសន្តិសុខមនុស្សជាតិ ការជួញដូរគ្រឿងញៀនអំពើហិង្សា និងឧក្រិដ្ឋកម្មឆ្លងដែនដែលអាចនឹងកើតមានឡើងចំពោះមុខកំណើននៃលំហូរប្រជាជននិងទំនិញ និងទី ៥ ការបន្តគាំទ្រ និងជំរុញការអនុវត្តយន្តការតំបន់និងអនុតំបន់ផ្សេងៗ ដែលបម្រើឲ្យគោលដៅសមាហរណកម្ម និងការតភ្ជាប់រួមមានដូចជា មូលនិធិផ្លូវសូត្រ មូលនិធិសហប្រតិបត្តិការដែនសមុទ្រចិន-អាស៊ានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនិងយន្តការពហុភាគីមានស្រាប់ផ្សេងទៀត ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ ។

នៅក្នុងបទអន្តរាគមន៍នោះដែរ សម្តេចតេជោបានសង្កត់ធ្ងន់ថា ក្នុងឋានៈជាប្រទេសតូច និងមានសេដ្ឋកិច្ចបើកចំហ កម្ពុជាមានជំនឿមុតមាំលើសារៈសំខាន់នៃការធ្វើសមាហរណកម្ម និងការតភ្ជាប់អាស៊ី-អឺរ៉ុប ព្រមទាំងសម្លឹងឆ្ពោះទៅរកវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់យើងសម្រាប់អនាគត ។




សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសន្ទនាដោយផ្ទាល់ជាមួយឯកឧត្តម **លី ខ័ណ្ឌ** នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន

ផ្លៀតពេលសំរាកនៃពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១ សម្តេចតេជោ **ហ៊ុន សែន** បានជួបសន្ទនាដោយផ្ទាល់ជាមួយលោកជំទាវ **លី ខ័ណ្ឌ** ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ។ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា សាធារណរដ្ឋកូរ៉េ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ចាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា និងបានបញ្ជាក់រួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា សាធារណរដ្ឋកូរ៉េ ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត ក្នុងនាមជាប្រទេសដង្ហែងនឹងគ្នា ។

សម្តេចតេជោ **ហ៊ុន សែន** បានជួបសន្ទនាដោយផ្ទាល់ជាមួយឯកឧត្តម **លី ខ័ណ្ឌ** នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ ។ មេដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ចាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ។ ឯកឧត្តមនាយករដ្ឋមន្ត្រីចិន **លី ខ័ណ្ឌ** បានប្រកាសពីការសម្រេចផ្តល់ជំនួយឥតសំណង ដែលមានទឹកប្រាក់ ៣៦០០ លានយន់ ប្រហាក់ប្រហែលប្រមាណ ៦០០ លានដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍន៍រយៈពេល ៣ ឆ្នាំ គឺចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានផ្តល់ជំនួយឥតសំណងតាមការស្នើសុំពីសម្តេចសម្រាប់ដំណើរការរៀបចំការបោះឆ្នោតនៅពេលខាងមុខ និងសម្រាប់បម្រើឲ្យការអភិវឌ្ឍន៍វិស័យសុខាភិបាល អប់រំ ទឹកស្អាត ដែលបម្រើឲ្យផលប្រយោជន៍របស់ប្រជាជនកម្ពុជា ។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១១ បានបិទបញ្ចប់នៅថ្ងៃត្រង់ទី១៦ ខែកក្កដា បន្ទាប់ពីបានដំណើរការរយៈពេល ២ ថ្ងៃចមក។ នៅក្នុងកិច្ចប្រជុំរយៈពេល ២ ថ្ងៃនេះ មេដឹកនាំនៃប្រទេសអាស៊ី-អឺរ៉ុប បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ និងឈានទៅដល់ការអនុម័តលើឯកសារនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១១ ក្នុងនោះរួមមាន ទី១សេចក្តីប្រកាសទីក្រុងអ៊ូឡង់បាទាំ និងទី ២ សេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ ។


ថ្លែងក្នុងកិច្ចប្រជុំចម្លៀតស្តីពី ការប្រែប្រួលអាកាសធាតុជាការប្រឈមសន្តិសុខមិនមែនប្រពៃណី "សម្តេចតេជោ **ហ៊ុន សែន** បានគូសបញ្ជាក់ថា



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម **ស៊ីនហ្សូ អេមេ** នាយករដ្ឋមន្ត្រីជប៉ុន

ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមក្នុងក្រុងភ្នំពេញ ដែលត្រូវដោះស្រាយ តាមរយៈមធ្យោបាយជាក់លាក់ និងគ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន ។ យើងត្រូវបង្កើនការផ្តល់ធនធានហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យា ជូនដល់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច សម្រាប់ជួយពង្រឹងយន្តការគ្រប់គ្រង និងជំរុញការវិនិយោគលើវិស័យសំខាន់ៗមួយចំនួន ដូចជា ការស្រាវជ្រាវអំពីថាមពលកកើតឡើងវិញ និងការបង្កើនប្រសិទ្ធភាពថាមពល ការការពារព្រៃឈើ និងការដាំដើមឈើឡើងវិញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបន្ទាត់ដឹម ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរអាកាសធាតុនេះឲ្យមានប្រសិទ្ធភាព។ សម្តេចតេជោបន្តថាទោះបីជាធនធានរបស់យើងនៅមានកម្រិតក្តីកម្ពុជាមានឆន្ទៈនយោបាយខ្ពស់ក្នុងការរួមចំណែកដល់កិច្ចប្រឹងប្រែងសកល ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ផ្អែកតាមគោលការណ៍គន្លឹះ របស់អនុសញ្ញាក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ពិសេសគោលការណ៍ស្តីពីការទទួលខុសត្រូវរួមគ្នា ប៉ុន្តែមានកាតព្វកិច្ចផ្សេងគ្នាស្របតាមសមត្ថភាពរៀងៗខ្លួន។ កម្ពុជាបានបំពេញកាតព្វកិច្ចរួចហើយសម្រាប់ការកំណត់វិភាគទានថ្នាក់ជាតិហើយកិច្ចការរៀបចំផែនការគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍នានារបស់យើង ក៏សុទ្ធត្រូវបានដាក់បញ្ចូលនូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ ២០៣០ ផងដែរ ។

វង្វេងពេលវេលាសំរាប់កិច្ចប្រជុំចម្លៀត សម្តេចតេជោ **ហ៊ុន សែន** បានអញ្ជើញចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម **ស៊ីនហ្សូ អេមេ** នាយករដ្ឋមន្ត្រីជប៉ុន ។ ឯកឧត្តម **ស៊ីនហ្សូ អេមេ** មានប្រសាសន៍ថា ឯកឧត្តមធ្លាប់បានជួបសម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន ៧ ដងរួចមក ហើយពិសេសការជួបគ្នាកាលពីពេលថ្មីៗនេះក្នុងប្រទេសម៉ាឡេស៊ី ។ ឯកឧត្តមមានប្រសាសន៍បន្តថា ការសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ថានភាពសាកលពិពេលកន្លែងទៅ គឺជាផ្នែកមួយនៃការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ហើយការដាក់ស្ថាបនាស្ថានដ៏មានសារៈសំខាន់នោះ ក៏ជានិមិត្តរូបនៃការចូលរួមចំណែករបស់ជប៉ុន ក្នុងការជួយដល់ហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង ក៏ដូចជាការតភ្ជាប់នូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសកម្ពុជា ។ នៅក្នុងខែកញ្ញាខាងមុខនឹងមានជើងហោះហើរត្រង់ពីជប៉ុនមកកាន់ប្រទេសកម្ពុជា តាមរយៈនៃការ



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសន្ទនាដោយផ្ទាល់ជាមួយ លោកជំទាវ **ម៉ាត់ ហ្គីហ្វេ** ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ

ហោះហើរត្រង់នោះនឹងជំរុញកំណើនភ្ញៀវទេសចរណ៍ជប៉ុនមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត ដែលនោះក៏ជាផ្នែកមួយនៃការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានគូសបញ្ជាក់ពីជំហរមិនងាក ក្នុងការបន្តផ្តល់ជំនួយគ្រប់បែបយ៉ាងក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ សម្តេចតេជោ **ហ៊ុន សែន** ស្វាគមន៍ចំពោះការមកដល់នៃជើងហោះហើរត្រង់ពីជប៉ុនមកកាន់ប្រទេសកម្ពុជា ដែលនឹងជួយជំរុញកំណើនភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យកាន់តែមានសន្ទុះខ្ពស់ឡើងថែមទៀត ។ កន្លងមកយើងបានធ្វើការពិភាក្សាគ្នាលើបញ្ហាជាច្រើន ក្នុងការជំរុញកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឲ្យកាន់តែកើនឡើងថែមទៀត បើទោះបីជាទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនៅពេលបច្ចុប្បន្នមានទំហំប្រមាណ ១ ពាន់លានដុល្លារក៏ពិតមែន ប៉ុន្តែទំហំនោះហាក់នៅមានកម្រិតនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនទៀតនោះ។ សម្តេចតេជោក៏បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយដល់ដំណើរការរៀបចំការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅកម្ពុជា ដែលនោះគឺបានបង្ហាញពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ។ ក្នុងជំនួបពិភាក្សាប្រកបដោយអត្ថន័យនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា ជប៉ុន បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ពិសេសការបន្តសហការក្នុងការជួយគ្នាទៅវិញទៅមក លើបញ្ហានៃកងចម្រើនសន្តិភាពរបស់ប្រទេសទាំងពីរ ដែលកំពុងចូលរួមប្រតិបត្តិការសន្តិភាពរបស់ពិភពលោក ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ក៏បានអញ្ជើញឯកឧត្តមបណ្ឌិត **ហ៊ុន ម៉ាណែត** បុត្រច្បងរបស់សម្តេចតេជោ **ហ៊ុន សែន** ដែលជាអ្នកបន្តវេនដ៏ល្អរបស់សម្តេច អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងពេលវេលាដ៏សមស្របខាងមុខ ។

ក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១ របស់សម្តេចតេជោ **ហ៊ុន សែន** នៅប្រទេសម៉ុងហ្គោលី និងការជួបប្រាស្រ័យចរចាជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនផងនេះ កាន់តែធ្វើឲ្យកម្ពុជាមានឈ្មោះល្បីរន្ទីរលើឆាកអន្តរជាតិ និងនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រទេសជាតិយើង ។

សម្តេចតេជោ ហ៊ុន សែន : វិធានការ ៧ ចំណុច ដើម្បីការពារ និងអភិវឌ្ឍធនធានមច្ឆជាតិ

*យុទ្ធសាស្ត្រចុះពិនិត្យច្បាប់នានានៅបណ្តាខេត្តទូទាំងប្រទេស



សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាមច្ឆជាតិ ១ កក្កដា ដែលប្រារព្ធធ្វើនៅអាងទឹកអន្លង់ជ្រៃ ក្នុងភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

នៅខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងទិវាមច្ឆជាតិនៅខេត្តកំពង់ស្ពឺ ព្រមទាំងសម្តែងសមិទ្ធផលធំៗមួយចំនួនដែលស្ថាបនាដោយកម្ពុជាផ្ទាល់និងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន និងបានធ្វើដំណើរទៅកាន់ខេត្តចំនួន ៦ នៅជុំវិញបឹងទន្លេសាប ។

* ព្រឹកថ្ងៃទី ១ ខែកក្កដា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីទិវាមច្ឆជាតិ ១ កក្កដា ដែលប្រារព្ធធ្វើនៅអាងទឹកអន្លង់ជ្រៃ ក្នុងភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

មានប្រសាសន៍ទៅកាន់អ្នកចូលរួមយ៉ាងច្រើនកុះករ នាពេលនោះ សម្តេចតេជោបានរំលឹកឡើងវិញ អំពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើកំណែទម្រង់ឡូត៍នេសាទ និងតំណាក់កាលជាក់ស្តែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវកំណែទម្រង់នេះ។ ប្រជាជន និងប្រជានេសាទជាច្រើនបានទទួលផលអំពីកំណែទម្រង់ឡូត៍នេសាទនេះ ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេសនូវខ្លឹមសារ ៧ ចំណុច ក្នុងគោលដៅការពារ និងអភិវឌ្ឍធនធានមច្ឆជាតិ គឺទី១.សូមប្រជាពលរដ្ឋកុំប្រើឧបករណ៍ខុសច្បាប់ក្នុងការនេសាទជាពិសេសឧបករណ៍ឆក់ត្រីដែលនាំទៅដល់ការបំផ្លាញពូជមច្ឆជាតិ ទី២.សូមកុំចាប់ត្រីក្នុងរដូវបាមយាត់ គឺក្នុងរដូវត្រីពង ទី៣.សូមកុំកាប់ព្រៃលិចទឹកដែលជាជំរកត្រីពងកូន និងត្រូវចូលរួមជាព្រៃលិចទឹកឡើងវិញទាំងនៅតំបន់ទឹកសាប និងតំបន់ទឹកប្រៃ ទី៤.សូមជួយការពារតំបន់អភិរក្សរាប់ទាំងការជួយផ្តល់ព័ត៌មានអំពីជនខិលខូច ឬមន្ត្រីខិលខូចដែលចូលទៅបំផ្លាញក្នុងតំបន់អភិរក្ស ទី៥.សូមកុំយកបឹងព្រែកប្រើប្រាស់ខុសគោលដៅនេសាទ ដូចជាយកទៅដាំឈូក និងចាក់ដីលុបឬសាងសង់ជាដើម ទី៦.កុំឲ្យមានទំនាស់រវាងប្រជាពលរដ្ឋអ្នកនេសាទ និងអ្នកនេសាទ ឬទំនាស់រវាងអ្នកនេសាទ និងអ្នកធ្វើស្រែប្រាំង និងទំនាស់ដែនទឹកស្រុកខេត្ត និងទី៧.



សម្តេចតេជោ ហ៊ុន សែន កាត់ខ្សែបួសម្តោចដាក់ឲ្យប្រើប្រាស់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស

សូមចូលរួមទិវាមច្ឆជាតិ ១ កក្កដា និងជំរុញការធ្វើវារីវប្បកម្ម, ចិញ្ចឹមត្រី, រក្សាទុកមេពូជត្រីធំៗ ឬជិតផុតពូជ ។

សម្តេចតេជោក៏បានអំពាវនាវទាំងផ្នែករដ្ឋសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាដែលមានគោលដៅដូចគ្នាក្នុងការអភិរក្សធនធានមច្ឆជាតិដូចគ្នានោះ ឲ្យចូលរួមព្រមៗគ្នាសហការអភិរក្សធនធានមច្ឆជាតិជាមួយគ្នាដោយត្រូវប្រមូលផ្តុំឱ្យទៅជាចលនាជាតិ នៅក្នុងការងារអភិរក្សធនធានមច្ឆជាតិជាមួយគ្នា និងត្រូវមើលគ្នាក្នុងនាមជាខ្មែរដែលធ្វើការងារអភិរក្សដូចគ្នាដោយមិនត្រូវមើលគ្នាជាសត្រូវនោះទេ ។

សម្តេចតេជោក៏បានលើកឡើងផងដែរថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកាន់តែមានចំនួនកើនឡើង ផ្ទុយទៅវិញផ្នែកដែលជាជម្រកត្រីកាន់តែរាក់បានធ្វើឱ្យផលត្រីថយចុះមិនអាចបម្រើឲ្យបបលុបចុករបស់ប្រជាពលរដ្ឋ ដែលមានទម្លាប់បរិភោគត្រីច្រើននោះទេ ។ ដូច្នេះការចិញ្ចឹមត្រី និងវារីសត្វផ្សេងៗទៀតនោះ គឺជាកិច្ចការដែលចាំបាច់ត្រូវយកចិត្តទុកដាក់ធ្វើជាប្រចាំគ្រប់ពេលវេលា ដោយមិនមែនធ្វើតែក្នុងទិវាមច្ឆជាតិមួយថ្ងៃនេះទេ។

* ព្រឹកថ្ងៃទី ១១ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ក្នុងឱកាសនោះសម្តេចបានថ្លែងទាក់ទងនឹងឃាតកម្មលើរូបលោកកែម ឡឺអ្នកវិភាគសង្គមកាលពីព្រឹកថ្ងៃទី ១០ ខែកក្កដា ថា នេះជាអំពើឃោរឃៅព្រៃផ្សៃមួយជាលើកទី ២ បន្ទាប់ពីការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជី កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៥ ។

ជាមួយនឹងការថ្កោលទោស សម្តេចតេជោក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យរក្សាភាពស្ងប់ស្ងៀម និងទុកលទ្ធភាពឲ្យស្ថាប័នមានសមត្ថកិច្ចធ្វើការឲ្យពេញលេញ ។ សម្តេចតេជោលើកឡើងថា តើអ្នកណានឹងទទួលផលចំណេញពីសោកនាដកម្មដែលបានកើតឡើងនេះ? ហើយអ្នកណា

ទទួលផលខាត? ។ រាជរដ្ឋាភិបាលគឺពិតជាទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះមុខមាត់អំពីកង្វះខាតដែលហៅថាម្ខាង គឺអសមត្ថភាពក្នុងការការពារសន្តិសុខសម្រាប់ប្រជាពលរដ្ឋ តែម្ខាងទៀតត្រូវបានគេលាបពណ៌ ភ្លាមៗអំពីបញ្ហានេះដែលមានចរិតជាបញ្ហាខាងនយោបាយ។ យើងសង្ឃឹម ថាប្រជាពលរដ្ឋរបស់យើងនឹងទុកលទ្ធភាពឱ្យក្រសួងមានសមត្ថកិច្ចស្ថាប័នមានសមត្ថកិច្ចធ្វើកិច្ចការរបស់គេដោយត្រឹមត្រូវ ម៉ត់ចត់ ហើយដែល ចៀសវាងបង្វែបញ្ជាពីសោកនាដកម្មមួយនេះទៅជាបញ្ហាខាងនយោបាយ ដែលនាំឱ្យល្អក់កកទៅដល់សភាពការណ៍ប្រទេស ។ រាជរដ្ឋាភិបាលរង ការរិះគន់ថាអសមត្ថភាពក្នុងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការលាបពណ៌ករណីឃាតកម្មនេះជារឿងនយោបាយ ។

ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវបទបញ្ជា មួយចំនួននៃការបើកយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីពង្រឹងសន្តិសុខជាតិ ក្នុងក្របខណ្ឌទូទាំងប្រទេសឡើងវិញ ។ សម្តេចតេជោបញ្ជាក់ថា នេះជា ដំណាក់កាលដែលយើងត្រូវតែចាត់វិធានការ ប្រឆាំងនឹងបទឧក្រិដ្ឋនានា ព្រោះថាមួយរយៈចុងក្រោយនេះ ពិតមែនតែនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងនៅតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាងមានសុវត្ថិភាព និង ទំនាក់ទំនងល្អ ប៉ុន្តែសន្តិសុខនៅខាងផ្ទៃក្នុងប្រទេសរបស់យើងវាមាន បញ្ហា ។ ជូនកាល ប៉ះទៅលើប្រជាពលរដ្ឋស្លូតត្រង់ ឥឡូវប៉ះទៅលើអ្នក នយោបាយ ។ ប៉ះទៅលើអ្នកធ្វើធុរកិច្ចរហូតប៉ះទៅដល់សមត្ថកិច្ចសមត្ថកិច្ចខ្លួនឯងក៏ត្រូវតែសម្លាប់នេះជាបញ្ហា រាប់ទាំងជាមេទាហានខ្លះក៏ត្រូវតែ លួចបាញ់សម្លាប់ផងដែរ... ។ មន្ត្រីរាជការយើងមួយចំនួនដែលធ្វើប្រតិបត្តិ ការ ដូចជាមន្ត្រីរដ្ឋបាលព្រៃឈើក៏ត្រូវទទួលនូវការបាញ់ប្រហារ ។ ដូច្នេះ ទាមទារនូវការបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីពង្រឹងសន្តិសុខ ឡើងវិញ ។ សម្តេចតេជោបន្តថា ទី១ ទាមទារនូវការចាត់វិធានការ គឺការ ប្រឆាំងនឹងឃាតកម្មការប្លន់ប្រដាប់អាវុធ និងត្រូវការការប្រជាជនគ្រប់រូប មិនថាអ្នកនយោបាយ ឬជាជនប្រជាជននោះទេ។ យើងត្រូវចាត់គ្រប់ វិធានការទាំងអស់ដើម្បីបំបាត់ចោលនូវឃាតកម្មការប្លន់ប្រដាប់អាវុធ និង រូបភាពដទៃទៀត ។ ដូច្នេះយើងត្រូវរៀបចំផែនការជាក់លាក់ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មនៅក្នុងប្រទេសរបស់យើងនោះ។ ទី២ គ្រឿងញៀន ជាបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ប្រទេសរបស់យើងមិនមែនជាប្រទេសផលិតគ្រឿងញៀន នោះទេ ។ ជាប្រទេសឆ្លងកាត់ប៉ុន្តែឥឡូវនេះវាមិនមែនជាប្រទេសឆ្លងកាត់ ទៀតទេវាភ្លាយទៅជាទីផ្សារនៃការប្រើប្រាស់គ្រឿងញៀនទៅហើយ ។ ដូច្នេះយើងត្រូវខិតខំរួមទាំងអស់គ្នាទើបអាចធ្វើទៅបានដោយសារគ្រឿង ញៀន នេះហើយវាបានបង្កើតជាបញ្ហានៃឧក្រិដ្ឋកម្មមួយបែបផ្សេងទៀត។ ទី៣ ត្រូវគ្រប់គ្រងអាវុធជាតិផ្ទុះឱ្យបានម៉ត់ចត់ ។ ត្រូវរកគ្រប់វិធីដើម្បីកុំឱ្យ មានអាវុធអាចធ្វើចរាចរណ៍ឆ្លងកាត់នៅក្នុងប្រទេសរបស់យើងបាន ។

✽ ដោយឡែក រយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែ កក្កដា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើដំណើរតាមរថយន្ត ដោយឆ្លងកាត់ខេត្តចំនួនប្រាំមួយនៅជុំវិញបឹងទន្លេសាប ។ សម្តេចតេជោ **ហ៊ុន សែន** បានធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង និងបានជួបប្រាស្រ័យ ជាមួយប្រជាជន អាជីវករ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ នៅខេត្តពោធិសាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ។

នៅខេត្តពោធិសាត់ សម្តេចតេជោបានអញ្ជើញជួបជាមួយអាជីវករ



សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយ ឯកឧត្តមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាត់ឱ្យប្រើប្រាស់នូវ គម្រោងប្រព័ន្ធទឹកស្អាតនៅក្នុងខេត្តបាត់ដំបង និងខេត្តកំពង់ចាម

ប្រជាពលរដ្ឋ នៅផ្សារសាមគ្គីត្រករ ។ នៅក្នុងការប្រាស្រ័យទាក់ទងផ្ទាល់ នោះ សម្តេចតេជោបានសួរនាំទៅកាន់បងប្អូនអាជីវករទាំងអស់ អំពីការ ប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ, សាកសួរពីការលក់ដូរទំនិញក្នុងផ្សារ ដែលភាគច្រើននាំចូលមកពីប្រទេសថៃ និងជលិតផលក្នុងស្រុក។ នៅក្នុង ផ្សារ ក្រៅពីការសាកសួរព័ត៌មានចំពោះក្រុមអាជីវករ, សម្តេចក៏បានជួបជា មួយប្រជាពលរដ្ឋដែលទៅកាន់ផ្សារ ដោយបានសួរសុខទុក្ខចំពោះជន ចាស់ជរា និងពរកូនក្មេងតូចៗ ក្នុងក្តីស្រឡាញ់រាប់អានក្នុងឋានៈជាជនរួម ជាតិខ្មែរតែមួយ។ ប្រជាពលរដ្ឋក៏បានសំដែងនូវការគោរព និងបង្ហាញនូវ ការស្រឡាញ់ចំពោះសម្តេច តាមរយៈការអោបរិត និងការសុំសម្តេចថតរូប សែលហ្វីជាមួយ ។ រូបភាពទាំងនេះក៏ត្រូវបានបង្ហាញទៅកាន់មិត្តភក្តិ និង ញាតិសណ្តានផងដែរ ។

អ្វីដែលជាភាពសាមញ្ញបំផុតនោះ គឺសម្តេចតេជោបានអញ្ជើញទទួល ទានបបរ និងគុយទាវជាមួយប្រជាពលរដ្ឋនៅក្នុងផ្សារត្រករដោយគ្មានការ រើសអើង ដែលរូបភាពបែបនេះគេកម្រឃើញមេដឹកនាំនៃប្រទេសលើពិភព លោកធ្វើបាន ។ នៅទីនោះ សម្តេចតេជោក៏បានដោះស្រាយនូវរាល់បញ្ហា មួយចំនួនដែលជាការស្នើសុំពីអាជីវករមជ្ឈមណ្ឌលសាមគ្គីត្រករខេត្តពោធិសាត់។

ចាកចេញពីផ្សារត្រករតាមបណ្តោយកំណាត់ផ្លូវជាតិលេខ ៥ សម្តេច តេជោក៏បានចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សា- នុសិស្សនៃអនុវិទ្យាល័យមោងឫស្សីស្រុកមោងឫស្សីខេត្តបាត់ដំបង។ នៅ ទីនោះ ដោយមានសំណូមពរពីលោកគ្រូអ្នកគ្រូសិស្សានុសិស្សពិសេស ដោយការពិនិត្យឃើញពីការលំបាកពិតប្រាកដរបស់លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សនៃអនុវិទ្យាល័យមោងឫស្សី សម្តេចតេជោបានប្រកាសពី ការផ្តល់អគារសិក្សាថ្មីធ្វើអំពីបេតុងមួយខ្នងកម្ពស់២ជាន់ស្មើនឹង១២បន្ទប់ ដែលជាថវិកាផ្ទាល់របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

✽ នៅល្ងាចថ្ងៃទី ២០ ខែកក្កដា សម្តេចតេជោបានជួបសំណេះ សំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបងនា សាលប្រជុំនៃសាលាខេត្ត។ សម្តេចបានប្រកាសថាសម្តេចនឹងជួបសំណេះ សំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅគ្រប់ខេត្តក្រុង ទូទាំងប្រទេស ហើយខេត្តបាត់ដំបងគឺជាខេត្តទី១ហើយដែលសម្តេចចាប់ ផ្តើមធ្វើកិច្ចការជួបសំណេះសំណាលផ្ទាល់ជាមួយមន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធ ។ សម្តេចនឹងធ្វើកិច្ចការបែបនេះនៅគ្រប់បណ្តាខេត្ត និងរាជ- ធានីទាំង ២៥ ដើម្បីពិនិត្យមើលពីវឌ្ឍនភាព និងបញ្ហាប្រឈមដែលត្រូវ



សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយមន្ត្រី រាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តបន្ទាយមានជ័យ

ដោះស្រាយនៅក្នុងខេត្តនីមួយៗ ។ សម្តេចតេជោបានរំលឹកពីការលំបាក នានា មុននឹងប្រទេសមានសុខសន្តិភាពពេញលេញ និងការឯកភាពជាតិ ហើយបានកែប្រែតំបន់ដែលធ្លាប់ជាសមរភូមិ ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ ។ ទាំងអស់នេះគឺបានមកពីនយោបាយឈ្នះឈ្នះដែលបានបញ្ចប់សង្គ្រាមរវាងរដ្ឋបាលក្នុងប្រទេសកម្ពុជា នាំមកនូវការបង្រួប បង្រួមជាតិឯកភាពជាតិ និងសុខសន្តិភាពពេញផ្ទៃប្រទេស ។ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត គឺឆ្នាំនេះ កម្ពុជាបានឆ្លងផុតពីខ្សែបន្ទាត់ជាប្រទេសមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យម កម្រិតទាបជាមួយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ ភាគរយ បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហាប្រឈមក៏ដោយ ។ សម្តេចនាយករដ្ឋមន្ត្រីបានជំរុញដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ ជាពិសេសមន្ត្រីថ្នាក់ឃុំសង្កាត់នៃខេត្តបាត់ដំបង ត្រូវខិតខំរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសត្រូវទប់ស្កាត់អំពើឃាតកម្ម និងសកម្មភាពជួញដូរគ្រឿងញៀនឲ្យបាន ។ សម្តេចតេជោក៏បានថ្លែងរំលឹក និងផ្តាំផ្ញើដល់មន្ត្រី រាជការយើង គឺត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយសេវាកម្មការចាំបាច់នានា ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ។ ត្រូវតែ លុបបំបាត់រាល់កំហុសឆ្គង ការថ្លាំងថ្នាក់ភាពអសកម្មទាំងឡាយ ហើយត្រូវខិតខំកសាងអំពើល្អឲ្យបានច្រើន ។ ចំពោះក្នុងត្រួលទាំងជម្ពូ ឬមិនជម្ពូគឺត្រូវលុបបំបាត់ឲ្យអស់ រួមទាំងជញ្ជីងឆ្អឹងអនាធិបតេយ្យផងដែរ ។ សម្តេចតេជោបន្តថា មិនមែនអ្វីដែលខាងលើជាក់មកសុទ្ធតែត្រូវទាំងអស់នោះទេ ឬចេះតែថាល្អទាំងអស់នោះដែរ ។ គឺយើងត្រូវចេះពិនិត្យ និងកែលម្អឡើងវិញ បើមានអ្វីមិនល្អ ឬមិនប្រក្រតី ។ មន្ត្រីរាជការ និងកងប្រដាប់អាវុធទាំងអស់ត្រូវចូលរួមគាំទ្រសមត្ថកិច្ចតុលាការ និងពន្ធដារ ក្នុងការប្រមូលចំណូល ។ មន្ត្រីពាក់ព័ន្ធនឹងអាជ្ញាធរមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ការពារព្រៃឈើ និងដោះស្រាយទំនាស់ដីធ្លីក្នុងខេត្តនីមួយៗរបស់ខ្លួនឲ្យបានល្អ និងមានប្រសិទ្ធភាព ។ ទន្ទឹមនឹងនេះ យើងទាំងអស់គ្នាត្រូវចូលរួមពង្រឹងនីតិវិធីឲ្យបានល្អឡើង ហើយកុំភ្លេចទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ ត្រូវមានសាមគ្គីភាពរវាងគ្នាទៅវិញទៅមក ហើយត្រូវខិតខំរក្សាមិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសថៃជាប់ព្រំដែនជាមួយខេត្តឲ្យបានល្អ ។

* នៅព្រឹកថ្ងៃទី ២១ ខែកក្កដា នាខេត្តបាត់ដំបងដែលសម្តេចតេជោ



សម្តេចតេជោ ហ៊ុន សែន ជួបប្រាស្រ័យជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប

នាយករដ្ឋមន្ត្រីជាមួយឯកឧត្តមឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវគម្រោងប្រព័ន្ធទឹកស្អាត នៅក្នុងខេត្តបាត់ដំបង និងខេត្តកំពង់ចាម ។ នៅទីនោះសម្តេចបានរំលឹកទៅដល់ជំនួបរវាងសម្តេចជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នៅប្រទេសម៉ុងហ្គោលី ។ ជំនួបនេះក៏ត្រូវបានផ្សាយខុសពីខ្លឹមសារពិត ដោយសារព័ត៌មានជាភាសាខ្មែរ និងអង់គ្លេសនៅក្នុងប្រទេសកម្ពុជា ។ សម្តេចបានថ្លែងទៅកាន់លោកទូតជប៉ុនថា នៅក្នុងជំនួបពិភាក្សាទ្វេភាគីនៅលើវាលស្មៅនៅប្រទេសម៉ុងហ្គោលី រវាងសម្តេចនិងលោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ នៃប្រទេសជប៉ុន បានប្រព្រឹត្តទៅយ៉ាងល្អណាស់ ដោយបានពិភាក្សាទៅលើកិច្ចការទាំងឡាយដែលយើងអាចយល់ពីគោលដៅបរាគ្នាទៅវិញទៅមករួចជាស្រេចទៅហើយ ។ នៅក្នុងជំនួបនោះ កម្ពុជាក៏បានស្នើសុំឲ្យជប៉ុនជួយពង្រឹង នូវសមត្ថភាពកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាបន្ថែមទៀតដោយសារថាបច្ចុប្បន្នកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុនក៏កំពុងមានវត្តមាននៅក្នុងប្រទេសស៊ីជីងខាងត្បូង ដូចកងទ័ពកម្ពុជាដែរក្នុងក្របខណ្ឌអង្គការសហប្រជាជាតិដូចគ្នា ។

សម្តេចតេជោបានបន្តថា ទំនាក់ទំនងសម្តេចជាមួយនាយករដ្ឋមន្ត្រី អាបេ មិនត្រឹមត្រូវតាមការជួប និងជួបប៉ុណ្ណោះទេ តែវាអាចបង្ហាញពីទំនាក់ទំនងរវាងសម្តេច និងនាយករដ្ឋមន្ត្រី អាបេផងដែរ ។

គួរបញ្ជាក់ថាគម្រោងប្រព័ន្ធទឹកស្អាតខេត្តបាត់ដំបងនិងខេត្តកំពង់ចាម រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ត្រូវបានកសាងឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ចំនួន ៣,៣៥៥ លានយ៉េន ស្មើនឹង ៣៣ លានដុល្លារអាមេរិក ។ រោងចក្រផលិតទឹកស្អាតនេះអាចផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១១,៥០០ ម៉ែត្រគូប ក្នុងមួយថ្ងៃសម្រាប់ក្រុងកំពង់ចាម និង ២២,០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃសម្រាប់ក្រុងបាត់ដំបង ហើយក៏បានរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដល់ក្រុមគ្រួសារនីមួយៗដែលមានប្រវែងសរុប ១២០ គីឡូម៉ែត្រ សម្រាប់ក្រុងទាំងពីរ ។

តាមរយៈប្រព័ន្ធទឹកស្អាតនេះមានមនុស្សជាង ៣៧.០០០ នាក់នៅក្រុងកំពង់ចាម និងជាង ៨១.០០០ នាក់ នៅក្រុងបាត់ដំបងអាចទទួលបានទឹកស្អាតដ៏មានសុវត្ថិភាព និងមានស្ថេរភាពសម្រាប់ជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន និងការរៀបចំបរិស្ថានដ៏មានអនាម័យ ។

បន្ទាប់មកនៅរសៀលថ្ងៃដែល សម្តេចតេជោបានបន្តដំណើរមកកាន់



សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយមន្ត្រី រាជការ និងកងកម្លាំងប្រដាប់អាវុធ និងជួបប្រាស្រ័យដោយផ្ទាល់ ជាមួយអាជីវករលក់ដូរនៅផ្សារខេត្តកំពង់ធំ និងប្រជាពលរដ្ឋជាច្រើនដែលមកកាន់ទីផ្សារ

ខេត្តបន្ទាយមានជ័យ ។ សម្តេចបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តបន្ទាយមានជ័យនាសាលប្រជុំសាលាខេត្ត ។

* នៅរសៀលថ្ងៃទី ២១ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានបន្តដំណើរតាមរថយន្តពីខេត្តបន្ទាយមានជ័យមកកាន់ខេត្តសៀមរាប ។ សម្តេចបានអញ្ជើញចុះពីលើរថយន្តជួបសំណេះសំណាលដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ អាជ្ញាធរ សាស្ត្រាចារ្យ សិស្សានុសិស្សនៃវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងជួបប្រាស្រ័យក្នុងភាពស្និទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅទីនោះប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយស្និទ្ធស្នាល ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានដោះស្រាយឆ្លើយតបតាមការស្នើសុំធ្វើការកសាងអគារសិក្សាថ្មីមួយខ្នង កម្ពស់ពីរជាន់ ស្មើនឹង ១២ បន្ទប់ និងបានជូនជាថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូចំនួន ៥៩ នាក់ និងសិស្សានុសិស្សសរុប ៨៥០ នាក់ ។

* ស្នាក់នៅខេត្តសៀមរាបនាសៀលថ្ងៃទី ២២ ខែកក្កដា សម្តេចតេជោបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅសណ្ឋាគារស៊ីធីអង្គរ ។ នៅពេលនោះសម្តេចតេជោបានមានប្រសាសន៍ឆ្លើយតបជាប្រយោលទៅនឹងគណបក្សប្រឆាំងដែលនិយាយថា ដំណើរចុះមូលដ្ឋានរបស់សម្តេច គឺជាការធ្វើតាមពួកខ្លួន (គណបក្សប្រឆាំង) ។ សម្តេចបញ្ជាក់ថា ការចុះមូលដ្ឋាននេះមិនមែនរឿងថ្មីសម្រាប់សម្តេចទេ ។ សម្តេចធ្លាប់តាំងពីជិះម៉ូតូគ្រលុកគ្រលាក់ ។ សម្តេចចុះមូលដ្ឋានតាំងពីបក្សវាមិនទាន់កើតផង ។ សម្តេចធ្វើនាយករដ្ឋមន្ត្រីតាំងពីវាមិនទាន់កើតទៅទៀត ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍រំលឹកថា ខេត្តសៀមរាបសម្តេចបានមកច្រើនដងប៉ុន្តែលាចនេះយើងក៏ត្រូវតែរៀបចំឲ្យមានការត្រួតពិនិត្យមួយមិនគ្រាន់តែខេត្តសៀមរាបទេ ប៉ុន្តែដំណើរការនេះត្រូវធ្វើក្នុងក្របខណ្ឌទូទាំងប្រទេស ។ សម្តេចនឹងធ្វើដំណើរទៅតាមខេត្តនានា ហើយខេត្តនេះជាខេត្តទី ៣ បន្ទាប់ពីបាត់ដំបង, បន្ទាយមានជ័យ ហើយទៅខេត្តកំពង់ធំ ។ សម្តេចតេជោនឹងធ្វើដំណើរចុះត្រួតពិនិត្យមើលបញ្ហាទាំងឡាយដែលបានដំណើរការអស់រយៈពេលជាង៣កក្កដាលអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី ៥ នៃរដ្ឋសភា ហើយពិនិត្យអំពីបញ្ហាសេសសល់, បញ្ហា

ប្រឈមដែលត្រូវដោះស្រាយ ។

* ព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅខេត្តកំពង់ធំ សម្តេចតេជោបានអញ្ជើញជួបដោយផ្ទាល់ជាមួយអាជីវករលក់ដូរនៅផ្សារខេត្តកំពង់ធំ និងប្រជាពលរដ្ឋជាច្រើនដែលមកទីផ្សារនេះ ។ នៅពេលនោះសម្តេចបានទទួលស្តាប់នូវព័ត៌មានជាច្រើន និងសំណូមពររបស់អាជីវករលក់ដូរទាក់ទងនឹងនិរន្តរភាពនៃតួបលក់ដូររបស់ខ្លួនពីព្រោះតែអាជ្ញាធរបានប្រាប់ថាតួបលក់ដូរនេះមានអាណត្តិ ។ ភ្លាមៗនោះ សម្តេចតេជោបានបញ្ជាក់ថា តួបលក់ដូរគឺជាតួបរបស់អាជីវករមួយជីវិតក៏ពុំមានអាណត្តិទេ ។ អាជីវករលក់ដូរបុត្រ ។

បន្ទាប់ពីជួបអាជីវករនិងប្រជាពលរដ្ឋរួចសម្តេចតេជោបានអញ្ជើញជួបជាមួយមន្ត្រីអាជ្ញាធរ ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តនៅសាលាខេត្ត ។ សម្តេចតេជោបានបញ្ជាក់ថា សម្តេចបានចូលជួបផ្ទាល់ជាមួយអាជីវករផ្សារ និងប្រជាពលរដ្ឋ ហើយខណៈនោះ សម្តេចទទួលបានសំណើពីអាជីវករម្ចាស់តួបដោយសុំកុំឲ្យមានអាណត្តិក្នុងការលក់នៅតួបនីមួយៗរបស់ពួកគាត់ ។ ក្នុងបញ្ហានេះសម្តេចបានស្តីបន្ទោសទៅដល់មន្ត្រីនៅខេត្តកំពង់ធំថាមិនមានការពន្យល់ប្រជាពលរដ្ឋ អាជីវករឲ្យបានយល់ពីបញ្ហានេះ ។ រាជរដ្ឋាភិបាលបានខិតខំធ្វើការកុំប៉ុនបណ្តោយទុកឲ្យអ្នកដទៃឆ្លៀតយកឱកាស ។ ផ្សារនេះសម្តេចបានធ្វើដំបូលឲ្យប្រជាពលរដ្ឋ ។ គាត់ជាម្ចាស់តួប ដូច្នេះផ្សារនេះ អត់ត្រូវមានអាណត្តិទេ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា " ពាក់ព័ន្ធបញ្ហាផ្សារនេះ ប្រជាពលរដ្ឋអត់ទទួលបានការពន្យល់ឲ្យបានច្បាស់លាស់នោះទេ ។ រឿងមួយប៉ុណ្ណោះអាចជាការដកពិសោធន៍មួយ មិនត្រឹមតែខេត្តកំពង់ធំមួយទេ ត្រូវដោះស្រាយនៅកន្លែងដទៃទៀត ។ ប្រជាពលរដ្ឋគាត់អត់បានដឹងថាគាត់ជាម្ចាស់ផ្សារផង ព្រោះគាត់និយាយថាគាត់បានលើកសំណើថា សុំកុំឲ្យមានអាណត្តិ អាចមានន័យថាអស់លោកធ្វើការអីនៅទីនេះ ? ។ គឺអាចចាត់ទុកថាមិនចាំបាច់និយាយថាបក្សប្រឆាំងពូកែនោះទេ ។ បញ្ហានៅត្រង់ថាយើងវាខ្សោយពេក និយាយអញ្ចឹងទើបត្រូវ " ។

សូមបញ្ជាក់ថា ផ្សារស្ទឹងសែនគឺជាផ្សារដែលសម្តេចបានសាងសង់ឲ្យអាជីវករនៅខេត្តកំពង់ធំបានប្រកបរបរកទទួលបានឡើងវិញបន្ទាប់ពីអគ្គិភ័យបានឆេះកាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១០ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ៖ យុវជនត្រូវខិតខំកសាង និងការពារប្រទេស ឲ្យបានគង់វង្ស និងជឿនលឿនប្រកបដោយសុខសន្តិភាព និងសេចក្តីស្រឡាញ់



សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍សំណេះសំណាលជាមួយយុវជនសង្កាត់ផ្សារថ្មីទី ១ ចំនួន ៥៥ នាក់

កាលពីពេលថ្មីៗកន្លងមកនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានជួបសំណេះសំណាលជាមួយយុវជនសង្កាត់ផ្សារថ្មីទី ១ ចំនួន ៥៥ នាក់ ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង ។

តំណាងយុវជនសង្កាត់ បានឡើងផ្លាស់ប្តូរមតិយោបល់អំពីសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន ជាពិសេសការដោះស្រាយបានការលំបាកមួយចំនួនជូនប្រជាជន ដូចជាបញ្ហាសេវាធានា ការធ្វើអត្តសញ្ញាណប័ណ្ណ ការកាត់បន្ថយឲ្យស្មើក្នុងរយៈពេលខ្លីនៃការលិចផ្លូវខ្លះៗក្នុងពេលភ្លៀងធំម្តងៗ ការទប់ស្កាត់ និងលប់បំបាត់គ្រឿងញៀន ព្រមទាំងបញ្ហាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ សុវត្ថិភាពសង្គម ក៏ដូចជាការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពជាដើម ។ លទ្ធផលទាំងអស់នោះបានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះប្រជាជនពីសំណាក់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។

មានមតិសំណេះសំណាលក្នុងពេលនោះ សម្តេចភក្តី សាយ ឈុំ បានរំលឹកឡើងវិញ អំពីបុព្វហេតុដ៏ខ្ពង់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា តាំងពីថ្ងៃបដិសន្ធិរហូតមកដល់បច្ចុប្បន្ន ដែលបានបំពេញតួនាទីជាប្រវត្តិសាស្ត្រតាមដំណាក់កាលនីមួយៗ ជាពិសេសការកិច្ចដឹកនាំប្រទេសជាតិតាំងពីក្រោយថ្ងៃដោះ ៧ មករា រហូតមកដល់បច្ចុប្បន្ន ។ សម្តេចភក្តី សាយ ឈុំ បានលើកឡើងអំពីសមិទ្ធផលធំៗដែលសម្រេចបានពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣ គឺការសង្គ្រោះអាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ប៉ុលពត និងរាំងស្ងាត់របបនេះ មិនឲ្យវិលត្រលប់មកវិញ នាំមក

ជូនប្រជាជនកម្ពុជានូវរាល់សិទ្ធិសេរីភាពសព្វបែបយ៉ាង ដែលត្រូវបំផ្លាញចោលក្នុងរបបប៉ុលពត បានស្តារឡើងសេដ្ឋកិច្ចប្រទេសឡើងវិញ ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន និងជាកម្លាំងស្នូលក្នុងការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបានក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ ពីឆ្នាំ ១៩៩៣-១៩៩៨ យើងដោះស្រាយ និងទប់ស្កាត់បាននូវសកម្មភាពអនាធិបតេយ្យបង្កដោយពួកជ្រុលនិយម ក្នុងព្រឹត្តិការណ៍ថ្ងៃ ៥-៦ ខែកក្កដា ឆ្នាំ ១៩៩៧ ដែលពេលនោះយើងការពារបាននូវសមិទ្ធផលនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ថែរក្សាការពារបានរដ្ឋធម្មនុញ្ញ និងសន្តិសុខជូនប្រជាជន និងដំណើរការរៀបចំការបោះឆ្នោតនៅឆ្នាំ ១៩៩៨ ដោយជោគជ័យ ។ នៅឆ្នាំ ១៩៩៨ ដោយសារគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យអង្គការចាត់តាំងខាងនយោបាយ និងនយោបាយរបស់ខ្មែរក្រហមត្រូវរលត់រលាយទាំងស្រុង បញ្ចប់សង្គ្រាមរ៉ាំរ៉ៃ បង្កើតបាននូវសុខសន្តិភាពក្នុងក្របខណ្ឌទូទាំងប្រទេស ។

សម្តេចភក្តី សាយ ឈុំ បានថ្លែងទៀតថា ចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាយើងបានដំណើរការការពារ និងកសាងប្រទេសក្នុងដំណាក់កាលសន្តិភាពទាំងស្រុង ។ អ្នកដែលមើលឃើញការពិត និងយល់ដឹងការពិតទើបទទួលស្គាល់ថា កម្ពុជាមានការរីកចម្រើនប៉ុណ្ណា ។ កម្ពុជាបាន និងកំពុងបោះជំហានយ៉ាងរឹងមាំលើមាត់សន្តិភាពប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញអនុវត្តយ៉ាងខ្លាំងក្លាកម្មវិធីនយោបាយរបស់ខ្លួន និងខិតខំជំរុញការអនុវត្តកំណែទម្រង់ទូលំទូលាយ និងស៊ីជម្រៅលើគ្រប់វិស័យ ការពារសុខសន្តិភាពសណ្តាប់ធ្នាប់សង្គម និងរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្តាំផ្ញើដល់ក្មួយៗជាយុវជនជាអ្នកបន្តវេនការពារ និងកសាងប្រទេសជាតិ ត្រូវខិតខំយកចិត្តទុកដាក់លត់ជំនួន ស្រាវស្រង់ទេញរៀនសូត្រ ដើម្បីឲ្យក្លាយខ្លួនទៅជាយុវជនល្អជាពលរដ្ឋល្អរបស់សង្គមជាតិ ។ ត្រូវសកម្មចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ ទាំងបច្ចុប្បន្ន-កាល និងទៅអនាគត ។ ត្រូវខិតខំកសាង និងការពារប្រទេសជាតិរបស់យើងឲ្យបានគង់វង្ស ក្លាយជាប្រទេសជឿនលឿនប្រកបដោយអរិយធម៌ ដែលមានតែសុខសន្តិភាពនិងសេចក្តីស្រឡាញ់គ្មានភ្លើងសង្គ្រាមនិងគ្មានការវិវត្តឡើងវិញនៃរបបប្រល័យពូជសាសន៍ ដូចកាលពីអតីតកាលទៀតឡើយ ។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៦ សម្តេចវិបុលសេនាភក្តី **សាម ឈុំ** ប្រមុខរដ្ឋស្តីទី អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះ សំណាលជាមួយមន្ត្រីភូមិ ក្នុងសង្កាត់បឹងកេងកង ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលក្នុងឱកាសនោះ សម្តេចភក្តីបានទទួលជ្រាបអំពីការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថានភាពមុខរបរ អាជីវកម្ម ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ រួមទាំងបញ្ហាប្រឈម ការលំបាកខ្វះខាត និងសំណូមពររបស់មូលដ្ឋានផងដែរ ។

សម្តេចភក្តីបានផ្តល់យោបល់ ដឹកនាំ ណែនាំ សម្រាប់អនុវត្តជាប្រចាំបន្តទៅមុខទៀត រួមមាន បន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋានឲ្យកាន់តែល្អ ជាពិសេសការដឹកនាំអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដើម្បីជួយប្រជាពលរដ្ឋឲ្យរស់នៅបានសុខសាន្ត បន្ថយកម្រិតទុកដាក់ជំរុញការងារផ្តល់សេវាសាធារណៈជូនប្រជាជននៅមូលដ្ឋានដោយគ្មានការរើសអើង និងប្រកបដោយតម្លាភាព គុណភាព និងសូមជួយសម្រួលដើម្បីដោះស្រាយសំណូមពររបស់ប្រជាជនទៅតាមតួនាទី និងលទ្ធភាព ជាពិសេសការជំរុញឲ្យប្រជាពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណ ទៅចុះឈ្មោះបោះឆ្នោត ។ បន្តពង្រឹងផ្លូវសាមគ្គីភាពក្នុងជួរជនប្រជាជននៅមូលដ្ឋាន ដើម្បីធានាក្បាច់នូវភាពសុខដុមរម្យនា ដោយគ្មានការរើសអើង មិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ឋានៈ ក្នុងសង្គម ។



សំរាប់: ហៅវត្តកំពង់ធំ ស្ថិតក្នុងសង្កាត់ព្រៃកាហ្វិរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៦ សម្តេចចៅហ្វាវាំង **គង់ សំអុល** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អមដំណើរដោយសហការី បាននាំយកទៀនព្រះវស្សាព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តត្រពាំងដុះ ក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ បន្ទាប់ពីប្រគេនទៀនព្រះវស្សារួចមក សម្តេចចៅហ្វាវាំងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីសាលាស្រុកនិងឃុំប្រមាណជាង ៩០ នាក់ ។



ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត **ទួន ឡៀវ** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២រដ្ឋសភា អមដំណើរដោយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងមន្ត្រីរាជការជាច្រើនរូប ក្នុងពិធីបុណ្យចូលព្រះវស្សាឆ្នាំនេះបានមានសទ្ធាព្រះថ្នាំដ៏ខ្ពង់ខ្ពស់ រៀបចំទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុជាច្រើន ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១០ វត្ត ក្នុងខេត្តកំពង់ធំ ។ វត្តទាំង ១០ នោះ រួមមាន វត្តត្រពាំងសំរោង ដែលព្រះមេត្តាឧត្តមកំពង់ធំគង់នៅ វត្តទាំង ៨ ដែលព្រះអនុគណៈស្រុកក្រុងគង់នៅ និងវត្តត្រពាំងព្រៃ ភូមិត្រពាំងព្រៃ ឃុំបណ្តែង ស្រុកបាវាយ ខេត្តកំពង់ធំ ជាវត្តក្នុងភូមិកំណើត ឯកឧត្តមបណ្ឌិត ។

បន្ទាប់ពីពិធីតាមបង្គោលព្រះពុទ្ធសាសនារួចមក ឯកឧត្តមបណ្ឌិត **ទួន ឡៀវ** បានអញ្ជើញមានប្រសាសន៍សំណេះសំណាលចំពោះព្រះសង្ឃ លោកគាលោកយាយ និងមន្ត្រីរាជការក្នុងពិធីនោះផងដែរ ។ ពិធីនេះរៀបចំឡើងនៅវត្តត្រពាំងសំរោង ។

ថ្មីៗនេះ លោកជំទាវ **ម៉ែន សំអុន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវមហាគម្ពី ផ្លូវក្រាលបេតុង ឈាបនដ្ឋាន និងបញ្ចុះបឋមសិលាភាសាសាលាបាលី ក្នុងវត្តពោធិ៍បន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយបានចំណាយថវិកាចំនួន ២៥.៥១៧.៧០០ រៀល និង ២៥៥.៣៧៦ ដុល្លារ ដែលកើតចេញពីទឹកចិត្ត និងសទ្ធាព្រះថ្នាំរបស់ឯកឧត្តមឧត្តមសេនីយ៍ **ថៅ គិរុណា** និងលោកជំទាវ **ហៅ ម៉ឺនសិរីនេតិ** ព្រមទាំងសម្បូរសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី ១២ កក្កដាឆ្នាំ ២០១៦ ឯកឧត្តម **តែ គឹមយ៉ាន** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រុមការងារ បានបើកកិច្ចប្រជុំបូកសរុបសកម្មភាព ក្រុមការងារថ្នាក់ជាតិចុះ

ជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលប្រចាំឆមាសទី ១ ឆ្នាំ ២០១៦ ។

ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៦ ឯកឧត្តម **ទេព ខន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអនុប្រធានទី២ព្រឹទ្ធសភាបានអញ្ជើញនាំយកទេយ្យទាន និងទៀនវស្សាទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រឹម២៤ឆ្នាំនៅវត្តប្រាំបីមុំ វត្តស្វាយអណ្តែត និងវត្តទេពប្រណម្យ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។



ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៦ ដើម្បីអបអរសាទរទិវាមិច្ឆាជាតិ ០១ កក្កដា នាយឧត្តមសេនីយ៍ **ម៉ុង សារឿន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តម **យន្ត ម៉ីន** អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញលេងកូនត្រីចំនួន ៥ ម៉ឺនក្បាល និងត្រីមេពូជចំនួន ៣០ គីឡូក្រាម ទៅក្នុងបឹងធម្មជាតិស្ថិតក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ថ្មីៗនេះ លោកជំទាវ **ឃួន សុដារី** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលកណ្តាល ដោយបានកិច្ចសហការពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកលើកដែកបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តភាព កម្ពុជា-អូស្ត្រាលី ទៅពិនិត្យព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋស្រុកលើកដែក ខេត្តកណ្តាល ។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៦ ឯកឧត្តម **អ៊ុក វ៉ាន់ឌីន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណអនុវិទ្យាល័យច្រកត្នោត ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។



ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៦ ឯកឧត្តម **សឹង គានហោ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមព្រមទាំងសហការី បានចុះពិនិត្យទីតាំងដែលកំពុងរងការលិចលង់ដំណាំស្រូវនៅក្នុងតំបន់ទំនប់ការពារទឹកប្រៃប៉ូខែរលេខ ៥ និងលេខ ៦ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៦ ឯកឧត្តម **ខៀវ ភាពារិន្ទ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទ បានដង្ហែទានព្រះវស្សាទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៧ វត្ត នៅស្រុកកោះសុទិន ខេត្តកំពង់ចាម ដែលពិធីនេះធ្វើឡើងដោយនិមន្តព្រះសង្ឃនៅវត្តទាំង ២៧ មកជុំនៅក្នុងវត្តមហាលាភ ។ បន្ទាប់ពីប្រគេនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញជាកូនឈើនៅក្នុងបរិវេណវត្តនោះផងដែរ ។



ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៦ ឯកឧត្តម **ស៊ីន ចាន់ថុល** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញពិនិត្យការសាងសង់កែលម្អផ្លូវជាតិលេខ ១ ចាប់ពីកំណាត់ផ្លូវ PKO ដល់កំណាត់ផ្លូវ PK៤ (ចម្ងាយ ៤ គីឡូម៉ែត្រ) ដែលបានចាប់ផ្តើមសាងសង់នៅខែមេសា ឆ្នាំ ២០១៥ ហើយរំពឹងថានឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ ២០១៧ ខាងមុខនេះ។ មកដល់ពេលនេះការសាងសង់កែលម្អនេះសម្រេចបាន ៦០% ហើយ។



ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី ៣ នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា រួមមាន ផ្ទះស្នាក់នៅសម្រាប់គ្រូបង្រៀន និងអគារសាលាមត្តេយ្យសិក្សាសហគមន៍ចំការថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ទីក្រុងកំពង់ធំឧត្តុង្គម៉ុង ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។



ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៦ ក្នុងឱកាសអបអរសាទរឧបអនុស្សាវរីយ៍លើកទី ៦៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ឯកឧត្តម **ម៉ម ម៉ឺននាង** អនុប្រធានគណៈកម្មការទី ៦ នៃព្រឹទ្ធសភា ប្រធានគណៈពង្រឹងបក្សស្រុកកណ្តាលស្ទឹង បានចុះជួបសំណេះណាលជាមួយសមាជិកសមាជិកាបក្សប្រជាជនកម្ពុជាចំនួន ៥០១ នាក់ នៅមន្ទីរបក្សប្រជាជនកម្ពុជា ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ។ ក្នុងឱកាសនោះ ឯកឧត្តម **ម៉ម ម៉ឺននាង** បានផ្តល់ថវិកាដែលជូនដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងឃុំគោកត្រប់ទាំង ៥០១ នាក់ ដោយសរុបថវិកាចំនួន ១២ លានរៀល ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៦ ឯកឧត្តម **សួស គង់** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី **អ៊ុន រ៉ានី** បានអញ្ជើញពិនិត្យសកម្មភាពថែទាំឧបស្ស័ត្រាលក្ខសក្រហម ០១ ខ្សែ ប្រវែង ៥.៣៥០ ម ពិភូមិក្រាំងតាតន់ ទៅភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។



ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៦ឯកឧត្តម**ម៉ែន វិបុល**សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំមន្ត្រី រាជការកងកម្លាំងប្រដាប់អាវុធយុវជនស.ស.យ.កស្រុកស្វាយជ្រំនិងនិស្សិតសាកលវិទ្យាល័យស្វាយរៀងប្រមាណជាង ៤០០ នាក់ ចុះជួបប្រាស្រ័យផ្ទាល់ និងជួយដកស្ទូងស្រូវជូនប្រជាពលរដ្ឋនៅភូមិបុស្សីជួរខាងជើង ឃុំក្រាលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងបានចែកពូជដំណាំរួមផ្សំដែលងាយដាំដុះទទួលបានទិន្នផលខ្ពស់ក្នុងរយៈពេលខ្លី រួមមាន ពោត និងសណ្តែក ជូនប្រជាកសិករចំនួន ៦០ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបានគ្រាប់ពូជ ១ គីឡូក្រាម ។

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៦ ឯកឧត្តម **ឃឹម សុខុម** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយក



គ្រឿងបរិក្ខារ ដូចជាប្រេងម៉ាស៊ីន ទឹកត្រី ទឹកស៊ីអ៊ីវ មីកញ្ចប់ អង្ករ ទឹកដោះគោ ទឹកបរិសុទ្ធ និងបច្ច័យដែលជាអំណោយរបស់ឯកឧត្តម **នាយ ថន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងផែនការ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអង្គតាផល ស្ថិតនៅឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។



ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៦ ឯកឧត្តម **យន្ត ម៉ីន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចែកប័ណ្ណសម្គាល់អចលនវត្ថុដែលមានលក្ខណៈជាប្រព័ន្ធចំនួន ៦២៥ ប័ណ្ណ ស្មើនឹង ៣៧០ គ្រួសារ និងបានប្រកាសផ្តល់ផ្ទះទេវតារបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ចំនួន ២ ខ្នង ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលគ្មានទីជម្រកចំនួន ២ គ្រួសារ នៅក្នុងឃុំការហ្លួង ១ គ្រួសារ និងនៅឃុំអូរចាក់រទេះ ១ គ្រួសារផងដែរ ។

ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត



ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ម៉ីន រ៉ានី ហ៊ុន សែន** បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅខេត្តក្រចេះ ។



ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៦ លោកជំទាវ **កែវ ម៉ាណី** សមាជិកគណៈកម្ម

ការទី ២ នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ៨ បានប្រារព្ធពិធីបុណ្យសូត្រមន្តវេរប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃដែលនិមន្តមកពីវត្តចំនួន ១៥ វត្ត ក្នុងនោះ មកពីរាជធានីភ្នំពេញ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តប៉ៃលិន។ ពិធីនេះរៀបចំឡើងនៅភូមិគ្រឹះលោកជំទាវផ្ទាល់ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៦ លោកជំទាវ **ស៊ុន សារឿន** អ្នកតំណាងរាស្ត្រ



មណ្ឌលក្រចេះ អមដំណើរដោយលោកជំទាវ **ស ចាន់ហៀង** សមាជិកក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម **សារុន ឫទ្ធា** អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បាននាំយកទៀនចាំព្រះវស្សា និងទេយ្យទានទៅប្រគេនព្រះសង្ឃ ព្រមទាំងថវិកា និងអំណោយមួយចំនួនជូនលោកយាយ លោកតា និងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តនៅវត្តច្បារ និងវត្តព្រែកប្រាំង ក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



កំពង់ឆ្នាំង និងសមាជិកសមាជិកនៃអង្គសន្និបាតក្រុមការងារយុវជនគណបក្សខេត្ត ក្រុង សកម្មជនយុវជនគណបក្សតាមមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមការងារយុវជនសកលវិទ្យាល័យក្រុមការងារយុវជនគណបក្សក្រុងស្រុក ឃុំ សង្កាត់ ភូមិចំនួន ១,៤៣២ នាក់ ។ ក្នុងឱកាសនៃអង្គសន្និបាតនោះ បន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផលការងាររបស់យុវជនគណបក្សខេត្តក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ និងមតិពិភាក្សាសន្និបាតរួចរាល់ ឯកឧត្តមប្រធានគណៈអធិបតីបានមានមតិសំណើសំណាល ផ្ដាំឱ្យយុវជនសន្និបាត ដោយបញ្ជាក់ច្បាស់ថា ការងារយុវជនគណបក្សជាការងារបំពេញបន្ថែមឲ្យការងារគណបក្ស លើការងារដឹកនាំ និងគ្រប់គ្រងសកម្មភាពយុវជនជាសមាជិកបក្ស ដែលក្រុមការងារចុះជួយ និងគណបក្សគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រតាមរយៈ ការអប់រំបណ្តុះបណ្តាល ណែនាំ ប្រគល់ភារកិច្ច ដើម្បីយុវជនលក់ដំ ក្នុងចលនាត្រៀមបំពេញភារកិច្ចក្នុងនាមជាយុវជនគណបក្សសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ។ តាមរយៈការកៀរគរនិងចលនាពិធី ឧបត្ថម្ភក្រុមការងារចុះជួយខេត្តអង្គសន្និបាតទទួលបានចំណុច ១០មិនផ្សេង សម្រាប់បម្រើឲ្យការងារយុវជនគណបក្សខេត្ត ។

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ពិធីប្រកាសបញ្ចូលសមាជិកគណបក្សជាយុវសិស្សនៃវិទ្យាល័យចំនួន២ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ចំនួន ៣២៣នាក់ ស្រី ១៦៥ នាក់ ក្រោមអធិបតីភាពសម្តេចចៅហ្វាវ៉ាង **គង់ សំអុល** សមាជិកគណៈអធិបតីនៃគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្ត ។



នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានបើកកិច្ចប្រជុំលើកទី១របស់ខ្លួន ក្រោយកែសម្រួលថ្មីតាមសេចក្តីសម្រេចលេខ ១០ ចុះថ្ងៃទី២៤ ខែមិថុនា ក្រោមអធិបតីភាពឯកឧត្តម **ឌី វិហា** អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង ទទួលបន្ទុកការងារយុវជន ។ បន្ទាប់ពីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តដែលទើបកែសម្រួលថ្មីដែលមានឯកឧត្តម **ហង់ ឈុនណាង** ជាប្រធានរួចរាល់ អង្គប្រជុំបានពិភាក្សាពីការងារមួយចំនួន ជាពិសេសផែនការសកម្មភាពរបស់ក្រុមការងារយុវជនគណបក្សខេត្តឆ្ពោះទៅរកការបោះឆ្នោត ។



ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ គណៈកម្មាធិការគណបក្សខេត្តព្រះវិហារបានរៀបចំពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សស្រុក និងសកម្មជនយុវជនគណបក្សឃុំ ភូមិ ប្រចាំស្រុកឆែប ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ ម៉ាវ៉ា** ប្រធានគណបក្សខេត្ត លោក **អ៊ុន ចាន់ដា** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត ។

បន្ទាប់ពីក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានសហការជាមួយក្រុមការងារយុវជនគណបក្សក្រុងកំពង់ចាម ដើម្បីជ្រើសរើសយុវជនជាតួនាទីសម្រាប់គណបក្សប្រចាំក្រុងកំពង់ចាម កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០១៦រួចរាល់នៅថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០១៦នាទីស្នាក់ការគណបក្ស ក្រុងកំពង់ចាមខេត្តកំពង់ចាមមានរៀបចំពិធីអបអរសាទរ និងប្រកាសទទួលស្គាល់យុវជនឆ្នើមប្រចាំក្រុងកំពង់ចាម ដែលយុវជនឆ្នើមទាំង ៥ នាក់នោះបានទទួលដំណាច់ពីការប្រកួតប្រជែង ក្រោមអធិបតីភាព ឯ.ឧ. **ហ៊ុន ម៉ាណែត** អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលអនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តកំពង់ចាម ទទួលបន្ទុកការងារយុវជន និងឯ.ឧ **អ៊ិត ព្រាង** អនុប្រធានក្រុម ។



រសៀលថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០១៦ នាស្នាក់ការគណបក្សខេត្តតាកែវបានរៀបចំពិធីបញ្ចូលសមាជិកគណបក្សជាយុវជនកម្រិតវិទ្យាល័យចំនួនពីរ នៅក្នុងក្រុងជូនកែវមានចំនួន៤៣២នាក់ ក្រោមអធិបតីភាព ឯ.ឧ **ឡាយ វណ្ណៈ** ប្រធានគណបក្សខេត្ត ឯ.ឧ **សុខ សុភារ** អ្នកតំណាងរាស្ត្រតាកែវ ជាសមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជន ឯ.ឧ **សុខ សុខាន់** អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងជូនកែវ ។



នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ នេះ ឯ.ឧ **ហួត ហាវ** ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំនៅទីបំរើប្រមូល ព្រមទាំង ឯ.ឧ **គឹម សុភ័ក្ត្រ** ប្រធានក្រុមចល័ត និង ឯ.ឧ **កើត សេកណ្តា** ប្រធានក្រុមតំបន់អាណូមីង និងសហការី បានរៀបចំពិធីបញ្ចូលសមាជិកបក្សនៅទីក្រុង Messstetten ប្រទេសអាល្លឺម៉ង់ ហើយបានរៀបចំពិធីប្រកាសទទួលស្គាល់សាខាយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋឆែក (ឆេក) និងពិធីប្រកាសទទួលស្គាល់សមាជិកបក្សថ្មីនៅ Germany ។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ ឯកឧត្តម ស៊ុន ឃ្យីសិរី ប្រធានក្រុមការងារប្រចាំតំបន់ Brisbane ។

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ក្រុមតំណាងយុវនិស្សិតដែល ឡើងមកបន្តការសិក្សានៅទីក្រុងភ្នំពេញ បានអញ្ជើញចូលរួមប្រជុំពិភាក្សា អំពីបញ្ហា និងការសម្រេចបានក្នុងក្រុម នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធាន រដ្ឋបាលប្រធានគណបក្សនិងប្រធានព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម **ឡាយ គឹមលី** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ជាអ្នក ដឹកនាំអង្គប្រជុំទាំងមូល ។



នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦ គណៈកម្មាធិការគណបក្សខណ្ឌ ដង្កោ បានរៀបចំកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្ស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោមអធិបតីភាពឯកឧត្តម **យស ជានិក្ខា** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល លោក **នុត ពុតជាវ៉ា** ជា ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដង្កោ។

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ពិធីបញ្ចូលសមាជិកកម្មវិធីរបស់គណ- បក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ សរុបចំនួន ១៩៨ នាក់ក្រោមអធិ- បតីភាព ឯកឧត្តម **សួន ហៅ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់ កណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈចលនា មហាជនខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត ។



នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ នេះនៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខេត្តកែប លោក **សោម ពិសិដ្ឋ** សមាជិកក្រុមការងារយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តបាន ចូលរួម និងបានធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយបំពាក់បំប៉នចំណុចខ្លឹមសារ សំខាន់ៗនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ និង បទបញ្ជានីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះ បោះឆ្នោតថ្មី ឆ្នាំ ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម **កែន សុភា** ប្រធានគណៈកម្មាធិការបក្សខេត្ត និងមានសមាជិកសមាជិកាចូលរួមប្រមាណជាង ៣០០ នាក់ ។



នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៦ ក្រុមការងារយុវជនគណបក្សនៃ អគ្គនាយកដ្ឋានយុវជននិង **ស.ស.យ.ក**ក្រុងព្រៃវែងបានរៀបចំកម្មវិធីតម្រង់ ទិស និងការកសាងទំនុកចិត្តដល់សិស្សមធ្យមសិក្សាចំណេះទូទៅថ្នាក់ទី ១២ និងបើកវគ្គបំប៉ន ដើម្បីឈានទៅការសម្រេចគោលដៅ ។

លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

ចំណូលពន្ធដារឆមាសទី ១

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញលទ្ធផលចំណូលពន្ធ និងអាករប្រមូលដោយអគ្គនាយកដ្ឋានក្នុងឆមាសទី ១ ឆ្នាំនេះសម្រេចបានជាង ៨៨៣ លានដុល្លារអាមេរិក គឺមានកំណើនប្រមាណ ១៩,៤% បើធៀបនឹងឆមាសទី ១ ឆ្នាំ ២០១៥ ។ ចំណូលឆមាសទី ១ នៃឆ្នាំនេះដែរ គឺសម្រេចបានប្រមាណ ៥៥% នៃផែនការចំណូលដែលបានកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០១៦ ។

ចំណូលពន្ធដារឆមាសទី ១

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថាសម្រាប់ខែមិថុនាឆ្នាំ ២០១៦ របស់អគ្គនាយកដ្ឋានពន្ធដារកំណត់ចំណូលបានចំនួន ៤៨០ ពាន់លានរៀលឬប្រមាណ ១២០,០៥លានដុល្លារអាមេរិក ។ ដោយឡែកសម្រាប់ឆមាសទី ១ ឆ្នាំនេះដែរចំណូលពន្ធដារកំណត់ចំណូលបានចំនួន ៣.៣១៥ ពាន់លានរៀល ឬប្រមាណ ៨២៨,៧៨ លានដុល្លារស្មើនឹង ៥៨,៣០% នៃគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៦ ។

តួលេខនេះ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៥ ឃើញថាការប្រមូលចំណូលពន្ធដារកំណត់ចំណូលសម្រាប់រយៈពេលឆមាសទី ១ ឆ្នាំ ២០១៦ កើនឡើងចំនួន ៥០៦ ពាន់លានរៀល ឬប្រមាណ ១២៦,៥១ លានដុល្លារ ឬស្មើនឹងអត្រាកំណើន ១៨% ។

គេពិនិត្យឃើញថាការកើនឡើងផងដែរនូវចំណូលពន្ធដារកាតាមប្រភេទពន្ធសំខាន់ៗមួយចំនួនដូចជាពន្ធលើប្រាក់ចំណេញកើនឡើងប្រមាណ ៥៧,៨%, ពន្ធលើប្រាក់បៀវត្សរ៍កើន ១៩,១%, អាករលើតម្លៃបន្ថែមកើន ២,៩%, និងអាករពិសេសកើន ២៥,០% ។ ចំណែកចំណូលពន្ធដារកាតាមសកម្មភាពអាជីវកម្មក៏មានការកើនឡើងស្ទើរគ្រប់ប្រភេទអាជីវកម្មផងដែរ ។

ចំណូលមិនមែនសារពើពន្ធដារឆមាសទី ១

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថាសម្រាប់ស្ថានភាពចំណូលប្រចាំឆមាសទី ១ ឆ្នាំនេះគឺអនុវត្តបានប្រមាណ ៧២៨ ពាន់លានរៀល ឬប្រមាណ ៤០% នៃច្បាប់ថវិកា។ ដោយឡែកចំពោះលទ្ធផលប្រមូលចំណូលកាលពីឆ្នាំ២០១៥កន្លងទៅដោយសម្រេចបានជាង ១.៤៦៦ ពាន់លានរៀលដែលស្មើសម្រាប់ថវិកា ៨,១% ។

ចំនួនទេសចរចរទេសរយៈពេល ៥ ខែ

នាយកដ្ឋានស្ថិតិ និងព័ត៌មានទេសចរណ៍នៃក្រសួងទេសចរណ៍បានឲ្យដឹងថារយៈពេល ៥ ខែដើមឆ្នាំនេះ ទេសចរចរទេសបានមកដល់កម្ពុជា ២.០៣០.៧៦២ នាក់ កើនឡើង ២,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានភ្ញៀវទេសចរណ៍សរុបចំនួន ១.៩៨៣.៧២៣ នាក់ ។

ជាការកត់សម្គាល់ កំណើនភ្ញៀវទេសចរណ៍មកកម្ពុជាឆ្នាំនេះមានសភាពទាបជាងឆ្នាំមុន ដោយសារបញ្ហាមួយចំនួននៅក្នុងពិភពលោកទាក់ទងនឹងអំពើហិង្សាកម្មការធ្លាក់ចុះសេដ្ឋកិច្ច និងភាពប្រឈមប្រឈមមួយចំនួននៅសហភាពអឺរ៉ុប ។

ភ្ញៀវទេសចរភៀសពីការនៅតែជាប់ចំណាត់ថ្នាក់លេខ ១ ដោយមានចំនួនភ្ញៀវសរុបជាង ៣៨ ម៉ឺននាក់ ។ ចំនួនជាប់លេខ ២ មានចំនួនជាង ៣២ ម៉ឺននាក់ ។ កូរ៉េមានចំនួនជាង ១៧ ម៉ឺននាក់ជាប់ចំណាត់ថ្នាក់លេខ ៣ ។ ថៃជាប់ចំណាត់ថ្នាក់លេខ ៤ មានចំនួនជាង ១៤ ម៉ឺននាក់ និងសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ៥ មានចំនួនជាង ១០ ម៉ឺននាក់ ។

ការមកដល់របស់ភ្ញៀវតាមផ្លូវគោកបានធ្លាក់ចុះជាង ៣% តែការធ្វើដំណើរតាមផ្លូវអាកាសកើនឡើង ៥% ដោយសារការធ្លាក់ចុះតម្លៃសំបុត្រយន្តហោះ និងការភ្ជាប់ជើងហោះហើរកាន់តែច្រើន។ រីឯការធ្វើដំណើរតាមផ្លូវទឹកមានកំណើនរហូតដល់ ២៨% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ក្រសួងទេសចរណ៍រំពឹងថា កំណើនទេសចរណ៍ឆ្នាំនេះកម្ពុជានឹងទទួលបាន

ភ្ញៀវទេសចរប្រមាណ ៥ លាននាក់ប៉ុណ្ណោះនៅដំណាច់ឆ្នាំនេះ។

សាជីវកម្មជប៉ុននៅកម្ពុជាឆមាសទី ១

ក្រុមហ៊ុនសាជីវកម្មជប៉ុនរបស់ប្រទេសជប៉ុន ដែលចូលមកវិនិយោគនៅកម្ពុជាបានកើនឡើង១២% ក្នុងដំណាច់ឆមាសទី១ឆ្នាំនេះ បើធៀបនឹងដំណាច់ឆ្នាំ២០១៥ ។

ដោយឡែកបើយោងតាមធនាគារអេស៊ីលីជាបានឲ្យដឹងថា ក្រុមហ៊ុនសាជីវកម្មជប៉ុនជប៉ុនដែលប្រើប្រាស់សេវាទូទាត់ប្រាក់ជាមួយធនាគារអេស៊ីលីជា បានកើនឡើងខ្ពស់នាឆ្នាំនេះ ដែលរហូតមកទល់ពេលនេះមានក្រុមហ៊ុនជប៉ុនចំនួន ២៧៧ ក្រុមហ៊ុន ខណៈដំណាច់ឆ្នាំ ២០១៥ កន្លងទៅនេះមានក្រុមហ៊ុនជប៉ុនចំនួនតែ ២៤៧ ក្រុមហ៊ុនប៉ុណ្ណោះបានមកវិនិយោគនៅកម្ពុជា។ ចំនួនក្រុមហ៊ុនដែលបានលើកឡើងនេះគឺជាក្រុមហ៊ុនជប៉ុន ដោយមិនទាន់រាប់បញ្ចូលក្រុមហ៊ុនតូចៗដែលបានមកបើកភោជនីយដ្ឋានសេវាកម្ម និងវិស័យផ្សេងៗទៀតនៅឡើយ ។ មានការរំពឹងថាក្រុមហ៊ុនជប៉ុនជប៉ុនជាច្រើនទៀតនឹងចូលមកវិនិយោគនៅកម្ពុជានាឆ្នាំនេះ ដោយសារកំណើនសេដ្ឋកិច្ចរបស់កម្ពុជាស្ថិរភាពនយោបាយនិងភាពនឹងនៃវិស័យសង្គមកិច្ច។

ការនាំចេញអង្កររយៈពេល ៦ ខែ

របាយការណ៍របស់ក្រុមការងារផ្នែកស្រូវអង្ករនៃវេទិកាពាណិជ្ជកម្មពិភពលោកបានបង្ហាញថា ក្នុងរយៈពេល ៦ ខែឆ្នាំនេះ គិតចាប់ពីខែមករាដល់ខែមិថុនា ការនាំចេញអង្កររបស់កម្ពុជាមានចំនួនជិត ២៧ ម៉ឺនតោន ។ ចំនួននេះបានធ្លាក់ចុះប្រមាណ ៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៥ ដែលមានចំនួនជាង ២៨ ម៉ឺនតោន ។

ការនាំចេញអង្ករកម្ពុជាទៅក្រៅប្រទេសក្នុងរយៈពេលឆមាសទី ១ នេះ មានការធ្លាក់ចុះ គឺដោយសារតែរោងម៉ាស៊ីនស្រូវមួយចំនួនបានផ្អាកដំណើរការរបស់ខ្លួននាដើមឆ្នាំ ២០១៦ នេះ ដែលស្ថាប័នពាក់ព័ន្ធកំពុងសិក្សាស្រាវជ្រាវរួមគ្នាដើម្បីរកមូលហេតុនៃការផ្អាកដំណើរការរោងម៉ាស៊ីនកិនស្រូវ និងស្ថានភាពនៃការនាំចេញអង្កររបស់កម្ពុជាឡើងវិញ ។

ទន្ទឹមនេះ សហព័ន្ធស្រូវអង្ករកម្ពុជាក៏ទទួលបានការសន្យាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីផ្តល់នូវកិច្ចការពារសេសសល់ពី ២០ ទៅ ៣០ លានដុល្លារដើម្បីជួយដល់វិស័យស្រូវអង្ករសម្រាប់ទិញស្រូវក្នុងរដូវប្រមូលផលខាងមុខ ។

គួររំលឹកថាការនាំចេញអង្កររបស់កម្ពុជាកាលពីឆ្នាំ២០១១មានចំនួន២០១.៨៩៩ តោន ឆ្នាំ ២០១២ ចំនួន ២០៥.៧១៧ តោន ឆ្នាំ ២០១៣ ចំនួន ៣៧៨.៨៥៦ តោន ឆ្នាំ ២០១៤ ចំនួន ៣៨៧.០៦១ តោន និងឆ្នាំ ២០១៥ ចំនួន ៥៣៨.៣៩៦ តោន ។

រដ្ឋធានីនៃគម្រោងរដ្ឋ ស្ថាន ប្រើប្រាស់ថវិកាអន្តរជាតិត្រឹមខែមិថុនា

គម្រោងស្ថាបនាផ្លូវ ស្ថាន ដែលប្រើប្រាស់ថវិកាអន្តរជាតិបាន និងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ដែលក្នុងនេះគម្រោងមួយចំនួនបានបញ្ចប់រួចទៅហើយ។ យោងតាមរបាយការណ៍សង្ខេបរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថាគិតត្រឹមខែមិថុនាឆ្នាំ ២០១៦ នេះ គម្រោងធំៗដែលកំពុងអនុវត្តសម្រេចបានដូចតទៅ៖

ក.គម្រោងជំនួយសាធារណរដ្ឋប្រជាមានិតចិន

គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៥ ឬនគន្លង (ភ្នំពេញ-ព្រែកក្តាម) ប្រវែង ៣០,៣៣ គីឡូម៉ែត្រសម្រេចបាន ៩៥,៨៦% ។ កំណាត់ផ្លូវនេះស្ថិតក្នុងគម្រោងឆ្នាំ ២០១៣-២០១៦ ។

គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៦ (ថ្នល់កែង-អង្គ្រងខេត្តសៀមរាបប្រវែង ២៤៧,៧០ គីឡូម៉ែត្រសម្រេចបាន ៩៧,០៥% ។ កំណាត់ផ្លូវនេះស្ថិតក្នុងគម្រោងឆ្នាំ ២០១៣-២០១៧ ។

គម្រោងសាងសង់ស្ថានកោះធំប្រវែង ០,៤២ គីឡូម៉ែត្រ សម្រេចបាន ៩០,០៦% ។ ស្ថាននេះស្ថិតក្នុងគម្រោងឆ្នាំ ២០១៣-២០១៦ ។

គម្រោងសាងសង់ផ្លូវជាតិលេខ៥៥(ពោធិ៍សាត់-វាលវែង-ថ្មដាព្រំប្រទល់ កម្ពុជា

វិស័យកសិកម្មជាមុខសញ្ញានៃការបង្កើនថវិកាឆ្នាំ ២០១៦

បច្ចុប្បន្ន រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះកំណែទម្រង់វិស័យវិស័យកសិកម្ម មិនត្រឹមតែដើរតួនាទីជាចូលសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែវិស័យនេះក៏បានដើរតួនាទីសំខាន់នៅក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់ដល់វិស័យកសិកម្មដែលជាវិស័យមួយដ៏សំខាន់ក្នុងសេដ្ឋកិច្ចជាតិដូចដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ។ តាមរបាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថា កត្តាចម្បងដែលធ្វើឱ្យកម្ពុជាអាចសម្រេចបាននូវការកាត់បន្ថយភាពក្រីក្របានយ៉ាងលឿននាពេលកន្លងមក គឺដោយសារការរីកចម្រើននៃវិស័យស្រូវ-អង្ករ ហើយវិស័យនេះបានចូលរួមចំណែកប្រមាណ ៦០% ។



សន្និសីទសារព័ត៌មានស្តីពីវេទិកាស្រូវអង្ករកម្ពុជាលើកទី៥ ក្នុងខែមករា ឆ្នាំ ២០១៦

ជាក់ស្តែងនៅក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះវិស័យកសិកម្មទទួលបាននូវការរីកចម្រើនលូតលាស់គួរឱ្យកត់សម្គាល់ដោយតម្លៃបន្ថែមរបស់វិស័យនេះមានការកើនឡើងប្រមាណជាង៥%ក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កំណើនរបស់វិស័យកសិកម្មហាក់មានភាពថមថយបន្តិចមកវិញ ដែលទាមទារនូវការសិក្សាមួយច្បាស់លាស់ថា តើការថមថយនេះមានចរិតជារដូវកាល ឬជារចនាសម្ព័ន្ធ ? ។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ដើម្បីដោះស្រាយបញ្ហានេះគឺចាំបាច់ត្រូវធ្វើទំនើបកម្មវិស័យកសិកម្ម តាមរយៈការលើកកម្ពស់ផលិតភាពពិពិធការបន្ថែមកម្ម និងពាណិជ្ជបរិយាកាស ។ តាមរបាយការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទសម្រាប់ប្រចាំឆ្នាំ ២០១៥-២០១៦ បានបង្ហាញថា នៅឆ្នាំ ២០១៥ កន្លងមកផលិតផលកសិកម្មកម្ពុជា ត្រូវបាននាំចេញលក់ទៅកាន់ទីផ្សារ



គ្រឿងយន្តកសិកម្មត្រួតកាត់ស្រូវ ត្រូវបានប្រដាក់សិករព្រើប្រាស់ ស្ទើរគ្រប់ទីកន្លែងក្នុងប្រទេស

តំបន់ និងពិភពលោកសម្រេចបាន ៦៦ មុខ ដែលមានបរិមាណជាង ៤ លានតោន កើនបាន ២០% បើធៀបទៅនឹង ឆ្នាំ ២០១៤ ។ អង្ករ និងកៅស៊ូត្រូវបានគេកត់សម្គាល់ឃើញថា បាននាំចេញមានតួលេខខ្ពស់ជាងគេ ។ បន្ទាប់មកដំណាំដំឡូងមីដែលគ្របដណ្តប់ទៅលើទីផ្សារចិន ។ ដោយឡែកអង្ករនៅឆ្នាំ ២០១៥ បាននាំចេញជាង ៥ សែនតោន គ្របដណ្តប់លើទីផ្សារ ៦០ ប្រទេស ។ ក្នុងនោះសហគមន៍អឺរ៉ុបមាន ២៦ ប្រទេសអាស៊ាន ៤ ប្រទេស និងប្រទេសផ្សេងៗទៀតចំនួន ៣០ ប្រទេស ។ ទីផ្សារអង្ករធំរបស់កម្ពុជាមានចិន ដែលទទួលយកអង្ករកម្ពុជាបានជាង ១១ ម៉ឺនតោន ។ បារាំងយកអង្ករកម្ពុជាបានជាង ៧៥ ពាន់តោន ។ ប៉ូឡូញយកជាង ៥៨ ពាន់តោន ។ ប្រទេសហូឡង់បានជាង ៥៨ ពាន់តោន និងប្រទេសម៉ាឡេស៊ីបានជាង ៥៤ ពាន់តោន ។ ចំពោះដំឡូងមីកម្ពុជាក៏បានហូរចេញទៅកាន់ទីផ្សារចិនច្រើន



ប្រដាក់សិករកម្ពុជាប្រមូលទុកដាក់ផលស្រូវសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ

គួរឲ្យចាប់អារម្មណ៍។ ឆ្នាំ២០១៥ ចិនទិញដំឡូងមីកម្ពុជាបានប្រមាណជាង ២១ ម៉ឺនតោន គឺកើនឡើង ២ ដងបើធៀបទៅនឹង ឆ្នាំ ២០១៤ ។ មកដល់ ពេលនេះមានក្រុមហ៊ុននៅកម្ពុជាចំនួន៦៧ត្រូវបានពិនិត្យវាយតម្លៃ និងចុះ បញ្ជីទទួលស្គាល់ជាក្រុមហ៊ុននាំចេញចំណិតដំឡូងមីក្រៅមកទៅកាន់ទីផ្សារ ចិន ។

ទន្ទឹមនេះ ក្រុមអ្នកជំនាញផ្នែកស្រូវ-អង្ករបានទទួលជាថ្មីទៀតពីការ ជំរុញផលិតកម្មស្រូវក្រអូប និងការកែច្នៃអង្ករនាំចេញ ។ ជាមួយគ្នានេះខាង ក្រុមជំនាញ ក៏កំពុងរៀបចំផែនការទប់ស្កាត់ការនាំចេញស្រូវក្រអូបទៅ កាន់ប្រទេសជិតខាង។ ធនាគារពិភពលោកបានរកឃើញថា ស្រូវក្រអូប របស់ប្រទេសកម្ពុជាត្រូវបាននាំចេញទៅប្រទេសជិតខាងក្រៅផ្លូវការប្រហែល ១ លានតោន គិតជាទឹកប្រាក់ប្រមាណ ២០០ លានដុល្លារអាមេរិក ។ បរិ- មាណនាំចេញនេះ បើសិនកម្ពុជាមានលទ្ធភាពទិញស្រូវនោះស្តុកទុក ហើយកិនជាអង្ករសម្រាប់នាំចេញវិញគឺស្មើនឹងទឹកប្រាក់ជាង ៣២០ លាន ដុល្លារអាមេរិក ។

លោក **សុខ ពុទ្ធិរាជ** ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជានាពេលថ្មីៗនេះ បានថ្លែងថា ផ្នែកជំនាញកំពុងរៀបចំយុទ្ធសាស្ត្រប្រមូលទិញស្រូវក្រអូបពី ប្រជាកសិកររួមគ្នាប្រចាំត្រីមាស ។ សហព័ន្ធស្រូវ-អង្ករកម្ពុជាបាននឹង កំពុងរៀបចំវិធីសាស្ត្ររៀបចំធនធានទិញស្រូវក្រអូបមកកែច្នៃ សម្រាប់នាំ ចេញតាមរយៈបង្កើនលទ្ធភាពទទួលបានពូជស្រូវក្រអូប ប្រកបដោយ គុណភាពខ្ពស់បង្កើនប្រសិទ្ធភាពនៃការកិនស្រូវ និងគុណភាពនៃការផលិត ពូជជាដើម ។ តាមរបាយការណ៍របស់អ្នកនាំចេញអង្ករបានឲ្យដឹងថា អង្ករ ពីប្រទេសវៀតណាមបាននាំចូលមកកាន់កម្ពុជាប្រមាណ៨០ម៉ឺនតោនក្នុង មួយឆ្នាំដែលធ្វើឲ្យក្រុមហ៊ុននាំចេញអង្ករតូចៗមិនអាចប្រកួតប្រជែងបាន។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្រកាសផ្តល់ប្រាក់ជំនួយចំនួន ១៤០ លានដុល្លារអាមេរិក ដើម្បីជួយជំរុញដល់ការនាំចេញអង្ករកម្ពុជាទៅ កាន់ទីផ្សារអន្តរជាតិ ។ ជំនួយនេះជាផ្នែកមួយច្រើនជាង ៥០ % សម្រាប់ អង្ករក្រអូបមានតម្លៃខ្ពស់ ។ ពេលគឺបង្កើនលទ្ធភាពទទួលបានពូជស្រូវ ក្រអូបប្រកបដោយគុណភាពខ្ពស់ និងបង្កើនប្រសិទ្ធភាពនៃការកិនស្រូវ ។ សេចក្តីប្រកាសព័ត៌មានរបស់ IFC កាលពីពេលថ្មីកន្លងទៅនេះបានឲ្យដឹង ថា ជំនួយនេះនឹងជួយដល់រោងម៉ាស៊ីនកិនស្រូវចំនួន ១១ កន្លែងដើម្បីកែ លម្អប្រសិទ្ធភាពប្រតិបត្តិការ និងការត្រួតពិនិត្យគុណភាព ។ លើសពីនេះ ក៏ជួយដល់កសិករជាង៣ម៉ឺននាក់នៅក្នុងខេត្តចំនួន៨រៀងរាល់ប្រទេស ធ្វើកសិកម្មចុងក្រោយបំផុត ។

លោក **សុខ ពុទ្ធិរាជ**ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជាថ្លែងថា កម្ពុជាមាន ទស្សនវិស័យយូរឆ្នាំឃើញអង្ករកម្ពុជា ជាអង្ករមានគុណភាពល្អបំផុតក្នុង ពិភពលោក ជាម៉ាកអង្ករដែលអ្នកប្រើប្រាស់ ទុកចិត្ត និងប្រើប្រាស់ប្រកប ដោយគុណភាព និងមានស្ថិរភាព ។

លោកជំទាវ **គីរវ៉ាន់ កែវ** រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបាន មានប្រសាសន៍ថា បើទោះបីជាអង្ករកម្ពុជាប្រឈមបញ្ហាលំបាកៗជាច្រើន ដែលមិនឲ្យសម្រេចតាមគោលនយោបាយ ១ លានតោន តែវិស័យស្រូវ អង្ករកម្ពុជាសម្រេចបាននូវភាពជោគជ័យច្រើនគួរឲ្យកត់សម្គាល់ ។ រយៈ ពេល ៣ ខែដើមឆ្នាំ ២០១៦ នេះ ប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាន់ ទីផ្សារបរទេសក្នុងបរិមាណសរុប ១៦២.២២០ តោន កើនឡើងប្រមាណ ៨,៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៥ ក្នុងបរិមាណ ១៤៩.៤៦៤ តោន ។ តួលេខនាំចេញក្នុងត្រីមាសទី១ នេះ គឺប្រទេសក្នុងសហគមន៍អឺរ៉ុប



រោងម៉ាស៊ីនកិនស្រូវ សម្រាប់ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ

ត្រូវបាននាំចេញច្រើនជាងគេ។ ជាមួយនេះដែរកម្ពុជាកំពុងស្វែងរកចំណុច ពិសេស ដើម្បីកំណត់អត្តសញ្ញាណអង្ករផ្ការំដួល និងផ្កាចន្ទសែនសរជា របស់ខ្មែរ ក្នុងគោលបំណងការពារផលប្រយោជន៍ដល់ឧស្សាហកម្មស្រូវ- អង្កររបស់ខ្លួន ចៀសវាងការលួចបន្លំពីប្រទេសជិតខាង។ ទោះជាយ៉ាងណា ការកំណត់អត្តសញ្ញាណអង្ករកម្ពុជាគឺទាមទារនូវព័ត៌មានពិតប្រាកដ និង ជាក់ស្តែង ដែលមានលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រ និងលក្ខណៈពូជ- អម្បូរនៃអង្ករទាំងពីរប្រភេទនេះ ។ អង្ករផ្ការំដួលរបស់កម្ពុជាបានជាប់ជា អង្ករល្អបំផុតរបស់ពិភពលោកក្នុងវេទិកាប្រកួតប្រជែងសជាតិអង្ករពិភព- លោក ដែលមានការចូលរួមពីអង្ករចំនួន ២៥ ប្រភេទ មកពីបណ្តាប្រទេស ដូចជា កម្ពុជា ថៃ វៀតណាម ឥណ្ឌា មីយ៉ាន់ម៉ា និងសហរដ្ឋអាមេរិក។ ផ្អែកតាមវេទិកានេះរូបរាងខាងក្រៅ និងរសជាតិអង្ករគឺអង្កររបស់កម្ពុជា និង អង្ករថៃត្រូវបានគេជ្រើសរើសជាប់ជាអង្ករល្អបំផុតរបស់ពិភពលោក ។

ឯកឧត្តមទេសរដ្ឋមន្ត្រី **បង ប្រសិទ្ធ** រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្មបានមានប្រសាសន៍ថា ការកំណត់អត្តសញ្ញាណអង្ករកម្ពុជានេះ មានសារៈសំខាន់ណាស់ ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ កម្ពុជា ។ ឯកឧត្តម **បង ប្រសិទ្ធ** បានទទួលឲ្យអ្នកមានជំនាញខាងអង្ករ ទាំងអស់ជួយពន្លឿនឲ្យបានលឿនក្នុងការរៀបចំ និងប្រមូលទិន្នន័យស្វែង រកចំណុចសម្គាល់ ពិសេសសម្រាប់អង្ករផ្ការំដួល និងផ្កាចន្ទសែនសរជាក់ ជាអង្ករស្តង់ដាររបស់កម្ពុជា ដើម្បីកុំឲ្យប្រទេសជិតខាងអាចបន្លំបាន ។ ឯក- ឧត្តម **បង ប្រសិទ្ធ** បានបញ្ជាក់ថា អង្ករទាំងពីរប្រភេទនេះគឺជាអង្ករត្រូវ ប៉ាន់នៅលើទីផ្សារអន្តរជាតិហើយប្រទេសថៃបានអះអាងដូចគ្នាថាពូជ និង អង្ករផ្ការំដួលជាប់ជាប់ ដូចនេះកម្ពុជាត្រូវតែខិតខំស្វែងរកចំណុចសម្គាល់ ឲ្យបានមុនក្នុងការកំណត់អត្តសញ្ញាណរបស់កម្ពុជា សម្រាប់ការប្រកួត- ប្រជែងលើទីផ្សារអន្តរជាតិ និងការរៀបចំស្តង់ដារអង្ករទាំងពីរប្រភេទនេះឲ្យ បានមុនការរកឃើញរបស់ប្រទេសថៃ។ យោងតាមនិន្នន័យរបស់លេខាធិ- ការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករបាន ឲ្យដឹងទៀតថារយៈពេល៤ខែដើមឆ្នាំ ២០១៦ នេះ ពេលគឺចាប់ពីខែមករា ដល់ខែមេសា ការនាំចេញអង្កររបស់កម្ពុជាសម្រេចបាន ២០ ម៉ឺន ១ ពាន់ ៧៧០ តោន គឺបានកើនឡើងតិចតួចប៉ុណ្ណោះ ពីចំនួន២០ម៉ឺន១ពាន់១៨៣ តោន ដែលបាននាំចេញរយៈពេល ៤ ខែ ដូចគ្នាកាលពីឆ្នាំ ២០១៥ ។ ក្នុង បរិមាណអង្ករទាំងនេះ មានមួយចំនួនធំគឺជាប្រភេទអង្ករក្រអូប ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី **ឃឹម តែ** ប្រធានក្រុមប្រឹក្សាស្តារអភិ- វឌ្ឍន៍វិស័យកសិកម្ម និងជនបទបានអះអាងថា រដ្ឋាភិបាលប្រជុំលុបបំបាត់



សកម្មភាពលើកដាក់អង្ករនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ភាពអត់ឃ្លានទូទាំងប្រទេសឲ្យអស់នៅកម្ពុជាត្រឹមឆ្នាំ ២០២៥ ខាងមុខនេះ ។ ប្រធានក្រុមប្រឹក្សាស្ថាប័នអភិវឌ្ឍន៍វិស័យកសិកម្មជនបទ អះអាងទៀតថា ដើម្បីលុបបំបាត់ភាពអត់ឃ្លានឲ្យបានត្រឹម ០% ទូទាំងប្រទេសឲ្យបញ្ចប់ ត្រឹមឆ្នាំ ២០២៥ រដ្ឋាភិបាលនឹងគិតគូរលើបញ្ហាអន្តរវិស័យ ៣ គឺសមភាព យេនឌ័រ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី **ឃឹម តែនី** មានប្រសាសន៍ថានៅឆ្នាំ ២០១៥ វិស័យកសិកម្មបានរួមចំណែកប្រមាណ ២៦% នៃផលិតផលសរុប ក្នុងស្រុក ។ ប្រជាជន ៨៥% រស់នៅជនបទក្នុងនោះប្រជាជន ៦០% កំពុង ប្រកបរបរកសិកម្មហើយមេគ្រួសារ នៃគ្រួសារក្រីក្រជាកសិករមានរហូត ដល់ ៧៥% ។ ដូច្នេះរាជរដ្ឋាភិបាលយល់ថា ការអភិវឌ្ឍវិស័យកសិកម្មមាន សារសំខាន់ក្នុងការឈានទៅកាន់បន្ថយភាពអត់ឃ្លាន ។

ឯកឧត្តម **ឃឹម តែនី** បានបន្តថា ដើម្បីលុបបំបាត់ភាពអត់ឃ្លានឲ្យ បានត្រឹម ០% ទូទាំងប្រទេសឲ្យបញ្ចប់ត្រឹមឆ្នាំ ២០២៥ នោះរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៣ សំខាន់ព្រមទាំងពង្រឹងលើផ្នែកផលិត កម្មកសិកម្មបច្ចេកទេសនិងសហការនឹងស្ថាប័នពាក់ព័ន្ធ ទី ១ យុទ្ធសាស្ត្រ ជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ ។ ទី ២ យុទ្ធសាស្ត្រ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងទី ៣ យុទ្ធសាស្ត្រភូមិមូលផលិតផល មួយសម្រាប់អភិវឌ្ឍឆ្នាំ ២០២៥ ខាងមុខ ។ ក្នុងសិក្ខាសាលាស្តីពីការរៀប- ចំផែនការសកម្មភាពថ្នាក់ជាតិ ដើម្បីកាត់បន្ថយការគំរាមកំហែងនៃភាព ស្ងៀមស្ងាត់និងប្រឆាំងមេរោគក្នុងវិស័យកសិកម្ម ផលផល ចំណីអាហារ និង ផលិតកម្មសត្វកាលពីឯកឧត្តមបណ្ឌិត **សេន សុវណ្ណ** អគ្គលេខាធិការរងនៃ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ចាប់ពី ពេលនេះតទៅ រាជរដ្ឋាភិបាលបានបន្តខិតខំផ្គត់ផ្គង់ផលិតផលនៅលើទី ផ្សារក្នុងស្រុកឱ្យបានគ្រប់គ្រាន់ជាមុនសិនដោយខ្លួនឯង និងបន្ទាប់មក ដាក់ទិសដៅ សម្រាប់ការនាំចេញផលិតផលកសិកម្ម និងសាច់សត្វឱ្យបាន យ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២០ ខាងមុខ ។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាជាប្រទេសមានសក្តានុពលលើវិស័យ កសិកម្មដោយមានលក្ខណៈល្អប្រសើរ ប៉ុន្តែនៅមិនទាន់បានយកមកប្រើ ប្រាស់ឱ្យអស់លទ្ធភាពក្នុងការផ្គត់ផ្គង់ផលិតផលក្នុងស្រុក និងការនាំចេញ ឱ្យបាននៅឡើយ ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួង កសិកម្មកំពុងរៀបចំផែនការកសាងមូលដ្ឋានឱ្យបានច្បាស់លាស់ និង បំពេញ ទៅតាមលក្ខខណ្ឌឱ្យបានគ្រប់គ្រាន់តាមស្តង់ដារអន្តរជាតិ ដើម្បី ជំរុញផលិតកម្មនៅក្នុងប្រទេស ឱ្យក្លាយជាអ្នកផ្គត់ផ្គង់នៅលើទីផ្សារក្នុង តំបន់ និងពិភពលោក ។ ឯកឧត្តមបានលើកឡើងថា ដើម្បីធ្វើឱ្យមានការ

ទទួលស្គាល់នូវផលិតផលកសិកម្ម និងម្ហូបអាហារសម្រាប់ការនាំចេញទៅ កាន់ទីផ្សារក្រៅប្រទេសនាពេលខាងមុខ កម្ពុជាបានរៀបចំបទដ្ឋានបច្ចេក- ទេសពង្រឹងសមត្ថភាព គុណភាព និងសុវត្ថិភាពម្ហូបអាហារ ពិសេសការ ផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធ និងវិស័យឯកជនដែលជាអ្នកផ្គត់ផ្គង់ក្នុងខ្សែ សង្វាក់ផលិតកម្ម ឱ្យបន្តរៀបចំយន្តការក្នុងការគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាព ។ ឯកឧត្តមបានអះអាងថា បច្ចុប្បន្ននេះកម្ពុជាកំពុងតែឈាន ទៅកាន់បន្ថយការនាំចូលផលិតផលកសិកម្ម និងសាច់សត្វពីក្រៅប្រទេស ជាបណ្តើរៗហើយ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹង និងចាប់ ផ្តើមបង្កើតកសិដ្ឋានផលិតដោយខ្លួនឯង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ក្នុងស្រុក និងពង្រីកស្ថានដំណាំ ការដាំដុះ នៅទូទាំងប្រទេស ។

ឯកឧត្តម **វ៉ាន់ សុភ័ក្ត្រ** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិស័យកសិកម្មជាមុខសញ្ញានៃការបង្កើនថវិកានៅក្នុង ឆ្នាំ ២០១៦ នេះ ។ ប៉ុន្តែមូលដ្ឋានសម្រាប់ការបង្កើនថវិកានេះទាមទារនូវការ កំណត់អាទិភាព គោលនយោបាយច្បាស់លាស់ ហើយមានយុទ្ធសាស្ត្រ កម្មវិធីនិងរបៀបប្រើប្រាស់ថវិកាត្រឹមត្រូវ ដើម្បីធានាប្រសិទ្ធភាពថវិកាទាំង ក្នុងកម្រិតរដ្ឋាភិបាល និងទាំងក្នុងកម្រិតប្រតិបត្តិការ ។ វិស័យកសិកម្មមិនត្រឹម តែដើរតួនាទីជាចន្លោះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការបង្កើតការ- ងារប៉ុណ្ណោះទេ ប៉ុន្តែវិស័យនេះក៏បានដើរតួនាទីសំខាន់នៅក្នុងការកាត់បន្ថយ ភាពក្រីក្រផងដែរ ។ ទោះបីលទ្ធភាពថវិកាជាតិនៅមានកម្រិតក្តី ក៏ប៉ុន្តែរាជ- រដ្ឋាភិបាលបានបង្កើនថវិកាសម្រាប់វិស័យកសិកម្ម ពីមួយឆ្នាំទៅមួយឆ្នាំ ហើយដៃគូអភិវឌ្ឍន៍របស់យើងក៏បានផ្តល់ហិរញ្ញប្បទានដល់វិស័យនេះជា ច្រើនផងដែរ គ្រាន់តែនៅមានលក្ខណៈរាយប៉ាយប៉ុណ្ណោះ ។



ប្រជាកសិករប្រមូលទុកដាក់ដំឡូងមីសម្រាប់តម្រូវការទៅកាន់ទីផ្សារ

វិស័យសំណង់នៅកម្ពុជា កំពុងបន្តរីកចម្រើនគួរឱ្យកត់សម្គាល់



កម្ពុជាកំពុងមានស្ថិរភាពនយោបាយកំណើនសេដ្ឋកិច្ចកាន់តែល្អប្រសើរ នយោបាយសេដ្ឋកិច្ច គួបផ្សំនឹងការបើកចំហផ្នែកពាណិជ្ជកម្ម និងវិនិយោគបាន និងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ ជំរុញឱ្យវិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់

វិស័យសំណង់នៅកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថាកំពុងបន្តការរីកចម្រើនយ៉ាងខ្លាំងក្លា ។ កម្ពុជាកំពុងមានស្ថិរភាពនយោបាយកំណើនសេដ្ឋកិច្ចកាន់តែល្អប្រសើរ នយោបាយសេដ្ឋកិច្ច គួបផ្សំនឹងការបើកចំហផ្នែកពាណិជ្ជកម្ម និងវិនិយោគបាន និងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ ជំរុញឱ្យវិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ។

តាមទិន្នន័យសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០១៥ កន្លងទៅនេះ ទុនវិនិយោគក្នុងវិស័យសំណង់នៅទូទាំងប្រទេសមានប្រមាណ ២៩៣៦ លានដុល្លារអាមេរិកគឺមានការកើនឡើង២៧% បើធៀបនឹងឆ្នាំ២០១៤ ដោយមានទឹកប្រាក់សរុបចំនួន ២,៨៣៦ ប៊ីលានដុល្លារអាមេរិកក្នុងនោះទុនវិនិយោគលើអគារខ្ពស់ៗ ដែលមានកម្ពស់ចាប់ពី ១០ ជាន់ដល់ ៥៥ ជាន់មានចំនួន ៥៦ អគារមានតម្លៃទុនវិនិយោគប្រមាណ ១,៥៨១ ប៊ីលានដុល្លារ អាមេរិកស្មើនឹង ៥៤% នៃទុនវិនិយោគសរុប ។ តាមទិន្នន័យនេះបានឱ្យដឹងទៀតថា ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ជាក់ស្តែងបើពិនិត្យមើលទុនវិនិយោគក្នុងវិស័យសំណង់ ចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៤ មានជាមធ្យមជិត ២,២ ប៊ីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ គឺ នៅឆ្នាំ ២០១១ មានប្រមាណ ១២២៦ ប៊ីលានដុល្លារអាមេរិក, នៅឆ្នាំ ២០១២ មានទុនវិនិយោគប្រមាណជាង ២១០៩ ប៊ីលានដុល្លារអាមេរិក, ឆ្នាំ ២០១៣ មានប្រមាណជាង២៧៧៧ ប៊ីលានដុល្លារអាមេរិក និងនៅឆ្នាំ ២០១៤ មានប្រមាណជាង ២៥០៧ ប៊ីលានដុល្លារអាមេរិក ។ ដោយឡែកការចុះបញ្ជីក្រុមហ៊ុនអាជីវកម្មផ្នែកសិក្សា គម្រោងប្លង់និងសាងសង់គិតចាប់ពីឆ្នាំ ២០០០ រហូតដល់រយៈពេល ៦ ខែឆ្នាំ ២០១៥ មានចំនួន ១ ៥៨១ ក្រុមហ៊ុន ប៉ុន្តែនៅមានសុពលភាពតែ ៦៤៦ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបរទេសចំនួន ២០២ ក្រុមហ៊ុន ។ គម្រោងវិនិយោគទាំងនោះរួមមាន៖ អគារខុនដូ លំនៅឋានឯកជន អគារពាណិជ្ជកម្ម អគារផ្សារទំនើប រោងចក្រ និងសណ្ឋាគារដែលបានមកពីការវិនិយោគរបស់ប្រទេសចិន កូរ៉េខាងត្បូង

អង់គ្លេស ថៃ និងប្រទេសជប៉ុនជាដើម ។ នៅក្នុងឆ្នាំ ២០១៥ នេះដែរវិស័យសំណង់បានពង្រីកកំណើន ស្របពេលជាមួយនឹងនិន្នាការនៃការរីកចម្រើនក្នុងវិស័យនគរូបនីយកម្ម តាមរយៈកំណើននៃការហូរចូលឥណទានវិនិយោគបរទេស និងវិនិយោគក្នុងស្រុក រហូតដល់មានការកត់សម្គាល់ឃើញថាឆ្នាំ២០១៥ កន្លងទៅនេះ គឺជាឆ្នាំនៃការអភិវឌ្ឍអគារ Condo និង Apartment ។

ឯកឧត្តម ម៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងកាលពីពេលថ្មីៗនេះថានៅក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០១៦ នេះវិស័យសំណង់មានការកើនឡើងចំនួន ២៥៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ ។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ដោយផ្អែកលើកំណើនប្រជាជនមករស់នៅក្នុងទីក្រុងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាមានតម្រូវការលំនៅឋាន ដែលមានសុវត្ថិភាពប្រមាណជាង ១លានខ្ទង់បន្ថែម ទាំងកម្រិតខ្ពស់មធ្យម និងកម្រិតទាប ដើម្បីឆ្លើយតបនឹងកំណើននេះ ។ ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជាជាក់ស្តែង គឺនៅរាជធានីភ្នំពេញបច្ចុប្បន្នមានសំណង់អគារខ្ពស់ៗទំនើបៗ ធំស្តើងស្តើងបាននឹងកំពុងរីកដុះដាលគួរឱ្យស្ងប់ស្ងែង មានសំណង់ អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ ធនាគារ ផ្សារទំនើប សណ្ឋាគារ អគារ ស្នាក់នៅ រួមនឹងបុរីលំនៅឋានបានកើនឡើងជាបន្តបន្ទាប់។

តាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញបានឱ្យដឹងថា ស្ថិតិតម្រោងទុនវិនិយោគសាងសង់ប្រចាំត្រីមាសទី១ ឆ្នាំ ២០១៦ នេះបានកើនឡើងដល់ជាង១៥០០លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៥ មានត្រឹមតែជាង១៧២លានដុល្លារប៉ុណ្ណោះ ។ របាយការណ៍ដែលបានឱ្យដឹងទៀតថារយៈពេលបីខែដើមឆ្នាំ ២០១៦នេះ ប្រភេទសំណង់លំនៅឋានមានទុនវិនិយោគប្រមាណជា ៣១៣ លានដុល្លារអាមេរិក សំណង់ពាណិជ្ជកម្មមានប្រមាណ ១១១ លានដុល្លារអាមេរិក និងសំណង់ទេសចរណ៍មានប្រមាណ ៧៦ លានដុល្លារអា-



សកម្មភាពរបស់វិស្វករ ក្រុមជំនាញជាន់ និងកម្មករសំណង់ កំពុងសាងសង់ អគារក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា

មេរិកលើ ៤៤ គម្រោង ។ ទាក់ទិនទៅនឹងវិស័យសំណង់នេះដែរជាពិសេស ការរីកចម្រើននៃ ខុនដូ និងអគារធំៗខ្ពស់ៗនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចខ្លះបានចាត់ទុកថា ធម្មតាបើនិយាយអំពីការ អភិវឌ្ឍស្ថានភាពដែលសំខាន់ជាងគេគឺវិស័យសំណង់នេះតែម្តង។ប្រសិន បើវិស័យសំណង់នេះមិនរីកចម្រើនទេ គេចាត់ទុកថាសេដ្ឋកិច្ចនៃប្រទេស នោះក៏មិនអភិវឌ្ឍដែរ ។

ឯកឧត្តម រដ្ឋលេខាធិការ **ម៉ែន សុផល** ក៏ធ្លាប់បានបញ្ជាក់ផងដែរថា ប៉ុន្តែយ៉ាងណាលំនៅឋានទាំងនោះ ត្រូវតែសាងសង់ឡើងស្របតាមក្រុម នៃសំណង់ ពោលគឺគោរពតាមបទដ្ឋានគតិយុត្ត ឬមានស្តង់ដារត្រឹមត្រូវបើ ទោះជាមួយមានភាពអស់ឯកក្នុងការកំណត់យកស្តង់ដារគោលណាមួយ ក៏ដោយ តែកន្លងមកកម្ពុជាបានអនុវត្តតាមស្តង់ដារប្រទេសជិតខាងព្រម- ទាំងស្តង់ដារពីសហគមន៍អឺរ៉ុប ។ ទាក់ទិនសុវត្ថិភាពការងារ ឯកឧត្តម **ម៉ែន សុផល** បញ្ជាក់ថា ក្រសួងតម្រូវឱ្យក្រុមហ៊ុនទិញកាតធានារ៉ាប់រងសម្រាប់ កម្មករនៅក្នុងការដ្ឋានទាំងអស់ ព្រមទាំងបានណែនាំពីប្រព័ន្ធសុវត្ថិភាព ដោយតម្រូវឱ្យកម្មករមានឯកសណ្ឋានពាក់មួកពាក់វ៉ែនតាសម្រាប់អ្នកផ្សារ ដែក និងមានខ្សែក្រវាត់សុវត្ថិភាព សម្រាប់អ្នកធ្វើការនៅចំណុចខ្ពស់ៗ បទដ្ឋានគតិយុត្តនេះមានការដ្ឋានជាច្រើនបានអនុវត្ត។ឯកឧត្តមបន្តថានៅ ពេលថ្មីៗកន្លងទៅនេះ ក្រសួងមានប្រកាសជាច្រើនដែលនិយាយអំពី សុវត្ថិភាពសំណង់ ការចុះបញ្ជីអ្នកមានវិជ្ជាជីវៈ និងអ្នកធ្វើ អាជីវកម្មសាង សង់ដែលធ្វើឱ្យក្របខណ្ឌអាជីវកម្មល្មមអាចធ្វើឱ្យការដ្ឋានដំណើរការមាន



សំណង់លំនៅឋាន ជាល្វែង ជា APPARTMENT និង CONDO នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា កំពុងត្រូវបានសាងសង់ជាបន្តបន្ទាប់

ប្រសិទ្ធភាព ហើយក្រសួងក៏បាននឹងកំពុងធ្វើវិសោធនកម្ម ក្របខណ្ឌគតិ- យុត្តថ្មី និងច្បាប់សំណង់ដែលបានធ្វើសេចក្តីព្រាងចប់សព្វគ្រប់ និងកំពុង ពិភាក្សាផ្ទៃក្នុង ព្រមទាំងធ្វើអនុក្រឹត្យ ព្រះរាជក្រឹត្យជាច្រើនទៀត តម្រូវលើ វិស័យសំណង់កំពុងមានការរីកចម្រើន ស្របពេលដែលអង្គការសហប្រជា- ជាតិមានកម្មវិធីថ្មីពីឆ្នាំ ២០១៥-២០៣០ គឺទាំងអស់គ្នាត្រូវតែអភិវឌ្ឍ ប្រកបដោយចីរភាព ជាគោលដៅចម្បងសម្រាប់គ្រប់ប្រទេសត្រូវអនុវត្ត ។

គួរបញ្ជាក់ដែរថា ច្បាប់គ្រប់គ្រងសំណង់ដែលបានធ្វើសេចក្តីព្រាងរួច រាល់ហើយនោះ នៅចុងឆ្នាំ ២០១៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង សំណង់នឹងធ្វើសិក្ខាសាលាពិគ្រោះយោបល់ ជាមួយវិស័យសាធារណៈ សង្គមស៊ីវិល សំដៅធ្វើយ៉ាងណាឲ្យច្បាប់នេះកើតឡើងហើយទាំងអស់គ្នា យល់ និងទទួលយកបាន ។

ឯកឧត្តមទេសរដ្ឋមន្ត្រី **ជាន សុផាវ៉ា** រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគ- រូបនីយកម្ម និងសំណង់ធ្លាប់បានស្នើឲ្យក្រុមហ៊ុនទាំងអស់ចូលរួមអនុវត្តឲ្យ បានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត បច្ចេកវិទ្យា និងស្តង់ដារនៃសំណង់ ដើម្បី ធានានូវសុវត្ថិភាពប្រសិទ្ធភាពនិងចូលរួមការពារបរិស្ថាន។ក្រសួងរៀបចំ- ដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់វិធានការស្របច្បាប់លើក្រុមហ៊ុន ណាដែលមិនគោរពច្បាប់ ពិសេសគឺនឹងរៀបចំធ្វើលិខិតទៅស្ថានទូតរបស់ ក្រុមហ៊ុនបរទេសសាមី ដើម្បីជាការព្រមានក្នុងករណីមិនគោរពច្បាប់សាង សង់ក្នុងព្រះរាជាណាចក្រកម្ពុជា ។



រាជធានីភ្នំពេញ កំពុងរីកចម្រើនដោយសំណង់អគារខ្ពស់ៗ

ស្វែងយល់អំពី ច្បាប់បោះឆ្នោត

ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ ២០១៦

ការចុះឈ្មោះបោះឆ្នោតត្រូវចាប់ផ្តើមធ្វើនៅគ្រប់ឃុំ សង្កាត់ ទូទាំង ប្រទេសក្នុងថ្ងៃតែមួយ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់ ។ សម្រាប់ឆ្នាំ ២០១៦ នេះ ការចុះឈ្មោះ ចាប់ផ្តើម ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។ នៅថ្ងៃដំបូងការិយាល័យចុះឈ្មោះបោះឆ្នោតត្រូវបើកដំណើរការនៅសាលាឃុំ សង្កាត់ ។ ដំណើរការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅរៀងរាល់ថ្ងៃ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹក ចាប់ពីម៉ោង ៧ ដល់ម៉ោង ១១ និង ៣០ នាទី និងពេលរសៀលចាប់ពីម៉ោង ២ ដល់ ម៉ោង ៥ និង ៣០ នាទី ។ ករណីមានវត្តមានអ្នកសុំចុះឈ្មោះបន្ត ក្រុមប្រឹក្សាឃុំ សង្កាត់ (កប.ស) និងក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) អាចបន្ថែមម៉ោងនៃការចុះឈ្មោះបោះឆ្នោតតាមការជាក់ស្តែង ។

កប.ស ត្រូវកំណត់ប្រតិទិននៃការចុះឈ្មោះបោះឆ្នោត សម្រាប់ការិយាល័យចុះឈ្មោះបោះឆ្នោតចល័តនៅតាមភូមិមួយចំនួនទៀត តាមសំណើរបស់ក.ច.ប និងមានកិច្ចសហការជិតស្និទ្ធជាមួយមេភូមិពាក់ព័ន្ធ ។

នៅគ្រប់អំឡុងពេលនៃការចុះឈ្មោះបោះឆ្នោត ក.ច.ប ត្រូវទទួលចុះឈ្មោះអ្នកសុំចុះឈ្មោះបោះឆ្នោតដែលមកពីគ្រប់ភូមិ ក្នុងឃុំ សង្កាត់ របស់ខ្លួនទោះបីកំពុងធ្វើការចុះឈ្មោះបោះឆ្នោតនៅទីតាំងភូមិណាមួយក៏ដោយ ។

ក្នុងករណីដែលការចុះឈ្មោះមិនទាន់ផុតរយៈពេលកំណត់ ប៉ុន្តែការិយាល័យបោះឆ្នោតនីមួយៗ សុទ្ធតែបានចុះឈ្មោះអ្នកបោះឆ្នោតគ្រប់ចំនួន ៧៥០ នាក់ ហើយនៅមានអ្នកមកសុំចុះឈ្មោះបោះឆ្នោតបន្តទៀតនោះ ក.ច.បដោយមានការឯកភាពពីកប.សត្រូវលើកសំណើបន្ទាន់តាមរយៈលេខាធិការដ្ឋានរាជធានីខេត្ត រៀបចំការបោះឆ្នោត (លេខ.ខប) មកគ.ជ.ប ដើម្បីសុំបង្កើតការិយាល័យបោះឆ្នោតថ្មី ។

១. ភាពមានសិទ្ធិចុះឈ្មោះបោះឆ្នោត

ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រជាពលរដ្ឋត្រូវមានលក្ខខណ្ឌដូចតទៅ ៖ មានសញ្ជាតិខ្មែរមានអាយុ ១៨ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត (កើតមុន ឬត្រឹមថ្ងៃ ៥ ខែមិថុនា ឆ្នាំ ១៩៩៩) មានលំនៅឋាន (គឺជាកន្លែងដែលជាទីតាំងនៃជីវភាពរស់នៅរបស់បុគ្គលម្នាក់ៗ) ឬទីសំណាក់ (ទីសំណាក់ គឺសំដៅលើទីស្ថានដែលបុគ្គលម្នាក់ស្នាក់អាស្រ័យនៅ ឬអាស្រ័យនៅជាក់ស្តែង ក្នុងរយៈពេលជាក់លាក់ណាមួយ) ក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត មិនស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវបានដកសិទ្ធិបោះឆ្នោត ពុំមែនជាជនរីកលចរិក ឬស្ថិតក្រោមអាណាព្យាបាលទូទៅ ដោយមានលិខិតបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវមានឈ្មោះតែមួយក្នុងបញ្ជីឈ្មោះបោះឆ្នោតនៃការិយាល័យបោះឆ្នោតតែមួយគត់ ប្រជាពលរដ្ឋខ្មែរដែលមានលំនៅឋាន ឬទីសំណាក់ ច្រើនជាង ១ កន្លែង ក្នុងព្រះរាជា-

ណាចក្រកម្ពុជា ត្រូវជ្រើសរើសយកកន្លែងតែមួយគត់ ដែលជាទីតាំងនៃជីវភាពជាក់ស្តែងរបស់បុគ្គលនោះដើម្បីចុះឈ្មោះបោះឆ្នោត ។ ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌដូចខាងលើត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) និងមកបង្ហាញខ្លួននៅចំពោះមុខ ក.ច.ប ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោតណាមួយ ក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ។ ប្រជាពលរដ្ឋឬកម្មករ សិស្ស និស្សិត មន្ត្រីរាជការស៊ីវិល នាយ ឬពល នៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ និងបព្វជិតសាសនាដែលកំពុងស្នាក់នៅក្នុងឃុំសង្កាត់ណាមួយសុទ្ធតែអាចចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំសង្កាត់នោះបាន ។

២. ដំណើរប្រព័ន្ធនៅនៃការចុះឈ្មោះបោះឆ្នោត

ការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ត្រូវធ្វើតាមប្រព័ន្ធកុំព្យូទ័រ (បញ្ចូលឈ្មោះ និងទិន្នន័យទៅក្នុងកុំព្យូទ័រធ្វើតាមប្រព័ន្ធបិទ Offline) និងបញ្ជូនទិន្នន័យពីឃុំ សង្កាត់ មក គ.ជ.ប តាមប្រព័ន្ធអ៊ីនធឺណិត ក្នុងចំនួន ១០ នាក់ម្តង ។ ក្នុងករណីឃុំ សង្កាត់ គ្មានប្រព័ន្ធអ៊ីនធឺណិតត្រួតត្រាស្រុកជាអ្នកសម្របសម្រួលជាមួយ ក.ច.ប ក្នុងការប្រមូលយកទិន្នន័យដែលរក្សាទុកក្នុង File Backup មានបង្គប់លេខសម្ងាត់មិនអាចបើកមើល ឬកែទិន្នន័យ បាន យកទៅតំបន់ដែលមានប្រព័ន្ធអ៊ីនធឺណិត ដើម្បីបញ្ជូនមក គ.ជ.ប ។

ជំហានទាំង ៤ នៃការចុះឈ្មោះបោះឆ្នោត

ដំបូង ប្រជាពលរដ្ឋត្រូវឈរលេខបន្តកន្លះនៅខាងក្រៅការិយាល័យចុះឈ្មោះបោះឆ្នោតត្រង់មាត់ទ្វារ ចូល ។ នៅពេលចូលក្នុងការិយាល័យចុះឈ្មោះបោះឆ្នោតអ្នកសុំចុះឈ្មោះត្រូវ ៖

ជំហានទី ១

ទៅជួបប្រធានក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីប្រធានក្រុមចុះឈ្មោះបោះឆ្នោតសួរព័ត៌មានអំពី ៖

- តើមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬទេ ?
- តើអ្នកធ្លាប់បានចុះឈ្មោះដែរឬទេ ? នៅពេលណា ? កន្លែងណា ?

ជំហានទី ២

ក. ក្នុងករណីអ្នកសុំចុះឈ្មោះមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ)ឬឯកសារបញ្ជាក់អត្តសញ្ញាណ(ឯ.អ)(មានលក្ខខណ្ឌគ្រប់គ្រាន់)

ប្រធានក្រុមចុះឈ្មោះ ត្រូវពិនិត្យភាពមានសិទ្ធិចុះឈ្មោះបោះឆ្នោតដូចខាងក្រោម ៖

- ផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬ ឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ)
- អាយុ ១៨ ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត
- មានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត ។

ក្នុងករណីមានគ្រប់លក្ខខណ្ឌកំណត់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត ត្រូវណែនាំអ្នកសុំចុះឈ្មោះទៅជួបអនុប្រធានក្រុមចុះឈ្មោះបោះឆ្នោត ដើម្បី បន្តនីតិវិធីចុះឈ្មោះបោះឆ្នោតតាមជំហានបន្តទៀត ។

ក្នុងករណីពុំមានលក្ខខណ្ឌគ្រប់គ្រាន់ ប្រធានត្រូវបដិសេធការសុំចុះ ឈ្មោះដោយទម្រង់បែបបទបដិសេធ (ទម្រង់ ១០០៩) និងបញ្ជាក់ពីមូលហេតុ ។

ជំហានទី ៣

ករណីអ្នកសុំចុះឈ្មោះបោះឆ្នោតមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីចុះ ឈ្មោះបោះឆ្នោត អនុប្រធានក្រុមចុះឈ្មោះ បោះឆ្នោតត្រូវ ៖

- សួរទីលំនៅ នៅភូមិណា ដើម្បីកំណត់បញ្ចូលឈ្មោះក្នុងការិយាល័យ បោះឆ្នោតក្នុងភូមិនោះ
- បំពេញទម្រង់បង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត (ទ.១០២២) ដោយផ្អែកតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ។

បន្ទាប់មក អនុប្រធានក្រុមត្រូវប្រគល់ឯកសារចុះឈ្មោះបោះឆ្នោតទៅ ការីកុំព្យូទ័រ និងណែនាំឲ្យគាត់ទៅជួបការីកុំព្យូទ័រ ។

ជំហានទី ៤

ការីកុំព្យូទ័រ ត្រូវកត់ត្រាទិន្នន័យអ្នកសុំចុះឈ្មោះទៅក្នុងប្រព័ន្ធកុំព្យូទ័រ ផ្អែកតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) និងបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះ (ទម្រង់ ១០២២) ដូច ខាងក្រោម ៖

- កំណត់ឈ្មោះ និងទីតាំងការិយាល័យបោះឆ្នោត
- បញ្ចូលអត្តលេខអ្នកសុំចុះឈ្មោះ ដែលមាននៅក្នុងបង្កាន់ដៃ និងចុះ លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬលេខឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ទៅក្នុងកុំព្យូទ័រ ។
- នាមត្រកូល នាមខ្លួន
- ភេទ
- ថ្ងៃខែឆ្នាំកំណើត និងទីកន្លែងកំណើត
- លំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់របស់សាមីខ្លួន
- ថតរូបចំពីមុខ ថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណ

- យកស្នាមមេដៃសាមីខ្លួនទាំងសងខាងបញ្ចូលក្នុងប្រព័ន្ធកុំព្យូទ័រ
- ជម្រាបអ្នកសុំចុះឈ្មោះឲ្យផ្ទៀងផ្ទាត់ឈ្មោះនិងទិន្នន័យរបស់ខ្លួនដែល បង្ហាញនៅលើម៉ូនីទ័រកុំព្យូទ័រ ។

- រួចប្រគល់បង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោតនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណជូនអ្នកសុំចុះឈ្មោះបោះ ឆ្នោតវិញ ។

ខ. ករណីអ្នកសុំចុះឈ្មោះបោះឆ្នោតគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ (អ.ខ)

ក្នុងករណីអ្នកសុំចុះឈ្មោះបោះឆ្នោតគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិ

ខ្មែរ (អ.ខ) ប្រធានក្រុមត្រូវចេញសេចក្តីសម្រេចបដិសេធការសុំចុះឈ្មោះ រួចណែនាំគាត់ដូចតទៅ ៖

ទី១. សូមឲ្យគាត់រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បី បំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ។

ទី២. ប្រសិនអាជ្ញាធរមានសមត្ថកិច្ចមិនអាចផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ (អ.ខ) ទាន់ពេលវេលា អ្នកត្រូវទៅបង្ហាញខ្លួនដោយផ្ទាល់ ចំពោះមុខអាជ្ញាធរឃុំ សង្កាត់ ដែលអ្នកត្រូវចុះឈ្មោះបោះឆ្នោត ដោយនាំ មកជាមួយនូវសំបុត្រកំណើតច្បាប់ដើមឬសេចក្តីចម្លងសំបុត្រកំណើតច្បាប់ ដើម ឬសំបុត្របញ្ជាក់កំណើតច្បាប់ដើម ឬសេចក្តីចម្លងសំបុត្របញ្ជាក់ កំណើតច្បាប់ដើម ឬព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរ ... និងនាំសាក្សី ២ រូប ដែលមានសិទ្ធិបោះឆ្នោត មានលំនៅដ្ឋាន ឬទីសំណាក់ពិតប្រាកដក្នុងឃុំ សង្កាត់ ទៅជាមួយ រួមជាមួយរូបថតសាមីខ្លួន ទំហំ ៣ x ៤ ចំនួន ២ សន្លឹក ដើម្បីអាជ្ញាធរឃុំ សង្កាត់ បំពេញបែបបទផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ ជូន (ឯ.អ) ។ ពេលទទួលបាន ឯ.អ អ្នកត្រូវត្រឡប់មកជួប ក.ច.ប វិញ ដើម្បីបំពេញបែបបទចុះឈ្មោះបោះឆ្នោត ។

គ. ករណីអាយុក្មេងក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ខុស ពីលំនៅដ្ឋាន ឬទីសំណាក់ដែលសាមីខ្លួនសុំចុះឈ្មោះបោះឆ្នោត

ក្នុងករណីនេះ ប្រធានក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចេញសេចក្តីបដិសេធការសុំចុះឈ្មោះ ដោយបញ្ជាក់ពីមូលហេតុ និងណែនាំអ្នកសុំចុះ ឈ្មោះតាមករណីដូចតទៅ ៖

ទី១. សូមឲ្យគាត់យកសៀវភៅស្នាក់នៅច្បាប់ដើម ឬសៀវភៅគ្រួសារ ច្បាប់ដើម ដែលមានបញ្ជាក់ការស្នាក់នៅរបស់សាមីខ្លួនក្នុងឃុំ សង្កាត់ ដែលមកសុំចុះឈ្មោះបោះឆ្នោត ទៅជួបប្រធានក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញបែបបទ ។

ទី២. ករណីគ្មានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ស្នើគាត់ទៅជួប អាជ្ញាធរឃុំ សង្កាត់ ដោយនាំសាក្សី ១ រូប ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ជាមួយ ដើម្បីបំពេញបែបបទសុំផ្តល់លិខិតបញ្ជាក់ទីលំនៅ ។ ពេល បានទទួលលិខិតបញ្ជាក់ទីលំនៅ គាត់ត្រូវត្រឡប់មកជួបក្រុមចុះឈ្មោះ បោះឆ្នោតវិញ ដើម្បីបំពេញបែបបទសុំចុះឈ្មោះបោះឆ្នោត ។

ឃ. ករណីអ្នកសុំចុះឈ្មោះ បានចុះឈ្មោះបោះឆ្នោតរួចហើយនៅឆ្នាំ ២០១៦ នេះ តែបានប្តូរទីលំនៅ

អ្នកសុំចុះឈ្មោះ ត្រូវនាំមកជាមួយនូវ អ.ខ បង្កាន់ដៃបញ្ជាក់ការចុះ ឈ្មោះបោះឆ្នោត (ទម្រង់ ១០២៨) សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ ហើយទៅជួប ក.ច.ប និងជម្រាបគាត់ថា ធ្លាប់បាន ចុះឈ្មោះម្តងរួចមកហើយ នៅឆ្នាំ ២០១៦ នេះ ។ ក.ច.ប អនុវត្តនីតិវិធីសុំ ប្តូរការិយាល័យបោះឆ្នោត ក្នុងឃុំ សង្កាត់ ករណីគាត់បានផ្លាស់ប្តូរទីលំនៅ នៅក្នុងឃុំ សង្កាត់ និងនីតិវិធីចុះឈ្មោះបោះឆ្នោត តាមជំហានទាំង ៤ ដោយ គូសសម្គាល់ក្នុង (ទម្រង់ ១០២២) ករណីគាត់បានផ្លាស់ប្តូរទីលំនៅទៅឃុំ សង្កាត់ ផ្សេងទៀត ។



ហេតុអ្វី រុស្ស៊ី និងចិន ទិញ មាស រាប់តោន ?



មាសគឺជាមុខទំនិញដែលត្រូវបាន រុស្ស៊ី និងចិន ទិញស្តុកទុករាប់តោន

មាសជាលោហធាតុកម្រដែលមានការទាក់ទាញបំផុត។ ឆ្លងកាត់ប្រវត្តិសាស្ត្រមាសត្រូវបានគេឱ្យតម្លៃពិសេស និងពេលខ្លះកម្រ ហើយមានភាពសំខាន់ជាស្ថាប័នធន តាំងពីប្រមាណ ៦ ពាន់ឆ្នាំមុនពេលដែលផ្ទុកស្តេច នៃប្រទេសអេហ្ស៊ីបត្រូវបានដាក់មាសពេញ ឲ្យហែហមដំណើរអ្នកស្លាប់ ។ ក្នុងពេលដែលមានវិបត្តិសេដ្ឋកិច្ចពិភពលោក ដូចជានៅក្នុងទសវត្សឆ្នាំ ១៩៣០ មាសត្រូវបានធនាគារកណ្តាលនានា និងពលរដ្ឋសាមញ្ញទូទៅ និយមជាការបង្ការទុកនូវរបស់មានតម្លៃ ពេលដែលក្រដាសប្រាក់បាត់បង់តម្លៃ ។ យើងកំពុងតែឈានទៅរកកាលសម័យមួយដូចនេះទៀតហើយ ពេលដែលគំនរបំណុលជាក្រដាសកើនឡើងនៃប្រព័ន្ធប្រាក់ដុល្លារកំពុងតែធ្វើឲ្យបាត់មូលដ្ឋានតម្លៃនៃប្រាក់ដុល្លារ។ អ្វីដែលមានសារៈសំខាន់ខ្ពស់ក្នុងហេតុការណ៍នេះ គឺត្រូវមើលឲ្យឃើញ តើធនាគារកណ្តាលមួយណាដែលទិញមាសច្រើន តាមដែលខ្លួនអាចរកបាននោះ ។

ប្រាក់ដុល្លារសព្វថ្ងៃ លែងគាំទ្រដោយមាសទៀតហើយ ។ ប្រការនេះជាការពិត តាំងតែពីពេលដែលប្រធានាធិបតីនិចសុននៃសហរដ្ឋអាមេរិកលុបចោលជាឯកតាភាគី នូវសន្ធិសញ្ញា Bretton Woods ឆ្នាំ ១៩៤៤ និងយកប្រាក់ដុល្លារចេញពីស្ថានភាពគាំទ្រដោយមាស ឲ្យអណ្តែតត្រសែតដោយសេរី កាលពីខែសីហា ឆ្នាំ ១៩៧១ ។ លោកនិចសុននិយាយថា យកវិធានការដូចនេះ

ពីព្រោះទូរដ្ឋកិច្ចការបម្រុងនៃមាស ដែលមានកំពុងតែបាត់បង់ទៅ ក្នុងពេលដែលប្រទេសបារាំង អាឡឺម៉ង់ និងដៃគូពាណិជ្ជកម្មនានានៃសហរដ្ឋអាមេរិក បានទាមទារយកមាសប្តូរជាមួយនឹងការដោះដូរប្រាក់ដុល្លារ តាមការអនុញ្ញាតដោយវិធាន Bretton Woods ។

ចាប់តាំងពីឆ្នាំ ១៩៧១ ជាមួយនឹងការមិនមានការគាំទ្រពីមាស ក្រៅតែពីរឿងប្រឌិតដែលគេមើលថែយ៉ាងប្រុងប្រយ័ត្នថា សហព័ន្ធនឹងមានសន្និធិមាសធំបំផុតលើពិភពលោក នៅក្នុងទូរដ្ឋកិច្ចរបស់ខ្លួន ដែលតាមសហព័ន្ធថាមានលើសពី ៨០០០ តោន ការអនុញ្ញាតឲ្យប្រាក់ដុល្លារចរាចរណ៍លើពិភពលោក បានធ្វើវិវាទកម្មដោយមិនមានកម្រិត ។ នេះឯងជាប្រភពនៃមហាអតិផរណានៃសេដ្ឋកិច្ចពិភពលោក ដែលបានកើតមានមកជាងសែសិបឆ្នាំ ក្នុងពេលដែលប្រាក់ដុល្លារកំពុងចរាចរណ៍ មានវិវាទកម្មកាន់តែធំឡើងដល់ប្រមាណ ២៥០០% ចាប់តាំងពីឆ្នាំ ១៩៧០ ។ ទំនុកចិត្តក្នុងការរក្សាទុកប្រាក់ដុល្លារដែលនៅតែជារូបិយវត្ថុបម្រុងនាំមុខគេលើពិភពលោក ត្រូវបានរក្សាដោយក្រុងវ៉ាស៊ីនតោន ។ បន្ទាប់ពីមានវិបត្តិប្រេងខ្មែតុលា ១៩៧៣ រដ្ឋមន្ត្រីការបរទេស Henry Kissinger បាននិយាយពី "លុយដុល្លារប្រេង" មានន័យថាប្រាក់ដុល្លារដែលមិនមែនទ្រទ្រង់ដោយតម្លៃមាសទេ តែគឺដោយតម្លៃប្រេង។ តម្លៃប្រេងត្រូវបាន Henry Kissinger និងមនុស្សមួយចំនួនទៀតបញ្ចេញបញ្ចូល

កាលពីឆ្នាំ ១៩៧៣ ដើម្បីឲ្យកើនបាន ៤០០% ក្នុងពេលតែប៉ុន្មានខែ ជំរុញឱ្យអាឡឺម៉ង់ បារាំង អាមេរិកឡាទីន និងភាគច្រើននៃពិភពលោក ទិញប្រាក់ដុល្លារ ។ ក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ច្បាស់កាលពីឆ្នាំ ១៩៧៥, ពេលដែលអាឡឺម៉ង់ ជប៉ុន និងប្រទេសនានាខ្លះខ្លួនទិញប្រេង OPEC ដោយប្រើរូបិយប័ណ្ណជាតិរបស់ខ្លួន, ថា អាវ៉ាប៊ី-សាអ៊ូឌីនិងបណ្តាប្រទេសសមាជិក OPEC នឹងទទួលយកតែប្រាក់ដុល្លារ ជាការប្តូរយកមាសខ្មៅ ឬប្រេងរបស់ខ្លួន ។

តាំងពីខែកញ្ញា ២០១៤ តម្លៃប្រាក់ដុល្លារប្រេងបានបះដៃបះជើង ។ វាបានចេញពីកម្រិត ១០៣ ដុល្លារ ក្នុងមួយធុង ទៅ ៣០ ដុល្លារ ។ វាជាការដួលបះដៃបះជើងនូវ ៧០% នៃសេចក្តីត្រូវការប្រាក់ដុល្លារ សម្រាប់មុខទំនិញធំបំផុតនៃពិភពលោក ដែលត្រូវបានវាស់វែងជាប្រាក់ដុល្លារ ។ នៅក្នុងបរិបទនយោបាយ និងហិរញ្ញវត្ថុនេះ ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី និងចិនកំពុងតែទិញមាសឲ្យការបម្រុង នៃធនាគារកណ្តាលរបស់ខ្លួន ក្នុងល្បឿនមួយយ៉ាងគំហុក។ មិនតែប៉ុណ្ណោះ ធនាគារប្រជាជនចិនថ្មីៗនេះបានប្រកាសថាបានបោះបង់ចោលការចងក្លាប់រូបិយប័ណ្ណរបស់ខ្លួន ទៅនឹងប្រាក់ដុល្លារ ហើយធ្វើពិធីកម្មទៅជាកម្រិតវិកាមួយចំនួន ដឹកនាំដោយអ៊ីប៊ីវិញ ។ យ៉ាងណាក្តី វិធានការនៃធនាគារកណ្តាលនៃប្រទេសរុស្ស៊ីនិងចិនចំពោះមាសនៅមានយុទ្ធសាស្ត្រជាងនេះ ។

ក្នុងពេលគ្រប់គ្នា កំពុងតែតាមមើលតម្លៃប្រេង និងប្រាក់រូបិយប័ណ្ណរុស្ស៊ី ធៀបទៅនឹងប្រាក់ដុល្លារ ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីបានទិញមាសស្ងាត់ៗ ក្នុងបរិមាណច្រើនកាលពីឆ្នាំកន្លងទៅ ។ កាលពីខែមករា ឆ្នាំ ២០១៦ នេះ ទិន្នន័យដែលរកបានឲ្យដឹងថាធនាគារកណ្តាលនៃប្រទេសរុស្ស៊ីជាថ្មីទៀតបានទិញមាស ២២ តោន បើគិតតាមអត្រាដូរប្រាក់បច្ចុប្បន្នមានតម្លៃប្រមាណ ៨០០ លានដុល្លារ ក្នុងពេលដែលមានការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ ពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប និងការធ្លាក់ថ្លៃប្រេង ។ រុស្ស៊ីបានទិញមាសជាចំនួនច្រើនក្នុងពេល ១១ ខែជាប់គ្នា។ ឆ្នាំ ២០១៥ បន្ថែម ២០៨ តោន ធៀបទៅឆ្នាំ ២០១៤ ថែមបានតែ ១៧២ តោន ។ ពេលនេះ រុស្ស៊ីមានមាសបម្រុង ១៤៣៧ តោន ដែល

ឈរនៅលំដាប់ទីប្រាំមួយ នៃប្រទេសមានមាស បម្រុងធំជាងគេបំផុត នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោកនៅក្រុងឡុង ។ មានតែធនាគារកណ្តាលនៃសហរដ្ឋអាមេរិក អាឡឺម៉ង់ អ៊ីតាលី បារាំង និងចិនទេ ដែលមានមាសបម្រុងច្រើនតោនជាង ។

អ្វីដែលគួរឲ្យកត់សម្គាល់ដែរនោះគឺ ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីបានលក់បំណុលរតនាគារសហរដ្ឋអាមេរិកដើម្បីទិញមាស ឬអាចនិយាយថាជាសកម្មភាពបដិដុល្លារនីយកម្ម ជាសកម្មភាពរសីបមួយ ក្នុងពេលដែលដុល្លារកំពុងតែជារូបិយបណ្ណធ្វើសង្គ្រាមប្រឆាំងនឹងប្រាក់រូបិយ ។ គិតត្រឹមខែធ្នូ ឆ្នាំ ២០១៥ រុស្ស៊ីមានមូលបត្រចេញដោយរតនាគារសហរដ្ឋអាមេរិក ៩២ ពាន់លានដុល្លារ គឺថយពី ១៣២ ពាន់លានដុល្លារ កាលពីខែមករា ២០១៤ ។ ធនាគារកណ្តាលរុស្ស៊ីកំពុងតែទិញផលិតផលមាសរុស្ស៊ីក្នុងស្រុក ។ រហូតទាល់តែលែងមានមាសទិញ តម្រូវទៅតាមគោលដៅប្រចាំខែទើបរុស្ស៊ីនាំចូល។នេះជាកិច្ចការសំខាន់សម្រាប់ប្រទេសរុស្ស៊ី, ដែលមាសបម្រុងក្នុងធនាគារកណ្តាល ត្រូវបានធ្លាក់ចុះក្នុងបណ្តាញនៃការដឹកនាំរបស់យ៉ែល ស៊ីន កាលពីដើមទសវត្សឆ្នាំ១៩៩០,បានក្លាយទៅជាប្រទេសមានរ៉ែមាសធំបំផុតទីពីរនៃពិភពលោក បន្ទាប់ពី

ចិន ។ មានបរិមាណតិចជាងនេះតែបន្តិចទេ ដែលត្រូវបានទិញក្នុងប៉ុន្មានខែកន្លងទៅដោយប្រទេសចិន ។ ការបន្ថែមបរិមាណមាសប្រចាំខែទៅក្នុងទំហំមាសបម្រុង កំពុងតែត្រូវបានធ្វើនៅប្រទេសកាហ្សាក់ស្ថាន ។ ក្នុងរយៈពេល ៤០ ខែកន្លងទៅ កាហ្សាក់ស្ថានបានបង្កើនការបម្រុងមាសនៃធនាគារកណ្តាលរបស់ខ្លួន រួមជាមួយនឹងរុស្ស៊ី ដែលជាសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ុប អាស៊ីជាមួយនឹងបេឡារុស្ស៊ីអារមេនីនិងកៀរហ្គីស្ថាន។ចិនបានទិញ១៧តោនថ្មីកាលពីខែមករា និងត្រៀមទិញប្រមាណ២១៥តោនទៀតនៅឆ្នាំនេះ គឺប្រហាក់ប្រហែលគ្នានឹងបរិមាណនៃប្រទេសរុស្ស៊ី ។ ពីខែសីហា ឆ្នាំ ២០១៥ ដល់ខែមករា ឆ្នាំ ២០១៦ ចិនបានបន្ថែមមាស ១០១ តោន ដល់ការបម្រុងរបស់ខ្លួន។ ការទិញប្រចាំឆ្នាំមានជាង ២០០ តោន ដោយធនាគារប្រជាជនចិន ។ កៀរហ្គីស្ថាន រុស្ស៊ី និងចិន ក៏ជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលសុទ្ធតែជាសមាជិកនៃគម្រោងដ៏ធំហៅថា " ខ្សែក្រវាត់មួយផ្លូវមួយ" របស់ចិនពេលខ្លះហៅថាជាគម្រោងផ្លូវស្រូវសេដ្ឋកិច្ចថ្មី ដែលកាត់តាមអឺរ៉ុបអាស៊ីដោយបណ្តាញ ផ្លូវដែកទេះភ្លើងលឿនលឿន និងការអភិវឌ្ឍកំពុងដៃថ្មីនានាក្នុងតំបន់ ដើម្បី

ផ្លាស់ប្តូរផែនទីសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ។ កាលពីឆ្នាំកន្លងទៅចិនបានប្រកាសថាកំពុងតែរៀបចំផែនទីផ្លូវដែកនៃផ្លូវស្រូវ ដើម្បីជួយឲ្យការបម្រុងមាសនៃអាស៊ីកណ្តាល និងរុស្ស៊ី ដែលកំពុងខ្វះហេដ្ឋារចនាសម្ព័ន្ធ ឲ្យក្លាយជាបណ្តាប្រទេសមានការទាក់ទាញខាងសេដ្ឋកិច្ច ។ រូបិយវត្ថុនៃប្រទេសរុស្ស៊ី ចិន និងបណ្តាប្រទេសអឺរ៉ុប អាស៊ី កំពុងតែជំរុញទៅរកស្ថានភាព " ល្អដូចមាស" ដែលជាពាក្យគេប្រើសម្រាប់ប្រាក់ដុល្លារកាលពី៦១ទសវត្សមុន។ប្រទេសរុស្ស៊ីមានអនុបាតបំណុល ធៀបនឹងផលិតផលក្នុងស្រុកសរុបទាប គឺប្រមាណ ១៨% ប៉ុណ្ណោះ ធៀបទៅនឹង ១០៣% សម្រាប់សហរដ្ឋអាមេរិក ៩៤% នៃបណ្តាប្រទេសក្នុងតំបន់ប្រើប្រាក់អឺរ៉ុប នៃសហភាពអឺរ៉ុប, ជប៉ុន ២០០%នៃផលិតផលក្នុងស្រុកសរុប គឺជាអ្វីដែលភ្ញាក់ងារកំណត់អនុបាតនៅលោកខាងលិច បានធ្វើជាមិនដឹង ដោយចូលរួមក្នុងសង្គ្រាមហិរញ្ញវត្ថុ ជាមួយរតនាគារសហរដ្ឋអាមេរិក ប្រឆាំងនឹងសហព័ន្ធរុស្ស៊ី លោក F. William Engdahl ម្ចាស់ដើមនៃអត្ថបទនេះនិយាយថា រុស្ស៊ីមានសេដ្ឋកិច្ចដែលមានសុខភាពល្អឆ្ងាយជាងប្រទេសលោកខាងលិច ភាគច្រើនដែលកំពុងតែប្រកួតប្រកាសថា សហព័ន្ធរុស្ស៊ីជារដ្ឋបរាជ័យ ។ (តាមឯកសារបរទេស)

ធម្មតិកន្តិកទី ២០

-ថៃ)ក្រាលកៅស៊ូពីរស្រទាប់ DBST ប្រវែង ១៨២,១៦០ គីឡូម៉ែត្រ សម្រេចបាន ៥៨,៩១% ។ គម្រោងនេះស្ថិតក្នុងឆ្នាំ ២០១៥-២០១៨ ។

គម្រោងសាងសង់ផ្លូវជាតិលេខ ៥៨ ក្រាលកៅស៊ូពីរស្រទាប់ DBST (ផ្លូវជាតិលេខ ៥ ត្រង់គ.ម ៣៩៥ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ-ផ្លូវជាតិលេខ ៦៨ ត្រង់ផ្ទាំងខេត្តឧត្តរមានជ័យ)ប្រវែង ១៧៤ គីឡូម៉ែត្រ សម្រេចបាន ៣៧,៩១%។ផ្លូវនេះស្ថិតក្នុងគម្រោងឆ្នាំ ២០១៥-២០១៨ ។

ខ.គម្រោងជំនួយជប៉ុន

គម្រោងអភិវឌ្ឍន៍ចំណតពហុបំណងកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបាន ៥៣,១៦% ។

គម្រោងកែលម្អផ្លូវជាតិលេខ ១ ដំណាក់កាលទី ៤ (ស្ពានព្រះមុនីវង្ស-វត្តក្តីតាកុយ រាជធានីភ្នំពេញ) ក្រាលកៅស៊ូACប្រវែង៤គីឡូម៉ែត្រសម្រេចបាន៤៥,១៥%។

គ.គម្រោងជំនួយកូរ៉េ

គម្រោងស្តារឡើងវិញផ្លូវជាតិលេខ២១ (រង្វង់មូលតាខ្មៅ-ព្រៃធំ ខេត្តកណ្តាល) ក្រាលកៅស៊ូ AC ប្រវែង ៥៥ គីឡូម៉ែត្រ សម្រេចបាន ២១,១៩% ។

លទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងខែឧសភា ឆ្នាំ ២០១៦ :

- ការនាំចេញមានតម្លៃប្រមាណ ៣០៣៥,១ ប៊ីលានរៀល ជាការនាំចូលមានតម្លៃប្រមាណ ៤ ៤៥៧,៦ ប៊ីលានរៀល ធ្វើឲ្យជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានឱនភាព ១ ៤២២,៥ ប៊ីលានរៀល ។
- ចំណូលថវិកាជាតិអនុវត្តបាន ១ ៣៦០,៤ ប៊ីលានរៀល និងចំណាយថវិកាជាតិអនុវត្តបាន ៨៨៨,៥ ប៊ីលានរៀល ។ តុល្យភាពនៃថវិកាជាតិមានអតិរេក ៤៧១,៩

ប៊ីលានរៀល ។ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកគឺ ៤ ០៨៥ រៀលក្នុង ១ ដុល្លារ ។

- ក្រសួងធនធានទឹក និងឧតុនិយមបានជួសជុលសាងសង់ប្រព័ន្ធធារាសាស្ត្រនៅតាមបណ្តាខេត្តសម្រេចបាន២២គម្រោងដែលបានពង្រីកលទ្ធភាពស្រោចស្រពលើផ្ទៃដីដំណាំស្រូវ សរុប ១៦ ៣៦៧ ហិកតា ។
- បរិមាណផលិតទឹកស្អាតរបស់អង្គការជាតិទឹកសាធារណៈ និងរដ្ឋាករទឹកឯកជនទូទាំងប្រទេសផលិតបានសរុប ២១ ២១០ ២៤២ ម៉ែត្រគូប ។
- ការផលិតថាមពលអគ្គិសនី ក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជាសម្រេចបាន ៣២០ ៥១៨ ៦៥៨ Kwh បើធៀបនឹងខែដូចគ្នាឆ្នាំមុនកើនឡើង ២៧,៤១%។
- រោងចក្របង្កើតថ្មីមានចំនួន ១០ បង្កើតការងារដល់ពលករ ៧២០៩ នាក់ ។ គិតត្រឹមដំណាច់ខែឧសភាឆ្នាំ ២០១៦ រោងចក្រដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម និងសិប្បកម្មមាន ១៥១១ ប្រើប្រាស់ពលករសរុប៨៤១៤១នាក់។ក្នុងនោះផ្នែកឧស្សាហកម្មតំបាញចាក់កាត់ដេរស្បែកជើង និងកាបូបមាន១០៤០រោងចក្រ។
- មូលដ្ឋានឧស្សាហកម្មតូច និងសិប្បកម្មបង្កើតថ្មីមាន ១១ មូលដ្ឋាន បង្កើតការងារដល់ពលករ ៧៦ នាក់ ។ គិតត្រឹមដំណាច់ខែឧសភាឆ្នាំ ២០១៦ នេះមូលដ្ឋានឧស្សាហកម្មតូច និងសិប្បកម្មនៅទូទាំងប្រទេសមាន ៣៨៩៥០ មូលដ្ឋានមានពលករបម្រើការងារ ១៩៥០៦៧ នាក់ ។
- ការផ្តល់លិខិតអនុញ្ញាតិសាងសង់ទូទាំងប្រទេសមាន ២៧៧ គម្រោងមានផ្ទៃក្រឡាសរុប ១៥៣២៥៣៣ ម៉ែត្រការ៉េ មានទុនវិនិយោគ ៨៣២២៣៨៦៨២ ដុល្លារអាមេរិក ធៀបនឹងខែដូចគ្នាឆ្នាំមុនកើនឡើង ១៩៩៤,៩០% ។



ដោះស្រាយបញ្ហាលើជើងតាមវិធីងាយៗ

អ្នកស៊ីដកម្ម ព្រមទាំងគុណសម្បត្តិប្រឆាំងនឹងការរលាក ។ សមាសធាតុ Curcumin នៅក្នុងរមៀត មានប្រសិទ្ធភាពទប់ស្កាត់ចំនួនម៉ូលីគុលដែលដើរតួនាទីធ្វើឲ្យរលាក និងមានការឈឺចាប់ ។



ការឈឺចាប់ត្រង់ជើង គឺជាបញ្ហាដ៏សាមញ្ញ មួយដែលមានចំពោះមនុស្សគ្រប់វ័យ

ការឈឺចាប់ត្រង់ជើង គឺជាបញ្ហាដ៏សាមញ្ញមួយដែលមានចំពោះមនុស្សគ្រប់វ័យ ។ ការឈឺចាប់អាចចាប់ផ្តើមដោយកម្រិតតិចតួច រហូតដល់អារម្មណ៍ឈឺចាប់ធ្ងន់ធ្ងរ ។ ការឈឺចាប់នេះអាចកើតដល់ជើងម្ខាង ឬជើងទាំងសងខាង ។ ការឈឺចាប់ជើងខ្លះអាចនាំឲ្យពិបាកក្នុងខ្លួន និងបង្កការរំខានជាខ្លាំង ហើយនៅកន្លែងដែលឈឺខ្លាំងអាចប៉ះពាល់ដល់ចលនាបត់បែន រាងកាយរបស់អ្នក និងធ្វើឲ្យអ្នកមានការពិបាកក្នុងការទម្លាក់ទម្ងន់រាងកាយទៅលើជើងរបស់អ្នក ។ ការឈឺចាប់ជើងនេះ អាចបណ្តាលពីមូលហេតុជាច្រើន។ ភាគច្រើនការឈឺចាប់បណ្តាលមកពីរមូលក្រពើការកន្ត្រាក់សាច់ដុំ សភាពនឿយហត់សាច់ដុំ កង្វះសារធាតុចិញ្ចឹម ខ្សោះជាតិទឹក ឬឈឺរយៈពេលយូរ ។ ប៉ុន្តែពេលខ្លះ ការឈឺចាប់អាចជាសញ្ញានៃអាការៈរមូលសាច់ដុំ ការឈឺសរសៃឈាម និងការរងរបួសឆ្អឹងពេលធ្វើសកម្មភាពច្រើនហួសហេតុ ។ បញ្ហាវេជ្ជសាស្ត្រមួយចំនួន ដូចជាការកកឈាមនៅសរសៃវ៉ែន ជំងឺទឹកនោមផ្អែម ជំងឺរលាកសន្លាក់ ។

១. ស្ត្រីទឹកកក ៖ នៅពេលការឈឺចាប់ជើងកើតឡើង ក្រោយពេលអ្នកធ្វើសកម្មភាពរាងកាយហ័សហួន អ្នកអាចយកទឹកកកមកស្តុំ ។ ការស្តុំទឹកកកនេះនឹងជួយអ្នកកាត់បន្ថយការឈឺចាប់ ដោយការធ្វើឲ្យស្លឹកនៅត្រង់កន្លែងឈឺចាប់នោះនឹងគ្រប់គ្រងសាច់មិនឲ្យហើមនិងរលាក ។

* ខ្ទប់ដុំទឹកកកនៅក្នុងកន្លែងពោះគោស្តើងមួយ ។ យកទឹកកកដែលខ្ទប់ក្នុងកន្លែងនោះមកស្តុំត្រង់កន្លែងឈឺចាប់ឲ្យបាន ១០ ទៅ ១៥ នាទី ដោយលើកជើងរបស់អ្នកឡើងលើ ។ អនុវត្តការ

ស្តុំនេះឲ្យបានពីរ ឬបីដងក្នុងមួយថ្ងៃ ។

បញ្ជាក់ ៖ សូមកុំយកទឹកកកទៅស្តុំដោយផ្ទាល់នៅលើស្បែក ពីព្រោះវាអាចបណ្តាលឲ្យស្លាប់កោសិកាស្បែកដោយភាពត្រជាក់ ។

២. ការម៉ាស្សា៖ ការម៉ាស្សាជួយឱ្យឆ្អួតស្រាលឆាប់រហ័ស ពីការរបួសសាច់ដុំ ដែលបណ្តាលឲ្យមានការឈឺចាប់ត្រង់ជើង ។ ការសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០១២ ចុះផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្របកស្រាយពីឱសថ (Science Translational Medicine Journal) ក្រុមអ្នកស្រាវជ្រាវបានធ្វើការសន្និដ្ឋានថា ការព្យាបាលដោយប្រើវិធីម៉ាស្សា ១០ នាទី មានប្រសិទ្ធភាពបន្ថយការរលាក ក្រោយការហត់ប្រាណដោយមានរបួសសាច់ដុំ។លើសពីនេះទៀតការម៉ាស្សាលើកកម្ពស់ចរន្តឈាមរត់ និងជួយបន្ធូរស្រសួននិងការចប់អារម្មណ៍ ។

* យកប្រេងអូលីវឬប្រេងដូងមកលុញត្រង់កន្លែងឈឺចាប់ ។

* ប្រើដៃ លុញថ្មមៗដើម្បីម៉ាស្សាជើងរបស់អ្នកឲ្យបានប្រហែល ១០ នាទី ។

* អនុវត្តដូច្នេះឲ្យបាន ២ ឬ ៣ ដងរាល់ថ្ងៃ ។

៣. រមៀត ៖ ឱសថព្យាបាល អាការៈឈឺជើងដ៏មានប្រសិទ្ធភាពមួយមុខទៀត គឺមើមរមៀតដែលមានផ្ទុកសារធាតុប្រឆាំងនឹង

* ឈាមរមៀតមួយស្លាបព្រាកាហ្វេជាមួយនឹងប្រេងលូត្តាខ្ពស់ៗ ដើម្បីបង្កើតជាល្បាយខាប់ ។ បន្ទាប់មកលាបនៅត្រង់កន្លែងឈឺចាប់ហើយលុញវាថ្មមៗ ។ រង់ចាំឲ្យបាន ៣០ នាទីមុនពេលលាងជម្រះវាដោយទឹកក្តៅខ្ពស់ៗ ។ សូមអនុវត្តដូច្នេះឲ្យបានពីរដងក្នុងមួយថ្ងៃ ។

* ម្យ៉ាងទៀត សូមពិសាទឹកដោះគោផ្សំលាយជាមួយរមៀតឲ្យបានម្តង ឬពីរដងក្នុងមួយថ្ងៃ ។

* ជម្រើសមួយទៀត គឺត្រូវយករមៀតធ្វើជាបបអាហារបង្អាប់បន្ថែម ប៉ុន្តែសូមអនុវត្តក្រោមការណែនាំរបស់វេជ្ជបណ្ឌិត ។

បញ្ជាក់ ៖ ប្រសិនបើអ្នកប្រើថ្នាំដើម្បីពង្រាវឈាម សូមប្រឹក្សាជាមួយវេជ្ជបណ្ឌិត មុនពេលប្រើមើមរមៀតធ្វើជាឱសថ ។ ពោធិប្រត្រី ជំងឺរីកសរសៃវ៉ែន និងការខូចសរសៃប្រសាទ ក៏ជាមូលហេតុនាំឲ្យឈឺចាប់ជើងនេះដែរ ។





រាល់កលល្បិច មិនសុទ្ធសម្រេចបំណង

បទពាក្យព

- | | |
|-----------------------------------|-------------------------------|
| ១. ខែប្រាំងក្តៅខ្លាំងត្រពាំងថ្លុក | ទឹកតិចសល់ផុក កុកត្រេកអរ |
| សម្តែងទឹកចិត្ត មេត្តាធម៌ | អាណិតស្មោះសរ ដោយល្បិចកល ។ |
| ២. ឱប្អូនក្រមក្រាញ់ កំភ្លាញផ្ទុក | ទឹករឹងសល់ភក់ កខ្វក់ខ្វល់ |
| អាណិតអ្នកណាស់ មរណៈដល់ | សមស្លាប់មិនសល់ ដល់មួយឡើយ ។ |
| ៣. ខ្ញុំខំស្វះស្វែង មិនក្រែងហត់ | ដោយក្តីអំណត់ អត់គិតឡើយ |
| ឃើញបឹងទឹកថ្លា ធំល្វឹងល្វើយ | នែវើយ យើងស្ម័គ្រជួយអាសា ។ |
| ៤. ពួកត្រីឆ្លើយថា ជឿម្តេចបាន | យើងទាំងប៉ុន្មាន ជាអាហារ |
| អ្នកពិតពាំយក បរិភោគ | ស្រស់ស្អាតនៅនេះចុះ ។ |
| ៥. ទេកុកខ្ញុំនេះ កុកកាន់សីល | ជ្រុះអស់មន្ទិល ពាលកំហុស |
| សីលបងប្រាំបី ល្បីសាយសុស | បណ្តុះមេត្តា ករុណាធម៌ ។ |
| ៦. ដំបូងពាំក្រាញ់ ទៅប្រលែង | លេងទឹកថ្លាល្វើងពេញត្រេកអរ |
| យកមកដាក់វិញ ពាំបន្ត | ជឿជាក់ស្មោះសរ គ្រប់ៗគ្នា ។ |
| ៧. កុកពាំត្រីចេញ អស់ពីថ្លុក | ទៅឈប់សំកុក បង្រៀបល្ងា |
| ចឹកស៊ីគ្មានសល់ ខ្វល់រោ | ចុងក្រោយក្តាមវា ទារទៅផង ។ |
| ៨. ឱក្តាមកៀបក ហើរវ៉ៅទៅ | សំដៅដើមល្វា ជាបង្គង់ |
| ក្តាមអើយប្រញាប់លែងកបង | ភ្នែកក្តាមទាំងសងសម្លឹងយល់ ។ |
| ៩. ហ្នៈ គំនរឆ្អឹង ត្រីតូចធំ | គរប្រមូលផ្តុំ កៀនក្បែរគល់ |
| កុកកាចសាមាឡ ចិត្តពិសពុល | ប្រើកលកាន់សីល មានមេត្តា ។ |
| ១០. កុកភ័យស្លន់ស្លោ អង្វរក្តាម | ទឹកភ្នែកហាមសោយសោកា |
| ប្រលែងកខ្ញុំ សុំករុណា | ខ្ញុំសុំសន្យា រក្សាសីល ។ |
| ១១. ក្តាមខឹងប្រឹងកៀបករឹតខ្លាំង | កុកលុះមរណំ សូន្យសុរិល |
| សីលធម៌បោកប្រាក់ខះខុចខិល | ផ្តាច់ផ្តិលសង្វារប្រាថ្នាផង ។ |

នឹម ណាំ



សងសឹកបានសម្រេច

នាព្រឹកមួយនាយ ផែ ស្កា
នាង ផុត ជាប្រពន្ធ :
-បងដឹងខ្លួនឯងថា ឧស្សាហ៍
ផ្ទះកំហឹងដោយចៃដន្យ តែ
សំណាងល្អ អ្នកអាចទប់ចិត្ត
បានរាល់លើក ដោយមិនបាន
តបតជាមួយបងវិញសោះ អាស្រ័យហេតុនេះទើបប្តីប្រពន្ធយើង
មានសុភមង្គលជាមួយគ្នារហូតដល់សព្វថ្ងៃ ។ អ្នកប្រាប់បងមក
មើល អ្នកមានវិធីយ៉ាងម៉េច បានជាអាចទប់ចិត្តបានរាល់លើក
ដោយមិនតបតជាមួយបង ?

- ចា : រាល់ពេលខឹង ស្ទើរទ្រាំមិនបាន អ្នកតែងរត់ចូលបន្ទប់
ទឹក ដុសលាងសម្អាតបង្គន់អនាម័យរហូតបានស្អាតល្អ ទើប
ចេញមកវិញ ។ បងមិនធ្លាប់សម្គាល់ឃើញទេឬ ?
- ចាម៉េច ? ដុសលាងបង្គន់អនាម័យអាចជម្រុះកំហឹងបាន ?
- ចាស. សម្រាប់អ្នកគឺបានមែន ព្រោះអ្នកប្រើប្រាស់ប្រាស
ដុសឆ្មើញរបស់បង សម្រាប់ដុសបង្គន់រាល់លើក ហើយនិយាយ
ប្រាប់ខ្លួនឯងថា " សងសឹក-សងសឹកបានសម្រេចហើយ " ។

អត់បរិយាប័នក្ស័រ

ព្រឹកមួយកុមារ ពីប កុមារ ពែក និង ពុយ ជួបជុំផែកគ្នា :
ពីប - នែ. ពូអញជាគ្រូបង្រៀន ។ អ្នកណាឃើញគាត់ក៏
ហៅលោកគ្រូៗដែរ ។

ពែក - អ្នក.. ចាញ់ពូអញដាច់ហើយវើយ ។ ពូអញបូសជា
សង្ឃអ្នកណាឃើញក៏លើកដៃសំពះហើយហៅថាព្រះតេជគុណ
ដែរ ។

ពុយ - នែ.នែ...ពូឯងរាល់គ្នាចាញ់ពូអញស្រឡះ ។ អ្នកណា
ឃើញពូអញក៏គេចខ្លួនចេញឆ្ងាយ អត់ហ៊ាននៅក្បែរទេ ។

ពីប - អើ.....តើគាត់ធ្វើអ្វី បានជាគេខ្លាចម៉្លេះ ?

ពុយ - គាត់គឺជា មេភោរករ បំផ្ទុះគ្រាប់បែកហ្នឹងណា ។

ហៅត្រឡប់ទៅវិញ

លោកយាយ អែម ជាបុគ្គលិកទើបចូលនិវត្តន៍ថ្មីៗ បាននាំចៅ
ស្រីចូលហាងលក់សំលៀកបំពាក់ ប៉ុន្តែគាត់រើសចុះ រើសឡើង
មិនត្រូវចិត្តអារម្មណ៍ សម្រាប់ពាក់ខ្លួនឯងសោះ ។

ឃើញដូច្នេះ នារីអ្នកលក់ចង្អុលអារម្មណ៍មានប៉ាក់ខិនចាំង
ផ្លែកៗ :

- យកអាវនេះទៅ លោកយាយ ។ ពេលលោកយាយពាក់វា
ពិតជាធ្វើឱ្យលោកយាយ មើលទៅនៅក្មេងជាងវើយ ២០ ឆ្នាំ
ឯណោះចា ។ យាយ អែម ញញឹមត្រច្ចក់មាត់ ចាប់អារ ប្រុងពាក់
សាកមើល ស្រាប់តែចៅស្រីស្រែកយាត់ :
- មិនបានទេ កុំទិញអាវហ្នឹងអី លោកយាយ !
- ម៉េចអីចឹងចៅ ?
- បើលោកយាយពាក់អាវហ្នឹង គេមុខជាហៅយាយឱ្យត្រឡប់
ទៅចូលធ្វើការវិញមិនខាន ។
- ម៉េចគេហៅយាយទៅវិញ ?
- ព្រោះមើលទៅក្មេងពេក មិនសមឱ្យចូលនិវត្តន៍នោះអី ! ។

អ្នកឧបត្ថម្ភ តម្បាញ ប្រជាជន លេខ ១៨២

១-	លោកជំទាវ ម៉ែន សំអែន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ តែ គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ អ៊ុក វ៉ាប៊ុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៤-	ឯ.ឧ អ៊ុន ព័ន្ធមុនីរ័ត្ន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៥-	ឯ.ឧ ចេង សាខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	១៥០ ដុល្លារ
៥-	ឯ.ឧ ហ៊ុន ធនេង	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៧-	ឯ.ឧ មិន ឃិន	ទេសរដ្ឋមន្ត្រី និងលោកជំទាវ ខួន ឆួន	១០០ ដុល្លារ
៨-	ឯ.ឧ ថេង ខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
៩-	ឯ.ឧ អ៊ុត សំហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
១០-	ឯ.ឧ គង់ ច័យល	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១១-	ឯ.ឧ លង់ ឈីម៉ែ	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១២-	ឯ.ឧ អូស្តាន ហាស្សាន់	ប្រធានគណៈចលនាសាសនិកកំពង់ស្ពឺនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៣-	ឯ.ឧ សរ ច័រ្យ	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៤-	ឯ.ឧ ធី សុខាភិច្ច	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៥-	ឯ.ឧ ម៉ែន ច័យល	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១៦-	ឯ.ឧ ម៉ម ប៊ុននាង	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៧-	ឯ.ឧ យូ គីម្ស	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
១៨-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង		១០០ ដុល្លារ
១៩-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
២០-	គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ		១០០ ដុល្លារ
២១-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ		៥០ ដុល្លារ
២២-	គណៈកម្មាធិការគណបក្សក្រសួងកិច្ចការនារី		៥០ ដុល្លារ
២៣-	ឯ.ឧ ឈីម គានហោ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
២៤-	ឯ.ឧ ម៉ម ប៊ុនហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៥-	ឯ.ឧ ថា យ៉ាច	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ រ
២៦-	ឯ.ឧ ជូ យ៉ងស៊ីម	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៧-	ឯ.ឧ អ៊ុក ត្រាថ្នា	រដ្ឋលេខាធិការក្រសួងព័ត៌មាន	២០០.០០០ រ
២៨-	ឯ.ឧ ឃីម សារីឌ្ន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	៥០ ដុល្លារ
២៩-	ឯ.ឧ ឌីច ហាមដាន	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៣០-	ឯ.ឧ សូ ជុំហ្វា	ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣១-	ឯ.ឧ ចាយ បូរិន	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣២-	ឯ.ឧ សួស យ៉ាវ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣៣-	ឯ.ឧ នរៈ រតនៈចម្បុនោ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣៤-	ឯ.ឧ ឃួន វ៉ានីន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៥-	ឯ.ឧ គៅ ខុនដាវ៉ា	អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង	៥០ ដុល្លារ
៣៦-	ឯ.ឧ មាស ចិន្ត	អគ្គលេខាធិការនៃអង្គជំរឿនជាតិប្រឆាំងគ្រឿងញៀន	៥០ ដុល្លារ
៣៧-	ឯ.ឧ ម៉ៅ ប៊ុនណារីន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	២០០.០០០ រ
៣៨-	ឯ.ឧ វាយ ប៊ុនសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីជនបទនិងសំណង់	២០០.០០០ រ
៣៩-	ឯ.ឧ បុន ឈីមហេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤០-	ឯ.ឧ សេង ធឿន	ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	២០០.០០០ រ
៤១-	ឯ.ឧ ម៉ែន សុខាន់	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤២-	ឯ.ឧ ឌីន ប៊ុនធឿន	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៤៣-	លោកជំទាវ ស៊ីង ស៊ីយុត		១០០.០០០ រ
៤៤-	ឯ.ឧ គីម ឆា	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ រ
៤៥-	ឯ.ឧបណ្ឌិត មាស ប៊ូ	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៤៦-	លោកជំទាវ ធីត្យ ច័ន្ទគារីន	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៤៧-	ឯ.ឧ ឡុង ថេវ៉ាចាត	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	១០០.០០០ រ
៤៨-	ឯ.ឧ ម៉ៅ ឡុវ៉ា	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៤៩-	លោក អោម ចន	ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ	១០០.០០០ រ
៥០-	លោក គីម ប៊ុនឡា	សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សនីមួយៗសាធារណការ និងដឹកជញ្ជូន ...	១០០.០០០ រ
៥១-	ឯ.ឧ. ឧកញ៉ា សន គុសល	អនុប្រធានគណបក្សស្រុកកំពង់សិលា	២០ ដុល្លារ
៥២-	កញ្ញា ដាង ឌីតថ្វើរ	មន្ត្រីក្រសួងទេសចរណ៍	៦៦.៦៦៦ រ
៥៣-	លោកជំទាវ ខេង សំចាដា	រដ្ឋលេខាធិការក្រសួងកិច្ចការនារី	៥០.០០០ រ
៥៤-	ឯ.ឧ អ៊ុន វាលី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៥៥-	ឯ.ឧ ពត ចាន់នី	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៥៦-	ឯ.ឧ ហេង ចន្ទឡា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៧-	ឯ.ឧ ស៊ាង ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៨-	លោកជំទាវ ស្ទើរ ច័ន្ទថា		៥០.០០០ រ

អ្នកឧបត្ថម្ភ ព្យួរតាម ប្រជាជន លេខ ១៨២

៥៩-	លោក	ជាំ	ចុន្ទី	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០៛
៦០-	លោក	ផ្កី	ពារ៉ុត	ប្រធានគណៈកម្មាធិការគណបក្សក្រុងសៀមរាប ខេត្តបន្ទាយមានជ័យ	៥០.០០០៛
៦១-	លោក	ចាប	ឱណា	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌដូនពេញ ប្រធានគណៈកម្មការផ្សារកណ្តាល	៥០.០០០៛
៦២-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាគ្រោង				៤០.០០០៛
៦៣-	លោក	ថៅ	ថេង្នា	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០៛
៦៤-	លោក	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៤០.០០០៛
៦៥-	លោក	គឹម	សុចន្ទ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០៛
៦៦-	ឯ.ឧ	សុំន	ចុន្ទី	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០៛
៦៧-	ឯ.ឧ	ឈុំ	ចន្ទនារីធី	អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល	៣០.០០០៛
៦៨-	ឯ.ឧ	សារ៉ា	សាវ៉ាត	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៣០.០០០៛
៦៩-	លោក	ម៉ៅ	សុខលីម	អនុប្រធានមជ្ឈមណ្ឌលជាតិវេជ្ជសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០៛
៧០-	លោក	ចាន់	សុំនាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០៛
៧១-	លោក	ឃូ	ពៅ	អភិបាលស្រុកស្វាយចេក.....	៣០.០០០៛
៧២-	លោក	ធីតា	ចិន្ទី	អនុប្រធានគណៈត្រួតពិនិត្យគណបក្សខេត្តព្រះសីហនុ	៣០.០០០៛
៧៣-	កញ្ញា	កែវ	សុជាតា	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០៛
៧៤-	លោក	គាត	ហ៊ុន	ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ	៣០.០០០៛
៧៥-	លោក	ហង់	បូ	ប្រធានក្រុមការងារចុះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ	២០.០០០៛
៧៦-	លោក	ឈា	ប៊ុនធីតា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០៛
៧៧-	លោក	ម៉ៅ	ហាត់	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០៛
៧៨-	លោក	លីម	ចិត្ត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០៛
៧៩-	លោក	លីម	ថេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០៛
៨០-	លោក	ឃ្មុំរាត	សំរោង	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០៛
៨១-	លោក	ប៊ុន	ចុន្ទា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០៛
៨២-	លោក	ផុត	សំរោង	អគ្គនាយករងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០៛
៨៣-	លោក	ជាំ	គឹមលីន	ជំនួយការ ឯកឧត្តម ប៊ុន ថេង	២០.០០០៛
៨៤-	លោក	ឃីន	សុខសំរោង	ជំនួយការ ឯកឧត្តម ប៊ុន ថេង	២០.០០០៛
៨៥-	លោក	គុច	ចាន់ធីតា	អាជីវករ ខេត្តបន្ទាយមានជ័យ	២០.០០០៛
៨៦-	លោក	ផុត	សាវ៉ាត	អនុប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ	១៥.០០០៛
៨៧-	ឯ.ឧ	សេង	សុមុនី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០៛
៨៨-	ឯ.ឧ	ប៊ុន្មា	សប្បុរៈ	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
៨៩-	លោក	ប៊ុន	លីហួត	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	១០.០០០៛
៩០-	លោក	ជុន	ចន្ទនារីធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
៩១-	លោក	ជុន	ពៅ	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
៩២-	លោក	ម៉ម	ឃ្មុំស	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
៩៣-	លោក	សៅ	សម្បុរ	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
៩៤-	លោក	ធីតា	មួយថុន	អនុប្រធានគណៈកម្មាធិការសាខាបក្សមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យព្រះអង្គឌួង	១០.០០០៛
៩៥-	លោក	ឈុន	ប៊ុនឈឿន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
៩៦-	លោក	ថេង	ប៊ុនតេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
៩៧-	លោក	ស្វាយ	សុគន្ធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
៩៨-	លោក	សុខ	ចំណាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
៩៩-	លោក	សៅ	សម្បុរ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១០០-	លោក	ធីតា	ចរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១០១-	លោក	សែម	សំណាង	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១០២-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៣-	លោក	សុ	ឆលី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៤-	លោក	ហួត	ឆាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៥-	លោក	ធីតា	ចុន្ទារី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៦-	លោក	ឈុច	ប្រេមធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៧-	លោក	សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៨-	លោក	សរ	ចិត្ត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៩-	លោក	ធីតា	សុផល្លា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១០-	លោក	ជុំ	ឧត្តរា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១១-	លោក	ឈុន	ប៊ុយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១២-	លោក	យ៉ា	ធីតា	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០៛
១១៣-	លោក	ធីតា	ចន្ទា	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០៛
១១៤-	លោក	ធីតា	តារា	សមាជិកក្រុមការងារចុះស្រុកបាភ្នំ ខេត្តព្រៃវែង	១០.០០០៛
១១៥-	លោក	ឈាន	សុចន្ទរា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០៛



ពោធិ៍សាត់
 ខេត្តបាត់ដំបង
 (សម្រាប់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៦)



ថែកម្ចាស់ប្រាសាទសិរីសោភ័ណ